



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ឆ្នាំទី២០ លេខ៨១

ត្រីមាសទី០៤ ឆ្នាំ២០២០

រាជកិច្ច

ជួយចេញពី

ទីស្តីការគណៈរដ្ឋមន្ត្រី

សារធាន

ព្រះរាជក្រម ព្រះរាជក្រឹត្យ អនុក្រឹត្យ សេចក្តីសម្រេច បទបញ្ជា សារាចរ ប្រកាស

ក មាតិកា

I-ព្រះរាជខុទ្ទកាល័យព្រះមហាក្សត្រ

ព្រះរាជក្រឹត្យ

២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១២៥ ស្តីពី និយ័តកម្មតម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់លោក សន សំឡេង នៃក្របខ័ណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ក្រសួងសុខាភិបាល	៩៩៣៩
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១២៦ ស្តីពី និយ័តកម្មតម្លើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដល់លោក ញឹក សារ៉ែន នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ	៩៩៤០
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១២៧ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់លោក អូន យូអ៊ី នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ	៩៩៤១
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១២៨ ស្តីពី ការតាំងសិបក្នុងក្របខ័ណ្ឌដល់ មន្ត្រីរាជការ ២ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍	៩៩៤២
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១២៩ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនា ចំពោះ Mr. LI ZHONG HUA	៩៩៤៣
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣០ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឧកញ៉ា លោកជំទាវ អស់លោក កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ចំនួន ៣៨ រូប/អង្គ	៩៩៤៤
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣១ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយយស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម អស់លោក លោកស្រី កញ្ញា កងកម្លាំងប្រដាប់អាវុធ និងព្រះសង្ឃ ចំនួន ៧៣ រូប/អង្គ	៩៩៤៥
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣២ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ហ័ង ប៉ូ (HUANG, BO) ជនជាតិចិន សញ្ជាតិចិន	៩៩៤៧
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៣ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក វ៉ាន លាង (WANG, LIANG) ជនជាតិចិន សញ្ជាតិចិន	៩៩៤៨
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៤ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក វូ វ៉ៃបិន (WU, WEIBIN) ជនជាតិចិន សញ្ជាតិចិន	៩៩៤៩
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៥ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោក ស៊ូ គូយណាន (SU, GUINAN) ជនជាតិចិន សញ្ជាតិចិន	៩៩៥០
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៦ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតូបនីយកម្ម ដល់លោកស្រី ស៊ិន សៀនមីន (XIN XIAOMIN) ជនជាតិចិន សញ្ជាតិវ៉ានូទូ	៩៩៥១

២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៧ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតុបនីយ-កម្ម ដល់លោក ឌីង យិនឌី (ZENG RENDI) ជនជាតិចិន សញ្ជាតិចិន	៩៩៥២
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៨ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតុបនីយ-កម្ម ដល់លោក ឈិន វ៉ូយ៉ូន (CHEN WUYUAN) ជនជាតិចិន សញ្ជាតិវ៉ានូឌូ	៩៩៥៣
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៣៩ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតុបនីយ-កម្ម ដល់លោក ចាវ ឡីនឃីន (ZHAO, JIANYING) ជនជាតិចិន សញ្ជាតិចិន	៩៩៥៤
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤០ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតុបនីយ-កម្ម ដល់លោក រ៉ូយ វ៉ាន លី រ៉េន (ROY WANG LI REN) ជនជាតិចិន សញ្ជាតិសិង្ហបុរី	៩៩៥៥
២២-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤១ ស្តីពី ការផ្តល់សញ្ញាតិខ្មែរ ដោយសញ្ញាតុបនីយ-កម្ម ដល់លោក ឌី គិតហ៊ុន (NG KIT HON) ជនជាតិចិន សញ្ជាតិចិន	៩៩៥៦
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤២ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ អស់លោក និងលោកស្រី ចំនួន ១៣ រូប	៩៩៥៧
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៣ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវ និង អស់លោក ចំនួន ២៤ រូប	៩៩៥៨
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៤ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស សេនាជ័យសិទ្ធិ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ១២ រូប	៩៩៦០
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៥ ស្តីពី ការតែងតាំង និងផ្តល់ឋានៈជាទីប្រឹក្សា និង ជាជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ១០ រូប	៩៩៦១
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៦ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម និងអស់លោក ចំនួន ៥ រូប	៩៩៦៣
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៧ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស ព្រះរាជាណាចក្រកម្ពុជា តាមលំដាប់ថ្នាក់ ចំពោះ កងកម្លាំងប្រដាប់អាវុធ ចំនួន ៥ រូប	៩៩៦៤
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៨ ស្តីពី ការប្រោសព្រះរាជទាន នូវគ្រឿងឥស្សរិយ-យស តាមលំដាប់ថ្នាក់ ចំពោះ ឯកឧត្តម លោកជំទាវអស់លោក និងលោកស្រី ចំនួន ៤៣ រូប	៩៩៦៥
២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៤៩ ស្តីពី ការតែងតាំងមុខតំណែងឯកឧត្តម ទុយ ចំរើន ជាអគ្គលេខាធិការ ក្រសួងផែនការ	៩៩៦៧

គ

២៣-១០-២០២០	-ព្រះរាជក្រឹត្យ នស/រកត/១០២០/១១៥០ ស្តីពី ការតម្លើងថ្នាក់តាមកម្រិតសញ្ញាបត្រ នៅ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីរាជការ ៣ រូប	៩៩៦៨
------------	--	------

II~រាជរដ្ឋាភិបាល

១~អនុក្រឹត្យ

១៩-១០-២០២០	-អនុក្រឹត្យលេខ ១៧៣ អនក្រ.បក ស្តីពី ការកែសម្រួលមាត្រា ៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅរបស់ អគ្គ លេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិអស្តាប់	៩៩៦៩
១៩-១០-២០២០	-អនុក្រឹត្យលេខ ១៧៤ អនក្រ.បក ស្តីពី ការកាត់ឆ្លៀលដីទំហំ ៦១ ហិកតា ២៧ អា និង ៣២ សង់ទីអា ស្ថិតនៅស្រុកព្រៃនប់ខេត្តព្រះសីហនុ ចេញពីដែនគម្របព្រៃឈើឆ្នាំ ២០០២ ធ្វើអនុបយោគជាដីឯកជនរបស់រដ្ឋ និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ	៩៩៧១
៧-១០-២០២០	-អនុក្រឹត្យលេខ ៨៥១ អនក្រ.តត ស្តីពី ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ កម្ពុជា	៩៩៨៧
៧-១០-២០២០	-អនុក្រឹត្យលេខ ៨៥២ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	៩៩៨៨
៧-១០-២០២០	-អនុក្រឹត្យលេខ ៨៥៣ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារភ័ណ្ឌ	៩៩៨៩
៧-១០-២០២០	-អនុក្រឹត្យលេខ ៨៥៤ អនក្រ.តត ស្តីពី ការជូនមេដាយការងារ	៩៩៩១
៧-១០-២០២០	-អនុក្រឹត្យលេខ ៨៥៥ អនក្រ.តត ស្តីពី ការជូនមេដាយស្ថាបនាជាតិ	៩៩៩២
៨-១០-២០២០	-អនុក្រឹត្យលេខ ៨៥៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៩៩៩៤
៨-១០-២០២០	-អនុក្រឹត្យលេខ ៨៥៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា	៩៩៩៦
៨-១០-២០២០	-អនុក្រឹត្យលេខ ៨៥៨ អនក្រ.តត ស្តីពី ការបញ្ចប់ និងតែងតាំងមន្ត្រីនគរបាលជាតិ	៩៩៩៨
៨-១០-២០២០	-អនុក្រឹត្យលេខ ៨៥៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ នាយទាហាន	៩៩៩៩
៨-១០-២០២០	-អនុក្រឹត្យលេខ ៨៦០ អនក្រ.តត ស្តីពី ការតែងតាំងទីប្រឹក្សាក្រសួងមហាផ្ទៃ	១០០០១
៩-១០-២០២០	-អនុក្រឹត្យលេខ ៨៦១ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា	១០០០៣
៩-១០-២០២០	-អនុក្រឹត្យលេខ ៨៦២ អនក្រ.តត ស្តីពី ការតែងតាំងមុខតំណែង នាយទាហាន	១០០០៤
៩-១០-២០២០	-អនុក្រឹត្យលេខ ៨៦៣ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០០៥
១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៤ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០០៧
១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៥ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ ជាកិត្តិយសច្បាប់រដ្ឋ:	១០០០៩
១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៦ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០០១១
១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៧ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០០១៣
១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៨ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ	១០០១៥

១២-១០-២០២០	-អនុក្រឹត្យលេខ ៨៦៩ អនក្រ.តត ស្តីពី ការតម្លើងឋានន្តរសក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការ	១០០១៧
១៣-១០-២០២០	-អនុក្រឹត្យលេខ ៨៧០ អនក្រ.តត ស្តីពី ការតែងតាំងជំនួយការក្រសួងការបរទេស និង សហប្រតិបត្តិការអន្តរជាតិ	១០០២០
១៣-១០-២០២០	-អនុក្រឹត្យលេខ ៨៧១ អនក្រ.តត ស្តីពី ការតែងតាំងមន្ត្រីរាជការ	១០០២២
១៣-១០-២០២០	-អនុក្រឹត្យលេខ ៨៧២ អនក្រ.តត ស្តីពី ការជូនមេដាយមុនីសារាភ័ណ្ឌ	១០០២៤

២~សេចក្តីសម្រេច

៥-១១-២០២០	-សេចក្តីសម្រេច ១០១ សសរ ស្តីពី ការតែងតាំងអនុប្រធាន និងបំពេញបន្ថែមសមាជិកក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធី នយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា	១០០២៧
-----------	---	-------

III~ការងារបណ្តាញក្រសួង

១~ទីស្តីការរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ

៣១-១២-២០១៩	-ប្រកាសលេខ ១៤៧៦ សហវ.អច ស្តីពី ការប្រគល់កាតព្វកិច្ចប្រមូលចំណូលគ្រឹះស្ថាន សាធារណៈរដ្ឋបាល សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ (តទៅ រាជកិច្ចលេខ៨២)	១០០២៩
៥-១០-២០២០	-សេចក្តីសម្រេចលេខ ០៦៥ សហវ ស្តីពី ការបង្កើតក្រុមការងារចំពោះកិច្ចលើការរៀបចំផែនការ សកម្មភាពបង្ក្រាបអំពើពុករលួយនិងទំនាញខុសច្បាប់ និងការពិនិត្យឡើងវិញនូវការកំណត់ អត្រាពន្ធគយនាំចូលវត្ថុធាតុដើម ដើម្បីជំរុញផលិតកម្មក្នុងស្រុក	១០០៤៣

២~ទីស្តីការរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និង សិប្បកម្ម

២៨-២-២០២០	-ប្រកាសលេខ ១០៩ ឧស.កឧ.ប្រក ០២ ស្តីពី ការអនុញ្ញាតឱ្យក្រុមហ៊ុន យុនដែកអ៊ិនដាស្ត្រៀលឯក បង្កើតរោងចក្រ ផលិតកាបូបគ្រប់ប្រភេទ និងខ្សែចង	១០០៤៧
-----------	--	-------

៣~ទីស្តីការរដ្ឋមន្ត្រីក្រសួងរ៉ែ និង ថាមពល

៦-២-២០២០	-ប្រកាសលេខ ០០៣៦ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ ស្ថានីយប្រេងប្រេង និងឧស្ម័នឥន្ធនៈលេខ ០០៣៦ រថ.អប្រក.លអ ចុះថ្ងៃទី ៦ ខែ កុម្ភៈ ឆ្នាំ ២០២០	១០០៥០
៧-២-២០២០	-ប្រកាសលេខ ០០៣៨ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ ស្ថានីយប្រេងឥន្ធនៈលេខ ០០៣៨ រថ.អប្រក.លអ ចុះថ្ងៃទី ៧ ខែ កុម្ភៈ ឆ្នាំ ២០២០	១០០៥៤
១៨-២-២០២០	-ប្រកាសលេខ ០០៣៩ រថ.អប្រក.ប្រក ស្តីពី លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការ ស្ថានីយប្រេងឥន្ធនៈលេខ ០០៣៩ រថ.អប្រក.លអ ចុះថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០	១០០៥៨

៤~ទីស្តីការរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

២១-៤-២០២០	-ប្រកាសលេខ ២២២៩ ប្រក ស្តីពី ការចុះឈ្មោះក្នុងបញ្ជីសមាគម	១០០៦២
-----------	--	-------



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០២០/១១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៦ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសុខាភិបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៦៣ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមអតីតភាពការងារដល់លោក **សន សំរឿន** ពីឋានន្តរស័ក្តិ មន្ត្រីសុខាភិបាលជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ២ មកជាឋានន្តរស័ក្តិមន្ត្រីសុខាភិបាលជាន់ខ្ពស់ ដើមខ្សែពិសេស ថ្នាក់លេខ ៦ នៃក្របខណ្ឌមន្ត្រីសុខាភិបាលជាន់ខ្ពស់ ក្រសួងសុខាភិបាល។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

លេខ: ៤០១០.១១៤៧

M.r.

សម្តេចវិបុលសេនាបតី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកាលបណ្ណិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១២៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ក្រសួងមហាផ្ទៃ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : និយ័តកម្មដំឡើងក្របខ័ណ្ឌ ឋានន្តរស័ក្តិ និងថ្នាក់ដល់លោក **ញឹក សារ៉ែន** ពីឋានន្តរស័ក្តិក្រមការ ដើមខ្សែ ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីក្រមការ ក្រសួងមហាផ្ទៃ មកជាឋានន្តរស័ក្តិអនុមន្ត្រី ថ្នាក់លេខ ៤ នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០

ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១៤៤

M. S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានបង្គំប្រកាសច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
គីរីនី កោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៨២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាគរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងផែនការ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃសាលាក្រឹត្យមន្ត្រីរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់លោក អូន ឈុនី ដែលបានបញ្ចប់ការសិក្សាពីសាលាក្រឹត្យមន្ត្រីរដ្ឋបាល ទៅក្នុង ឋានន្តរសិក្សិអនុមន្ត្រី ថ្នាក់លេខ ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងផែនការ ចាប់ពីថ្ងៃទី ៣០ ខែ មិថុនា ឆ្នាំ ២០២០។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាថ នរោត្តម សីហមុនី
ព្រះមហាក្សត្រ

៣៣.២០២០.១២៩

Mis.

សម្តេចវិសេសសេនាភក្តី សាយ ឈុន

បានបង្គាប់តាមការស្នើសុំរបស់
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកនៃគណៈរដ្ឋមន្ត្រី
កិត្តិវិភាគស្ថាប័ន ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១២៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩៦៨/៩២៩ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១៥ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងទេសចរណ៍
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០២១៩/២៥៨ ចុះថ្ងៃទី ២០ ខែ កុម្ភៈ ឆ្នាំ ២០១៩ ស្តីពីការរៀបចំ និង ការប្រព្រឹត្តទៅ នៃសាលាភូមិន្ទរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃ ព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តាំងសិបក្នុងក្របខ័ណ្ឌដល់មន្ត្រីរាជការ ០២ រូប ដែលបានបញ្ចប់ការសិក្សាពីសាលាភូមិន្ទរដ្ឋបាល ទៅក្នុង ហេដ្ឋារចនាសម្ព័ន្ធនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅក្រសួងទេសចរណ៍ ចាប់ពីថ្ងៃទី ០១ ខែ កក្កដា ឆ្នាំ ២០២០ ។

- ១- លោក **ហឿន ធី** អនុមន្ត្រី ថ្នាក់លេខ ១
- ២- លោក **សាវុធ វីរៈយុទ្ធ** អនុមន្ត្រី ថ្នាក់លេខ ១

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហត្ថលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១៥០

Handwritten signature

សម្តេចបិទសេនាបតី **សាយ ឈុំ**
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
Handwritten signature
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០២០/ ១១៤៩

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជានាង

នូវ

គ្រឿងឥស្សរិយយស មុនីសារាត៌្តន្ត ថ្នាក់ មហាសេនា

Mr. LI ZHONG HUA

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ: ២០១០-១១៤១

M.i.s.
/

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១១៣០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ឱ្យ

ក-គ្រឿងឥស្សរិយយស **ព្រះរាជានាមត្រកូន** ថ្នាក់ **ឯហោសេរីវង្សន៍**

- | | | | | |
|--------|--------------|---------------------|--------------------|---------------|
| ១- លោក | ប៊ិន ឡាដា | ៩- ឧត្តមសេនីយ៍ត្រី | សូ សារ៉េន | អត្តលេខ ១២៣៧៣ |
| ២- លោក | វ៉ែត ភ័ក្តា | ១០- ឧត្តមសេនីយ៍ត្រី | ចន រតនា | អត្តលេខ០១៤៨០៥ |
| ៣- លោក | អៀម សម័យ | ១១- វរសេនីយ៍ឯក | ម៉ៅ កូចក័ត្តា | អត្តលេខ ៧២០៦១ |
| ៤- លោក | ជុន រដ្ឋា | ១២- វរសេនីយ៍ទោ | ប្រាក់ ច័ន្ទ្រស្នី | អត្តលេខ០៣៦៦៣២ |
| ៥- លោក | សួស ដារ៉ា | ១៣- លោក | គង់ រតនៈកណ្ត | |
| ៦- លោក | គួន គង្គាន | ១៤- លោក | ព្រំ ភារុន | |
| ៧- លោក | ប្រាក់ កុសល | ១៥- លោក | អ៊ុន សុផាត | |
| ៨- លោក | លីន ហាក់លីណា | ១៦- ឧកញ៉ា | គិត សែនពិសិដ្ឋ | |

ខ-គ្រឿងឥស្សរិយយស **ព្រះរាជានាមត្រកូន** ថ្នាក់ **ធិបតី**

- | | | | |
|-------------------------------------|------------------------|--------------------------|----------------|
| ១- លោកជំទាវ ផៃ អែឡុង ហ៊ឹម ប៊ុណ្ណារា | ១២- ព្រះត្រូវបុរេបញ្ញា | វី សាត | |
| ២- លោក | ឈាង ឆាយ | ១៣- ព្រះគ្រូធម្មសិរីញាណ | ឡុម លឿន |
| ៣- លោក | វណ្ណ ខេមរ៉ា | ១៤- ព្រះត្រូវសិទ្ធិរង្សី | ឡាច ចន្ទា |
| ៤- លោក | ម៉េង រ៉ូប៊ី | ១៥- ព្រះត្រូវចិត្រវង្សា | ហែម គីនសាន្ត |
| ៥- លោក | ស៊ុន អេរីក | ១៦- ព្រះតេជគុណ | ឈាង កែ |
| ៦- លោក | គង់ វិសាល | ១៧- ព្រះត្រូវជ័យបញ្ញា | ណែម ណារ |
| ៧- ព្រះសាសនសត្តា | គង់ តន | ១៨- ព្រះត្រូវជ័យរង្សី | ឡុន ឡោម |
| ៨- ព្រះយសមុនីរង្សី | វិត ស៊ីធីម | ១៩- លោក | ចាន់ដារ៉ា វង្ស |
| ៩- ព្រះមុនីបញ្ញាញាណ | ស៊ុម ពិសិទ្ធិ | ២០- លោក | ឈួន លីឈាវ |
| ១០- ព្រះតេជគុណ | ត្រួច លន់ | ២១- លោក | ហាក់ យូហ្វ |
| ១១- ព្រះត្រូវវិបស័រ | ឡើម រុទ្ធី | ២២- លោក | ហង ឈុន |

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០

ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

៣៣២១០.១៩៤៤

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានបង្គាប់តាមក្រឹត្យច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣១

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

ទូរ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

១- ព្រះត្រសិវីវង្សៈ	សៀង សំណាង	៩- ឧត្តមសេនីយ៍ឯក	អ៊ុន សុខន	អត្តលេខ ០៤៨៩០
២- ព្រះមហា	ជុត សំអូន	១០- លោក	ទិត ចំរើន	
៣- ព្រះវិសុទ្ធាភិសិរី	ផា សុភា	១១- លោក	ហ៊ាន តេងម៉េង	
៤- លោក	ឈុន សន្តនា	១២- លោក	សេង សាម៉េង	
៥- លោក	ទី ថៃយ៉ាដា	១៣- លោក	ជា ប៊ុនមី	
៦- លោក	ណាត ចំណាប់	១៤- លោក	លី ប៊ុណ្ណា	
៧- លោក	គុជ ចាន់អុងប៉ាង	១៥- លោក	អ៊ុល ដេតសុខុម	
៨- លោក	ពុធ ប៊ុនធឿន	១៦- លោក	ណាក ម៉ូថានិត	

ខ-គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌ ថ្នាក់ មហាសេនីយឧត្តម

១- ព្រះមហា	ពៅ ផល្លី	៨- ឧត្តមសេនីយ៍ត្រី	ឱន វ៉ានី	អត្តលេខ ៧៩៦៥៨
២- ព្រះមហា	មឿន សុទ្ធា	៩- ឧត្តមសេនីយ៍ត្រី	ខែម សារី	អត្តលេខ ៥៨០៣០
៣- លោក	ហែម ឌី	១០- រសេនីយ៍ឯក	ហាក់ សុផល	អត្តលេខ ០៦៩៣៥
៤- លោក	គឹម ឌីណា	១១- លោក	ឃុនថាវង្ស ផងផាន់	
៥- ឯកឧត្តម	ប៊ុន ជេង	១២- លោក	ចាន់ រតនៈ	
៦- លោក	រស់ សុមេធ	១៣- លោក	ម៉ាក់ សេរីវង្សនា	
៧- លោក	នក់ គួយហុង	១៤- លោក	ខ្លួន តារាវត្ថុ	

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១- ព្រះមហា	អ៊ុក ម៉ាប្អូឌី	៦- លោក	លីម ចេងហេង
២- លោក	អ៊ុង សុវណ្ណារ៉ា	៧- លោក	ខួន មាសតារា
៣- លោក	ហេង ស៊ាង	៨- លោក	ថៃ ប៊ុនថេង
៤- លោក	អៀប ជីងសាន	៩- លោក	លី រត្ននា
៥- លោក	ព្រហ្ម វណ្ណឌី	១០- លោកស្រី	តាំង គឹមអូន



- | | | | |
|---------|-----------------|---------|----------------|
| ១១- លោក | សន រ៉ាមី | ១៦- លោក | ខេម ជឿនជលលា |
| ១២- លោក | នឹង សុផាណ្ណា | ១៧- លោក | ចាន់ បញ្ញា |
| ១៣- លោក | សន អូន | ១៨- លោក | ហ៊ុយ ពុទ្ធារ៉ា |
| ១៤- លោក | ម៉ៅ វិន | ១៩- លោក | ព្រូ ស៊ីផន |
| ១៥- លោក | ភុល សុវណ្ណដានីន | ២០- លោក | លីម ឃី |

យ-គ្រឿងឥស្សរិយយស **មន្ត្រីសាវត្ថុស្ថាប័ន** មហាសេនា

- | | | | | |
|-------------------|-----------------|--------------------|---------------------|---------------|
| ១- ព្រះមហា | ទូត ឫទ្ធិ | ៨- ឧត្តមសេនីយ៍ត្រី | សៅ ម៉េង | អត្តលេខ ៦៤២៩៩ |
| ២- លោក | ហ៊្វិរ លាបហិត់ | ៩- លោក | ញ៉ែម កែប | |
| ៣- លោក | មួន សុខា | ១០- Mr. | Robert John Elliott | |
| ៤- លោក | រ៉ាប ព្រឿង | ១១- លោក | ម៉ាក់ ស៊ីម៉េង | |
| ៥- លោក | រស់ វើក | ១២- អ្នកស្រី | កែវ សីហរង្សី | |
| ៦- អ្នកស្រី | ប៊ូ បូរ៉ា | ១៣- Mr | PHAN MINH TOAN | |
| ៧- លោកវេជ្ជបណ្ឌិត | ខាត់ សុគន្ធចាត់ | ១៤- វេជ្ជបណ្ឌិត | ប៉ូ រដ្ឋា | |

ង-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **និមន្ត**

- | | | | |
|--------|--------------|----------|-------------------|
| ១- លោក | វ៉ែង សាម៉េត | ៤- លោក | គៀន គង្គារ |
| ២- លោក | សាន ជំនោ | ៥- លោក | រឿង រុទ្ធី |
| ៣- លោក | អ៊ុច ប៊ុនឈឿង | ៦- កញ្ញា | ហាក់ ច័ន្ទមុនីនាថ |

ច-គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **សេនា**

- | | | | |
|--------|----------------|--------|-----------------|
| ១- លោក | ព្រំ សោភារិទ្ធ | ៣- លោក | វិទ្ធ ផាន់ណារ៉ា |
| ២- លោក | មាស សុផាណារត្ន | | |

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់មន្ត្រាស់
ប្រមុខរដ្ឋស្តីទី

លេខ: ២០១០.១១៥៣

M.R.

សម្តេចនិមន្តសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី



កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយកម្មដល់លោក **ហ្វង ហ្វូ** (HUANG, BO) ជនជាតិចិន សញ្ជាតិ ចិន កើតថ្ងៃទី២៧ ខែកក្កដា ឆ្នាំ១៩៥៨ នៅខេត្ត Hainan សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០២០.១២៤៤

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានប្តឹងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/១០២០/ ១១៣៣

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តិយកម្មដល់លោក **វ៉ាន លាង** (WANG, LIANG) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៩ ខែមិថុនា ឆ្នាំ១៩៨២ នៅខេត្ត Heilongjiang សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ ២០១០.១២៥

M.S.

សម្តេចនិម្មលសេនាភក្តី សាយ ឈុំ

បានបង្គាប់តាមការបញ្ជាក់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយកម្មដល់លោក វូ វ៉ៃប៊ីន (WU, WEIBIN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ១៩៨៤ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣៣.២០១០.១១៤៦

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **ស៊ី គូយណាន** (SU, GUINAN) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី១១ ខែមីនា ឆ្នាំ១៩៩១ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋមន្ត្រី

៣៣.២០១០.១១៥៧

M.S.
/

សម្តេចវិស័យសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**





ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៧២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មដល់លោកស្រី **ស៊ីន សៀងមីន (XIN XIAOMIN)** ជនជាតិ ចិន សញ្ជាតិកំនួច កើតថ្ងៃទី០១ ខែសីហា ឆ្នាំ១៩៧៨ នៅខេត្ត Shanxi សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ :** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១១៥៨

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកែវសឈបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/១០២០/ ១១៣៧

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ : ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តយកម្មដល់លោក **ជីង យ៉ិនធី (ZENG RENDI)** ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី២៤ ខែសីហា ឆ្នាំ១៩៧០ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងការព្រះត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣២០១០.១១២៧

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ម៉ីន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៨

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៩១៨ / ៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស / រកត / ០៣២០ / ៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស / រកម / ០៦១៨ / ០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មដល់លោក **ឈិន វ៉ូឃៀន (CHEN WUYUAN)** ជនជាតិចិន សញ្ជាតិវ័ន្ទ្រ កើតថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៨៦ នៅខេត្ត Guangdong សាធារណរដ្ឋ ប្រជាមានិតចិន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួល បន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១១៦០

M.S.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៣៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៨២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា ១ :** ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតិបន្តនិយកម្មដល់លោក **ចាវ ឡានអ៊ីង** (ZHAO, JIANYING) ជនជាតិចិន សញ្ជាតិចិន កើតថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ១៩៧៥ នៅខេត្ត Fujian សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា ២:** សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០២០.១១៦១

៣.១៥.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/១០២០/ ១១៤០

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១: ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ញាតូបនីយកម្មដល់លោក **រូយ វ៉ាន ធី រ៉េន** (ROY WANG LI REN) ជនជាតិ ចិន សញ្ជាតិ សិង្ហបុរី កើតនៅថ្ងៃទី៣១ ខែតុលា ឆ្នាំ១៩៧៥ នៅខេត្តត្បូងឃ្មុំ សាធារណរដ្ឋចិន។
- មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០២០.១១២២

M.S.

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
បានចម្លងត្រាហត្ថលេខាបញ្ជាក់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនិមិត្តសាលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

នស/រកត/១០២០/ ១១៤១

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខនស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០០៨ ចុះថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីសញ្ជាតិ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

- មាត្រា១: ផ្តល់សញ្ជាតិខ្មែរ ដោយសញ្ជាតូបនីយកម្មដល់លោក **វី គីតហ៊ុន** (NG KIT HON) ជនជាតិ ចិន សញ្ជាតិ ចិន កើតនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ១៩៩៤ នៅទីក្រុងហុងកុង សាធារណរដ្ឋប្រជាមានិតចិន។
- មាត្រា២: សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២២ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១១២៣

M.S.

សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជណា

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឧត្តម

១- លោក អ៊ុង គឹមលាង ២- លោក គិត សុផា

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១- លោក ស៊ីន សាក់សារ៉ាន់ ៣- លោក ង៉ែត សីលា

២- លោក បាង សេង

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១- លោក ចេង ឡៃ ៣- លោក នង ចំណាន

២- លោក បាង ផេង

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អនុប្បធិ

១- លោកស្រី ម៉ែន ផល្លី ៤- លោក ពេជ្រ សុវណ្ណ

២- លោក ផាយ ឡេង ៥- លោក ឆេង ពុយ

៣- លោក ឈាន វាសនា

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤៣ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

នស.២០២០.១១៤៤

M.r.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានបង្គាប់ត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១១៤៣

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជទាន

នូវ

ក-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយ្យន៍

១-ឯកឧត្តម សៀង គឹមហាន ៣-លោក នូ សុផល

២-ឯកឧត្តម គង់ សុភារក្ស

ខ-គ្រឿងឥស្សរិយយស សុវត្ថា ថ្នាក់ មហាសេនីយ្យន៍

១-លោកជំទាវ ហ៊ុន ដានី ៣-លោកជំទាវ ឈូក ឈូរង្ស

២-ឯកឧត្តម ហោ មុនីរ័ត្ន ៤-លោក ឡោ សុវិជ្ជា

គ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

១-ឯកឧត្តម ហេង សុខចំរើន ៣-លោក យួន ទាន

២-លោក សេង ភក្តី ៤-លោក មាស ប៉ូលីកា

ឃ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ ធិបតី

១-ឯកឧត្តម តុប សុភ័ក ៣-លោក ង៉ូវ សេងកាក់

២-លោក ណែម ស៊ីវឌ្ឍនា ៤-លោក សោ វិសិដ្ឋ

ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

១-លោក សយ ផល្លា ៤-លោក សេង សាលី

២-លោក សោម ប៊ុនណាត ៥-លោក ស្វាយ សាវ៉ាត

៣-លោក ប្រាក់ ណារ៉ាន់



ច-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បន្និ

១-ឯកឧត្តម នីម	សុវណ្ណ	៣-លោក	ឌួង	បញ្ញាវុធ
២-ឯកឧត្តម ប៊ូ	ចន្ទសិរី	៤-លោក	ង៉ែត	ពិទ្ធ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១១៦៥

៣.១៥.

សម្តេចបិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០២០/១១៤៤

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជានុ
នូវ

គ្រឿងឥស្សរិយយស សេនាខ័យសិទ្ធ

១-ឧត្តមសេនីយ៍ឯក	ហេ	សៀកឡេងអត្តលេខ	១៦៨៤៥០
២-ឧត្តមសេនីយ៍ទោ	កុសល	ម៉ាលីនដា អត្តលេខ	០៦៤៧៥៨
៣-ឧត្តមសេនីយ៍ទោ	ខាន់ ផល	អត្តលេខ	០១៤០២១
៤-ឧត្តមសេនីយ៍ទោ	ឡេង វណ្ណា	អត្តលេខ	០១៩៣៥០
៥-ឧត្តមសេនីយ៍ទោ	ស៊ឹម សុទ្ធី	អត្តលេខ	០១៧១៨៤
៦-ឧត្តមសេនីយ៍ទោ	ម៉ៅ ហេង	អត្តលេខ	០២៧០៨៤
៧-ឧត្តមសេនីយ៍ទោ	ឯន វុត្តា	អត្តលេខ	០២៧២៤៨
៨-ឧត្តមសេនីយ៍ត្រី	នូ សុវណ្ណារ៉ា	អត្តលេខ	០២៧១២៦
៩-ឧត្តមសេនីយ៍ត្រី	ហាម សុភាព	អត្តលេខ	០៣៩២០១
១០-ឧត្តមសេនីយ៍ត្រី	ម៉ែ មេមរី	អត្តលេខ	០៤៩១៥៣
១១-ឧត្តមសេនីយ៍ត្រី	ម៉ែ ផៃ	អត្តលេខ	១៦៣២០៤
១២-ឧត្តមសេនីយ៍ត្រី	សូ ពិសាខ	អត្តលេខ	១៦៨៤៤៧

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជក្រាស់មង្គល់
ប្រមុខរដ្ឋស្តីទី

៣៣.៤០១០.១១៦៦

CH.is.

សម្តេចនិមន្តសេនាបតី សាយ ឈុំ

បានបង្គំត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១៤៥

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៩/១៩៦២ ចុះថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩ ស្តីពីការបង្កើត រាជបណ្ឌិត្យសភាកម្ពុជា ជាគ្រឹះស្ថានសាធារណៈរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១២១៨/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៨ ស្តីពីការគ្រប់គ្រង និងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងនិងផ្តល់ឋានៈជាទីប្រឹក្សារាជបណ្ឌិត្យសភាកម្ពុជា ០៣រូប :

- | | | |
|------------|---------------------|--|
| ១. ឯកឧត្តម | Kim Jae Youl | មានឋានៈស្មើ រដ្ឋលេខាធិការ ដោយមិនទទួលប្រាក់បំណាច់មុខងារ |
| ២. ឯកឧត្តម | ជូ ប័ន្ទដារី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ |
| ៣. ឯកឧត្តម | ជូរ គារី | មានឋានៈស្មើ អនុរដ្ឋលេខាធិការ។ |

មាត្រា ២ : តែងតាំងនិងផ្តល់ឋានៈជាជំនួយការរាជបណ្ឌិត្យសភាកម្ពុជា ០៧រូប :

- | | | |
|-------------|----------------------|----------------------|
| ១. ឯកឧត្តម | អ៊ុំ ប័ក | មានឋានៈស្មើ អគ្គនាយក |
| ២. ឯកឧត្តម | ឈិត វណ្ណឫទ្ធិ | មានឋានៈស្មើ អគ្គនាយក |
| ៣. លោកជំទាវ | សៀង ហ៊ុយ | មានឋានៈស្មើ អគ្គនាយក |
| ៤. ឯកឧត្តម | កង ឱម | មានឋានៈស្មើ អគ្គនាយក |



៥. លោកជំទាវ តែច ណារ៉ុ មានឋានៈស្មើ អគ្គនាយក
៦. ឯកឧត្តម ត្រីង លឹម មានឋានៈស្មើ អគ្គនាយក
៧. ឯកឧត្តម ខែក វិរៈ មានឋានៈស្មើ អគ្គនាយក។

មាត្រា៣ : សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក
អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខតទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ. ៤០១០. ១១៦៧

H.i.s.

សម្តេចបិតុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

នស/រកត/១០២០ / ១១៤៦

យើង

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(យោងតាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន**
នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា)

ប្រោសព្រះរាជទាន

នូវ

- ក - គ្រឿងឥស្សរិយយស **ជាតូមការ**
- ឯកឧត្តម **ឡុង ណារ៉ុន**
- ខ - គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនីយឧត្តម**
១ - ឯកឧត្តមបណ្ឌិត **ជា វិសុទ្ធ**
២ - លោក **ស៊ី គីមណាង**
៣ - លោក **សំរិទ្ធ សុវិធា**
- គ - គ្រឿងឥស្សរិយយស **ព្រះរាជាណាចក្រកម្ពុជា** ថ្នាក់ **មហាសេនា**
- លោក **ម៉ា ណារ៉ាវ៉ាន**

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ.២០១០.១១៦៨

N.r.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/ ១១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រាស់ព្រះរាជណាម

នូវ

ក-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់មហាសេនា

១- ឧត្តមសេនីយ៍ត្រី ដៅ ប៊ុនណា អត្តលេខ ០៣៣៩៣៤

២- វរសេនីយ៍ឯក ស៊ឹម ស៊ីថា អត្តលេខ ០៣៣៩៣៥

៣- វរសេនីយ៍ទោ ស៊ុន លីវ អត្តលេខ ០២៥៧៨២

ខ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

វរសេនីយ៍ត្រី អឿន ដាវី អត្តលេខ ១០៦១៥១

គ-គ្រឿងឥស្សរិយយសព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សប្បដិ

វរសេនីយ៍ត្រី ឡេង វ្រ្មាវិទូ អត្តលេខ ០៣៣៩៧៣

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០

ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់

ប្រមុខរដ្ឋស្តីទី

លេខ. ២០១០. ១១៤៧

M.is.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម

ឧបនាយករដ្ឋមន្ត្រីប្រចាំការ

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ

យើង

នស/រកត/១០២០/១១៤៧

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

(តាមសេចក្តីក្រាបបង្គំទូលថ្វាយរបស់ សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា)

ត្រៀមសព្វធាន

នូវ

ក-គ្រឿងឥស្សរិយយស ជាតុបការ

ឯកឧត្តម សរ សុវណ្ណ

ខ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនីយឡឺង

- | | |
|---------------------------|--------------------|
| ១- ឯកឧត្តម ឡៅ ទិញសីហា | ៥- លោក ភាគ សុផា |
| ២- ឯកឧត្តម អ៊ឹម ចំរុង | ៦- លោក ឡាយ ផល្លឹម |
| ៣- ឯកឧត្តម សេង ថានី | ៧- លោក ប៉ុល ថាវ៉ែន |
| ៤- ឯកឧត្តម ហង្ស ប៊ុណ្ណាក់ | ៨- លោក ញ៉ែប ផន |

គ-គ្រឿងឥស្សរិយយស សុវត្ថាន ថ្នាក់ មហាសេនីយឡឺង

- | | |
|-------------------------------|-------------------------|
| ១- ឯកឧត្តម ប៉ែន សុផល | ៩- លោកជំទាវ នន់ ភានី |
| ២- ឯកឧត្តម ប៉ែន ច័ន្ទសុខខេមរា | ១០- លោកជំទាវ សួស សុផល |
| ៣- ឯកឧត្តម កើត សារ៉េត | ១១- លោក វ៉ត្ត ពិសិដ្ឋ |
| ៤- ឯកឧត្តម សៀក វណ្ណា | ១២- លោក ប្រាក់ អង្គារ៉ា |
| ៥- ឯកឧត្តម មាន ច័ន្ទវ៉ាន់នី | ១៣- លោក ហ៊ុំ ចិន្តា |
| ៦- លោកជំទាវ អ៊ូ វ៉ឺឌី | ១៤- លោក វង្ស សារ៉ាត |
| ៧- ឯកឧត្តម ជី សុីថា | ១៥- លោក រស់ វីរ៉ាវុធ |
| ៨- ឯកឧត្តម ជា ស្រីន | |

ឃ-គ្រឿងឥស្សរិយយស មុនីសាវត្ថន្ត ថ្នាក់ មហាសេនីយឡឺង

- | | |
|-------------------------|-------------------|
| ១- ឯកឧត្តម លាង មុនីវិទូ | ៤- លោក អេង ផេងអាន |
| ២- លោក ម៉េង សុខថា | ៥- លោក ប៊ិន សូឈី |
| ៣- លោក អ៊ូ ងារី | |



ង-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ មហាសេនា

- | | |
|-----------------------|-------------------|
| ១- លោក ហេ សុផាន់ណារ៉ា | ៤- លោក សោ វណ្ណា |
| ២- លោក ណុប សោភ័ណ | ៥- លោក ស្វី សុខជា |
| ៣- លោក ទួន ភិរម្យ | |

ច-គ្រឿងឥស្សរិយយស មុនីសាវត្ថណ្ឌ ថ្នាក់ មហាសេនា

- | | |
|---------------------|-------------------------|
| ១- លោក ឈី លាង | ៤- លោកស្រី សរ សំឡេង |
| ២- លោកស្រី ឈឹម ណារី | ៥- លោកស្រី កុសល សុវិចារ |
| ៣- លោក យ៉ង់ សុបញ្ញា | ៦- លោកស្រី សុន ងាវី |

ឆ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ សេនា

- | | |
|--------------------|------------------|
| ១- លោក ជីវ ស៊ីវធួង | ២- លោក ទិត ខេមរា |
|--------------------|------------------|

ជ-គ្រឿងឥស្សរិយយស ព្រះរាជាណាចក្រកម្ពុជា ថ្នាក់ អស្សបូជី

លោក យួន វីរៈ

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០
ក្នុងព្រះបរមនាម និងតាមព្រះរាជក្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

ព.រ.ក. ២០២០.១១៧០

M.is.

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានចម្លងត្រឹមត្រូវតាមច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី

កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០២០/ ១១៤៦

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១៩៦/១១ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងដែនការ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយរបស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ : តែងតាំងមុខតំណែងឯកឧត្តម **ឡុយ ចំរើន** ជារដ្ឋលេខាធិការ ក្រសួងដែនការ។

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃច្បាយព្រះហស្តលេខាតទៅ។

ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ២៣ ខែតុលា ឆ្នាំ២០២០
ព្រះបរមនាម និងតាមព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

៣៣.២០១០.១១៧១

Handwritten signature

សម្តេចវិបុលសេនាភក្តី សាយ ឈុំ

បានឱ្យដាក់ច្បាប់ដើម
ឧបនាយករដ្ឋមន្ត្រីប្រចាំការ
រដ្ឋមន្ត្រីទទួលបន្ទុកវិស័យការពារស្ថានភាពរដ្ឋស្តីទី
Handwritten signature
កិត្តិនីតិកោសលបណ្ឌិត **ប៊ិន ឈិន**



ព្រះរាជក្រឹត្យ
យើង

នស/រកត/១០២០/ ១៤០

ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី
សមានភូមិជាតិសាសនា រក្ខតខត្តិយា ខេមរារដ្ឋរាស្ត្រ ពុទ្ធិន្ទ្រាធរាមហាក្សត្រ
ខេមរាជនា សមូហោភាស កម្ពុជឯករាជរដ្ឋបូរណសន្តិ សុភមង្គលា សិរីវិបុលា
ខេមរាស្រីពិរាស្ត្រ ព្រះចៅក្រុងកម្ពុជាធិបតី

- បានទ្រង់យល់រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៨២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានទ្រង់យល់ព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហ- លក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានទ្រង់យល់ព្រះរាជក្រមលេខ នស/រកម/០១០៥/០០៣ ចុះថ្ងៃទី១៧ ខែមករា ឆ្នាំ២០០៥ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែក នៃ ក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០០២ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌគ្រប់គ្រងកម្រិតឧត្តម
- បានទ្រង់យល់ព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពី គោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានទ្រង់យល់សេចក្តីក្រាបបង្គំទូលថ្វាយ របស់សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា

ត្រាស់បង្គាប់

មាត្រា ១ ដំឡើងថ្នាក់តាមកម្រិតសញ្ញាបត្រ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល និងក្របខ័ណ្ឌគ្រប់គ្រងកម្រិតឧត្តម នៅក្រសួង ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដល់មន្ត្រីរាជការ ០៣ រូប ៖

- | | | | |
|--------|----------------------|---|---|
| ១- លោក | សាស ណារិន្ទ | ពីឧត្តមមន្ត្រី ថ្នាក់លេខ ៦ | មកជា ថ្នាក់លេខ ៥ |
| ២- លោក | លឹម សុផាច | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៥ | មកជា ថ្នាក់លេខ ៤ |
| ៣- លោក | ឌីក សំសុចត្យា | ពីគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែ ថ្នាក់លេខ ១ | មកជាគ្រូបង្រៀនកម្រិតឧត្តមដើមខ្សែពិសេស ថ្នាក់លេខ ៦ |

មាត្រា ២ : សម្តេចអគ្គមហាសេនាបតីតេជោ **ហ៊ុន សែន** នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវទទួលបន្ទុក អនុវត្តព្រះរាជក្រឹត្យនេះ ចាប់ពីថ្ងៃចេញព្រះហស្តលេខទៅ។

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៣ ខែ តុលា ឆ្នាំ ២០២០
ព្រះបរមនាម និងការព្រះរាជត្រាស់បង្គាប់
ប្រមុខរដ្ឋស្តីទី

លេខ. ២០១០. ១១៧៤

CH. S.
សម្តេចនាយករដ្ឋមន្ត្រី **សាស ណារិន្ទ**
បានប្រមូលគ្រឹះក្រុមហ្វេរ៉ូប៊ីដេម
ឧបនាយករដ្ឋមន្ត្រីទទួលបន្ទុក
រដ្ឋមន្ត្រីទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាល
កិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ១២៧ នស/រកត/២០២០

**អនុក្រឹត្យ
ស្តីពី**

**ការកែសម្រួលមាត្រា ៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក
ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីការរៀបចំ
និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន
នៃគណៈកម្មាធិការជាតិអេស្តាប់
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០២៦ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការជាតិអេស្តាប់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៣/១០៦៣ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៣ ស្តីពីការផ្ទេរគណៈកម្មាធិការជាតិអេស្តាប់ឱ្យស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៩៣ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០១៤ ស្តីពីការកែសម្រួលមាត្រា១ មាត្រា២ មាត្រា៣ មាត្រា៥ និងមាត្រា១២ នៃព្រះរាជក្រឹត្យលេខ នស/រកត/០១០៩/០២៦ ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៩ ស្តីពីការបង្កើតគណៈកម្មាធិការជាតិអេស្តាប់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រាមួយ.-

មាត្រា៧ នៃអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០០៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិអេស្តាប់ ត្រូវបានធ្វើការកែសម្រួលដូចតទៅ ៖

មាត្រា៧៩.~

នាយកដ្ឋាននីមួយៗ ដឹកនាំដោយប្រធានមួយរូប អមដោយអនុប្រធានមួយចំនួនជាជំនួយការ តាមការចាំបាច់។ នាយកដ្ឋាននីមួយៗ មានការិយាល័យចំណុះមួយចំនួនតាមការចាំបាច់។ ការរៀបចំ និងការប្រព្រឹត្តទៅរបស់ការិយាល័យចំណុះនាយកដ្ឋាននីមួយៗ ត្រូវកំណត់ដោយប្រកាសរបស់រដ្ឋមន្ត្រី ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

ប្រធាននាយកដ្ឋានត្រូវតែងតាំងដោយអនុក្រឹត្យ។ អនុប្រធាននាយកដ្ឋាន និងថ្នាក់ការិយាល័យ ត្រូវតែងតាំងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។

មាត្រា៨០.~

បទប្បញ្ញត្តិទាំងឡាយណា ដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា៨១.~

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការជាតិអស្តាប់ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ៣ កើត ខែ ភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ១៧ ខែ តុលា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោ នាយករដ្ឋមន្ត្រី សូមហត្ថលេខា
រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

ប្រាក់ សុខុន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រាបី
- រាជកិច្ច
- ឯកសារ កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១៧/៤...សនក្រ.បក

អនុក្រឹត្យ
ស្តីពី

ការកាត់ផ្ទៀងដីទំហំ ៦១ ហិកតា ២៧ អា និង ៣២ សង់ទីអា ស្ថិតនៅស្រុកព្រៃនប់
ខេត្តព្រះសីហនុ ចេញពីផែនការប្រមូលព្រៃឈើឆ្នាំ ២០០២ ធ្វើអនុបយោគ
ជាដីកសិកម្មសម្រាប់ដាំដុះកៅស៊ូ និងផ្តល់កម្មសិទ្ធិជូនប្រជាពលរដ្ឋ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨០១/១៤ ចុះថ្ងៃទី៣០ ខែសីហា ឆ្នាំ២០០១ ដែលប្រកាសឱ្យប្រើច្បាប់ភូមិបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៦/៣៣៩ ចុះថ្ងៃទី៣ ខែសីហា ឆ្នាំ២០០៦ ស្តីពីគោលការណ៍និងបញ្ញត្តិអន្តរកាលនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងរបស់នីតិបុគ្គលសាធារណៈ
- បានឃើញអនុក្រឹត្យលេខ១២៩ អនក្រ.បក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០០៦ ស្តីពីវិធាន និងនីតិវិធីនៃការធ្វើអនុបយោគទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ និងនីតិបុគ្គលសាធារណៈ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

សម្រេច

មាត្រា ១ .-

កាត់ផ្ទៀងដីទំហំ ៦១ ហិកតា ២៧ អា ៣២ សង់ទីអា ស្ថិតនៅភូមិពូជឿង ភូមិចំណោតរាម និងភូមិតគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ តាមប្រព័ន្ធកូអរដោណេ Project UTM Zone 48N Datum WGS 1984 ដូចមានផែនទីបង្ហាញទីតាំងដី និងតារាងនិយាមកាត្លាបជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ចេញពីផែនការប្រមូលព្រៃឈើឆ្នាំ ២០០២ និងធ្វើអនុបយោគជាដីកសិកម្មរបស់រដ្ឋ។

មាត្រា ២ .-

ប្រគល់ដីទំហំ ១២ ហិកតា ១៥ អា និង ៤០ សង់ទីអា ស្ថិតនៅភូមិពូធឿង ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានផែនទីបង្ហាញទីតាំងនិងចំណុចនិយាមកាភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ជូនក្រុមហ៊ុន ប៊ូលីនរៀលអ៊ីស្កេត តំណាងដោយឈ្មោះ ឡៅ អានី។

ប្រគល់ដីចំនួន ៤ ទីតាំង ទំហំសរុប ៤៩ ហិកតា១១ អា ៩២ សង់ទីអា ក្នុងនោះទីតាំងទី ១ ទំហំ ៣ ហិកតា ៩៥ អា ១០ សង់ទីអា, ទីតាំងទី ២ ទំហំ ២ ហិកតា ៧៤ អា និង ៣០ សង់ទីអា, ទីតាំងទី ៣ ទំហំ ១៥ ហិកតា ៤០ អា និង ៥៧ សង់ទីអា និងទីតាំងទី ៤ ទំហំ ២៧ ហិកតា ០១ អា និង ៩៥ សង់ទីអា ស្ថិតនៅភូមិពូធឿង ភូមិចំណោតរាម និងភូមិគគីរ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ដូចមានផែនទីបង្ហាញទីតាំងនិងចំណុច និយាមកាភ្ជាប់ជាឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ជូនឈ្មោះ ឡៅ អានី។

មាត្រា ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍។

មាត្រា ៤ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ រដ្ឋមន្ត្រីគ្រប់ ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ២៩ ៣ ៤ ខែ កក្កដា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៩ ខែ កក្កដា ឆ្នាំ ២០២០




សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

បានយកសេចក្តីគោរពជម្រាបជូន
សម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រីសូមហត្ថលេខា
ឧបនាយករដ្ឋមន្ត្រី
រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

ជា សុផាវ៉ា

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ កាលប្បវត្តិ

ផែនទីនិងតារាងទិន្នន័យកាត់ចេញពីផែនទីប្រភេទទី១/២នៃអនុក្រឹត្យលេខ១៧/៤សសក្រ.បក.បច្ចេកទេស...ខែ...ឆ្នាំ២០២០



ផែនទីតំបន់ការពារធនធានទឹកស្រទាប់ ២/២ នៃអនុក្រឹត្យលេខ ១៧/៤ អនក្រ.សក. ចុះថ្ងៃទី ១៦ ខែ វិច្ឆិកា ឆ្នាំ ២០២០



តារាងទិន្នន័យការបង្កើត ២/២ នៃអនុក្រឹត្យលេខ ៧៧/នរក.រក្ស.បច្ចេកទេស...ខែ ឧសភា...ឆ្នាំ ២០២០

ទីតាំងទី ១								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
1	346401.908	1172755.626	7	346591.347	1172863.445	13	346829.000	1172903.000
2	346473.243	1172914.969	8	346768.664	1173030.151	14	346816.000	1172897.000
3	346514.362	1172876.413	9	346861.749	1172931.149	15	346797.000	1172891.000
4	346522.171	1172870.923	10	346860.371	1172911.289	16	346786.000	1172883.000
5	346537.698	1172861.147	11	346842.768	1172913.412	17	346772.000	1172877.000
6	346550.916	1172858.828	12	346844.346	1172906.541	18	346670.300	1172843.647
ទីតាំងទី ២								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
1	342791.598	1168597.653	11	342727.838	1168705.066	21	342686.74	1168847.64
2	342772.110	1168598.280	12	342720.454	1168715.273	22	342685.6	1168854.53
3	342770.814	1168598.418	13	342713.286	1168723.090	23	342685.34	1168861.42
4	342745.450	1168633.928	14	342687.863	1168773.782	24	342736.17	1168884.99
5	342745.132	1168635.040	15	342678.206	1168781.829	25	342756.08	1168856.07
6	342745.551	1168640.737	16	342679.411	1168784.344	26	342807.53	1168789.69
7	342743.748	1168656.593	17	342684.025	1168796.177	27	342845.35	1168732.71
8	342741.522	1168669.719	18	342686.576	1168810.59	28	342861.23	1168701.28
9	342737.849	1168685.934	19	342687.688	1168822.93	29	342829.81	1168656.99
10	342732.278	1168697.695	20	342687.741	1168835.33			
ទីតាំងទី ៣								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
1	345461.411	1170016.668	11	345634.790	1169905.895	21	345458.273	1169863.120
2	345489.231	1170031.660	12	345645.129	1169893.174	22	345457.729	1169864.578
3	345511.854	1170032.267	13	345655.970	1169852.674	23	345457.418	1169866.103
4	345523.348	1170033.721	14	345676.889	1169814.378	24	345457.347	1169867.657
5	345533.798	1170032.397	15	345465.343	1169857.535	25	345458.942	1169916.912
6	345542.592	1170030.641	16	345463.847	1169857.964	26	345420.677	1169987.075
7	345567.610	1170028.430	17	345462.436	1169858.620	27	345407.139	1169975.428
8	345576.654	1170028.584	18	345461.143	1169859.487	28	345361.112	1169933.651
9	345617.808	1169943.271	19	345460.001	1169860.543	29	345340.515	1169919.181
10	345627.422	1169928.874	20	345459.036	1169861.764	30	345324.108	1169904.997



ទីតាំងទី ៣								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
31	345313.495	1169894.566	66	345459.246	1169816.958	101	345945.985	1169248.953
32	345307.955	1169888.268	67	345458.555	1169816.567	102	345950.315	1169251.747
33	345299.867	1169875.357	68	345457.934	1169816.072	103	345954.819	1169255.251
34	345407.259	1169864.478	69	345457.399	1169815.485	104	345969.314	1169267.596
35	345408.912	1169864.448	70	345456.964	1169814.821	105	345993.092	1169292.307
36	345410.547	1169864.691	71	345456.640	1169814.096	106	346017.364	1169317.220
37	345412.120	1169865.200	72	345456.434	1169813.329	107	346030.985	1169333.058
38	345413.588	1169865.961	73	345456.353	1169812.539	108	346011.917	1169358.938
39	345414.910	1169866.953	74	345455.770	1169787.408	109	346033.721	1169370.630
40	345416.051	1169868.150	75	345455.482	1169775.706	110	346019.952	1169393.107
41	345416.979	1169869.519	76	345462.193	1169746.371	111	346008.662	1169422.316
42	345417.669	1169871.021	77	345467.716	1169711.268	112	346008.138	1169431.972
43	345418.101	1169872.617	78	345487.984	1169650.344	113	346002.241	1169439.277
44	345418.265	1169874.262	79	345496.151	1169635.311	114	345992.130	1169445.572
45	345416.507	1169813.987	80	345504.189	1169610.835	115	345960.845	1169455.415
46	345416.420	1169815.650	81	345477.801	1169586.780	116	345953.003	1169459.324
47	345416.058	1169817.276	82	345476.130	1169586.573	117	345944.703	1169464.742
48	345415.431	1169818.820	83	345513.631	1169578.263	118	345931.534	1169470.225
49	345414.557	1169820.238	84	345523.537	1169573.841	119	345922.160	1169472.534
50	345413.459	1169821.491	85	345551.211	1169595.106	120	345913.186	1169476.686
51	345412.169	1169822.544	86	345619.895	1169648.779	121	345903.015	1169483.853
52	345410.722	1169823.369	87	345688.142	1169703.007	122	345888.415	1169490.464
53	345409.157	1169823.942	88	345736.167	1169741.808	123	345877.090	1169496.585
54	345407.520	1169824.247	89	345744.276	1169696.936	124	345866.129	1169499.604
55	345339.294	1169831.159	90	345713.153	1169671.791	125	345851.677	1169505.936
56	345348.905	1169827.683	91	345644.652	1169617.361	126	345825.032	1169518.416
57	345364.921	1169818.156	92	345575.712	1169563.488	127	345809.433	1169527.319
58	345385.699	1169812.088	93	345565.062	1169555.304	128	345780.313	1169545.409
59	345402.589	1169807.976	94	345606.241	1169536.922	129	345772.617	1169553.260
60	345416.240	1169805.426	95	345678.888	1169509.496	130	345759.879	1169565.007
61	345730.515	1169762.614	96	345713.827	1169492.084	131	345756.949	1169569.240
62	345462.351	1169817.322	97	345741.829	1169368.305	132	345752.953	1169585.898
63	345461.563	1169817.418	98	345752.185	1169359.521	133	345748.180	1169643.742
64	345460.769	1169817.389	99	345870.149	1169286.324	134	345745.727	1169675.885
65	345459.991	1169817.234	100	345943.184	1169247.479	135	345745.508	1169691.395



ទីតាំងទី ៤								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
1	343635.130	1168384.459	45	343197.281	1168244.433	89	343580.730	1167972.277
2	343646.986	1168379.608	46	343197.839	1168249.738	90	343581.503	1167972.435
3	343686.703	1168378.423	47	343189.793	1168380.654	91	343582.242	1167972.714
4	343690.895	1168378.822	48	343180.178	1168412.927	92	343582.928	1167973.106
5	343694.596	1168378.260	49	343170.503	1168421.649	93	343583.544	1167973.600
6	343715.198	1168376.047	50	343164.487	1168433.851	94	343584.074	1167974.186
7	343734.469	1168378.135	51	343165.776	1168456.920	95	343584.506	1167974.847
8	343787.625	1168362.735	52	343186.798	1168458.241	96	343584.827	1167975.569
9	343790.079	1168371.206	53	343211.388	1168458.033	97	343585.031	1167976.331
10	343800.895	1168368.417	54	343227.513	1168458.332	98	343585.113	1167977.117
11	343830.475	1168367.169	55	343270.344	1168453.172	99	343590.205	1168184.547
12	343862.480	1168364.424	56	343283.243	1168451.790	100	343590.309	1168188.789
13	343880.277	1168385.149	57	343298.610	1168446.366	101	343590.277	1168189.308
14	343913.594	1168365.857	58	343326.422	1168433.824	102	343590.155	1168189.814
15	343947.385	1168370.219	59	343377.496	1168421.517	103	343589.948	1168190.292
16	343981.408	1168371.898	60	343394.307	1168428.522	104	343589.948	1168190.292
17	343972.677	1168351.554	61	343410.921	1168432.781	105	343589.661	1168190.726
18	343955.807	1168308.094	62	343434.081	1168431.000	106	343589.304	1168191.104
19	343932.359	1168262.445	63	343446.405	1168427.919	107	343588.887	1168191.415
20	343924.028	1168258.506	64	343469.409	1168418.999	108	343588.422	1168191.649
21	343855.927	1168265.678	65	343476.974	1168413.798	109	343587.924	1168191.800
22	343843.873	1168264.209	66	343495.106	1168404.034	110	343630.285	1168187.458
23	343802.864	1168231.297	67	343523.612	1168402.821	111	343630.456	1168188.385
24	343793.675	1168225.246	68	343553.309	1168400.261	112	343630.648	1168188.817
25	343634.315	1168230.373	69	343580.803	1168395.920	113	343630.906	1168189.214
26	343633.798	1168230.435	70	343592.231	1168391.175	114	343631.223	1168189.565
27	343633.300	1168230.585	71	343595.495	1168391.172	115	343631.592	1168189.861
28	343632.835	1168230.819	72	343587.407	1168191.861	116	343632.002	1168190.096
29	343632.418	1168231.130	73	343188.378	1168204.699	117	343632.444	1168190.264
30	343632.061	1168231.508	74	343183.880	1168189.040	118	343632.908	1168190.360
31	343631.774	1168231.942	75	343168.750	1168143.350	119	343633.380	1168190.382
32	343631.567	1168232.420	76	343161.795	1168121.652	120	343731.795	1168187.216
33	343631.445	1168232.926	77	343157.350	1168097.915	121	343684.232	1168137.558
34	343631.413	1168233.445	78	343151.229	1168073.850	122	343659.147	1168121.376
35	343591.404	1168234.302	79	343183.718	1168064.493	123	343627.881	1168089.926
36	343591.281	1168233.846	80	343217.489	1168056.894	124	343626.949	1168052.111
37	343591.088	1168233.414	81	343245.552	1168049.846	125	343634.489	1168038.979
38	343590.830	1168233.018	82	343256.234	1168046.121	126	343659.178	1168013.324
39	343590.513	1168232.668	83	343277.495	1168034.472	127	343687.805	1167987.402
40	343590.145	1168232.372	84	343328.126	1168009.856	128	343688.928	1167982.538
41	343589.735	1168232.137	85	343336.990	1168004.330	129	343688.324	1167972.282
42	343589.293	1168231.969	86	343345.549	1167998.163	130	343687.784	1167968.496
43	343588.830	1168231.873	87	343369.429	1167979.553	131	343629.824	1167970.509
44	343588.358	1168231.851	88	343579.941	1167972.242	132	343628.961	1167970.615




ទីតាំងទី ៤								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
133	343628.130	1167970.868	171	343682.130	1167793.665	209	343626.155	1167930.054
134	343627.355	1167971.262	172	343684.519	1167798.445	210	343626.897	1167930.336
135	343626.659	1167971.784	173	343689.202	1167805.937	211	343627.675	1167930.496
136	343626.065	1167972.419	174	343693.831	1167820.340	212	343628.469	1167930.532
137	343625.590	1167973.147	175	343696.264	1167834.935	213	343583.864	1167927.129
138	343625.248	1167973.946	176	343696.264	1167846.989	214	343583.810	1167927.993
139	343625.049	1167974.792	177	343692.516	1167856.091	215	343583.608	1167928.835
140	343625.000	1167975.660	178	343691.511	1167859.509	216	343583.264	1167929.630
141	343712.501	1167927.613	179	343693.063	1167862.836	217	343582.787	1167930.353
142	343734.934	1167926.834	180	343698.805	1167880.061	218	343582.194	1167930.983
143	343738.466	1167920.435	181	343702.615	1167896.605	219	343581.500	1167931.502
144	343752.991	1167876.175	182	343674.777	1167928.924	220	343580.727	1167931.892
145	343745.942	1167847.152	183	343668.507	1167904.459	221	343579.899	1167932.144
146	343730.703	1167793.440	184	343665.073	1167889.544	222	343579.039	1167932.249
147	343728.715	1167764.829	185	343660.496	1167875.813	223	343384.120	1167939.019
148	343727.073	1167758.531	186	343656.501	1167867.254	224	343388.237	1167879.885
149	343708.207	1167734.417	187	343656.501	1167854.501	225	343347.679	1167872.079
150	343677.309	1167730.318	188	343659.455	1167844.458	226	343344.941	1167797.027
151	343675.708	1167730.742	189	343661.264	1167840.066	227	343315.404	1167696.604
152	343660.265	1167731.867	190	343661.264	1167837.832	228	343191.352	1167655.253
153	343658.408	1167731.741	191	343659.728	1167828.616	229	343170.696	1167621.688
154	343656.556	1167731.930	192	343657.214	1167820.793	230	343173.570	1167621.583
155	343654.762	1167732.428	193	343653.958	1167815.585	231	343179.365	1167626.550
156	343653.078	1167733.221	194	343649.204	1167806.077	232	343192.335	1167631.266
157	343651.552	1167734.287	195	343647.159	1167798.306	233	343201.850	1167633.169
158	343650.228	1167735.596	196	343645.327	1167794.379	234	343211.809	1167634.829
159	343649.143	1167737.108	197	343642.925	1167790.108	235	343223.338	1167636.537
160	343648.329	1167738.782	198	343641.583	1167788.543	236	343230.178	1167637.025
161	343647.808	1167740.569	199	343633.561	1167784.532	237	343240.777	1167637.025
162	343647.597	1167742.419	200	343621.569	1167774.939	238	343254.978	1167634.997
163	343647.700	1167744.278	201	343620.064	1167772.305	239	343260.473	1167627.304
164	343648.116	1167746.092	202	343623.296	1167925.612	240	343263.090	1167624.687
165	343648.563	1167751.634	203	343623.371	1167926.403	241	343266.279	1167619.106
166	343652.530	1167754.885	204	343623.570	1167927.171	242	343268.843	1167613.338
167	343663.557	1167760.399	205	343623.889	1167927.899	243	343269.148	1167612.117
168	343671.741	1167769.947	206	343624.319	1167928.567	244	343278.751	1167599.680
169	343676.482	1167778.376	207	343624.849	1167929.158	245	343280.289	1167593.967
170	343680.206	1167786.356	208	343625.466	1167929.658	246	343284.551	1167593.967




ទីតាំងទី ៤								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
247	343290.839	1167592.600	255	343363.513	1167750.449	263	343166.415	1167799.229
248	343297.149	1167591.549	256	343406.635	1167832.661	264	343153.399	1167792.521
249	343302.923	1167591.215	257	343432.969	1167828.617	265	343118.927	1167770.338
250	343308.213	1167594.139	258	343486.538	1167805.636	266	343110.193	1167762.422
251	343313.156	1167595.937	259	343579.603	1167754.008	267	343107.637	1167760.994
252	343329.869	1167626.448	260	343214.248	1167815.919	268	343120.465	1167749.769
253	343346.874	1167670.165	261	343202.989	1167814.300	269	343191.352	1167773.398
254	343353.664	1167710.717	262	343187.556	1167810.459			



ផែនទីបង្ហាញទីតាំងដីធ្លី ១២១ ៥៤០ ម៉ែត្រក្រឡា ស្នើសុំកាត់ចេញពីផែនទីប្រយោជន៍ឆ្នាំ២០០២ ជូន
ក្រុមហ៊ុនប្តូរលេខរៀងរ៉ែស្រួត ឥណទានដោយឈ្មោះ ឡៅ អាត់ ស្ថិតនៅភូមិព្រៃម្លូង ឃុំបិតក្រវ៉ាង ស្រុកព្រៃទប់ ខេត្តព្រះសីហនុ



ផែនទីបង្ហាញពីតំបន់ដែលបានកំណត់ ឆ្នាំ ៤៩១ ១៩២ ម៉ែត្រក្រឡា ស្មើសុំកាត់ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២
ដូចមាន ឡើយ អាទិ ស្ថិតនៅក្នុងតំបន់ ឆ្នាំ ៤៩១ ១៩២ ម៉ែត្រក្រឡា ស្មើសុំកាត់ចេញពីដែនគម្របព្រៃឈើឆ្នាំ២០០២



តារាងទិន្នន័យការប្រើប្រាស់ទិន្នន័យ ៤ ទីតាំង ទំហំសរុប ៤៩៦ ១៩២ ម៉ែត្រការ៉េ
ស្ថិតនៅក្នុងតំបន់ប្រព័ន្ធគ្រប់គ្រងទឹកស្រូវ ០០២ ខណ្ឌបឹងកេងកង ភ្នំពេញ
ស្ថិតនៅក្នុងតំបន់ប្រព័ន្ធគ្រប់គ្រងទឹកស្រូវ ០០២ ខណ្ឌបឹងកេងកង ភ្នំពេញ

ទីតាំងទី ១								
Projection,UTM,Zone 48N								
Datum, WGS,1984								
ID	E	N	ID	E	N	ID	E	N
1	346401.908	1172755.626	7	346591.347	1172863.445	13	346829.000	1172903.000
2	346473.243	1172914.969	8	346768.664	1173030.151	14	346816.000	1172897.000
3	346514.362	1172876.413	9	346861.749	1172931.149	15	346797.000	1172891.000
4	346522.171	1172870.923	10	346860.371	1172911.289	16	346786.000	1172883.000
5	346537.698	1172861.147	11	346842.768	1172913.412	17	346772.000	1172877.000
6	346550.916	1172858.828	12	346844.346	1172906.541	18	346670.300	1172843.647
ទីតាំងទី ២								
Projection,UTM,Zone 48N								
Datum, WGS,1984								
ID	E	N	ID	E	N	ID	E	N
1	342791.598	1168597.653	11	342727.838	1168705.066	21	342686.74	1168847.64
2	342772.110	1168598.280	12	342720.454	1168715.273	22	342685.6	1168854.53
3	342770.814	1168598.418	13	342713.286	1168723.090	23	342685.34	1168861.42
4	342745.450	1168633.928	14	342687.863	1168773.782	24	342736.17	1168884.99
5	342745.132	1168635.040	15	342678.206	1168781.829	25	342756.08	1168856.07
6	342745.551	1168640.737	16	342679.411	1168784.344	26	342807.53	1168789.69
7	342743.748	1168656.593	17	342684.025	1168796.177	27	342845.35	1168732.71
8	342741.522	1168669.719	18	342686.576	1168810.59	28	342861.23	1168701.28
9	342737.849	1168685.934	19	342687.688	1168822.93	29	342829.81	1168656.99
10	342732.278	1168697.695	20	342687.741	1168835.33			
ទីតាំងទី ៣								
Projection,UTM,Zone 48N								
Datum, WGS,1984								
ID	E	N	ID	E	N	ID	E	N
1	345461.411	1170016.668	11	345634.790	1169905.895	21	345458.273	1169863.120
2	345489.231	1170031.660	12	345645.129	1169893.174	22	345457.729	1169864.578
3	345511.854	1170032.267	13	345655.970	1169852.674	23	345457.418	1169866.103
4	345523.348	1170033.721	14	345676.889	1169814.378	24	345457.347	1169867.657
5	345533.798	1170032.397	15	345465.343	1169857.535	25	345458.942	1169916.912
6	345542.592	1170030.641	16	345463.847	1169857.964	26	345420.677	1169987.075
7	345567.610	1170028.430	17	345462.436	1169858.620	27	345407.139	1169975.428
8	345576.654	1170028.584	18	345461.143	1169859.487	28	345361.112	1169933.651
9	345617.808	1169943.271	19	345460.001	1169860.543	29	345340.515	1169919.181
10	345627.422	1169928.874	20	345459.936	1169861.764	30	345324.108	1169904.997



ទីតាំងទី ៣								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
31	345313.495	1169894.566	66	345459.246	1169816.958	101	345945.985	1169248.953
32	345307.955	1169888.268	67	345458.555	1169816.567	102	345950.315	1169251.747
33	345299.867	1169875.357	68	345457.934	1169816.072	103	345954.819	1169255.251
34	345407.259	1169864.478	69	345457.399	1169815.485	104	345969.314	1169267.596
35	345408.912	1169864.448	70	345456.964	1169814.821	105	345993.092	1169292.307
36	345410.547	1169864.691	71	345456.640	1169814.096	106	346017.364	1169317.220
37	345412.120	1169865.200	72	345456.434	1169813.329	107	346030.985	1169333.058
38	345413.588	1169865.961	73	345456.353	1169812.539	108	346011.917	1169358.938
39	345414.910	1169866.953	74	345455.770	1169787.408	109	346033.721	1169370.630
40	345416.051	1169868.150	75	345455.482	1169775.706	110	346019.952	1169393.107
41	345416.979	1169869.519	76	345462.193	1169746.371	111	346008.662	1169422.316
42	345417.669	1169871.021	77	345467.716	1169711.268	112	346008.138	1169431.972
43	345418.101	1169872.617	78	345487.984	1169650.344	113	346002.241	1169439.277
44	345418.265	1169874.262	79	345496.151	1169635.311	114	345992.130	1169445.572
45	345416.507	1169813.987	80	345504.189	1169610.835	115	345960.845	1169455.415
46	345416.420	1169815.650	81	345477.801	1169586.780	116	345953.003	1169459.324
47	345416.058	1169817.276	82	345476.130	1169586.573	117	345944.703	1169464.742
48	345415.431	1169818.820	83	345513.631	1169578.263	118	345931.534	1169470.225
49	345414.557	1169820.238	84	345523.537	1169573.841	119	345922.160	1169472.534
50	345413.459	1169821.491	85	345551.211	1169595.106	120	345913.186	1169476.686
51	345412.169	1169822.544	86	345619.895	1169648.779	121	345903.015	1169483.853
52	345410.722	1169823.369	87	345688.142	1169703.007	122	345888.415	1169490.464
53	345409.157	1169823.942	88	345736.167	1169741.808	123	345877.090	1169496.585
54	345407.520	1169824.247	89	345744.276	1169696.936	124	345866.129	1169499.604
55	345339.294	1169831.159	90	345713.153	1169671.791	125	345851.677	1169505.936
56	345348.905	1169827.683	91	345644.652	1169617.361	126	345825.032	1169518.416
57	345364.921	1169818.156	92	345575.712	1169563.488	127	345809.433	1169527.319
58	345385.699	1169812.088	93	345565.062	1169555.304	128	345780.313	1169545.409
59	345402.589	1169807.976	94	345606.241	1169536.922	129	345772.617	1169553.260
60	345416.240	1169805.426	95	345678.888	1169509.496	130	345759.879	1169565.007
61	345730.515	1169762.614	96	345713.827	1169492.084	131	345756.949	1169569.240
62	345462.351	1169817.322	97	345741.829	1169368.305	132	345752.953	1169585.898
63	345461.563	1169817.418	98	345752.185	1169359.521	133	345748.180	1169643.742
64	345460.769	1169817.389	99	345870.149	1169286.324	134	345745.727	1169675.885
65	345459.991	1169817.234	100	345943.184	1169247.479	135	345745.508	1169691.395



ទីតាំងទី ៤								
Projection,UTM,Zone 48N								
Datum, WGS,1984								
ID	E	N	ID	E	N	ID	E	N
1	343635.130	1168384.459	45	343197.281	1168244.433	89	343580.730	1167972.277
2	343646.986	1168379.608	46	343197.839	1168249.738	90	343581.503	1167972.435
3	343686.703	1168378.423	47	343189.793	1168380.654	91	343582.242	1167972.714
4	343690.895	1168378.822	48	343180.178	1168412.927	92	343582.928	1167973.106
5	343694.596	1168378.260	49	343170.503	1168421.649	93	343583.544	1167973.600
6	343715.198	1168376.047	50	343164.487	1168433.851	94	343584.074	1167974.186
7	343734.469	1168378.135	51	343165.776	1168456.920	95	343584.506	1167974.847
8	343787.625	1168362.735	52	343186.798	1168458.241	96	343584.827	1167975.569
9	343790.079	1168371.206	53	343211.388	1168458.033	97	343585.031	1167976.331
10	343800.895	1168368.417	54	343227.513	1168458.332	98	343585.113	1167977.117
11	343830.475	1168367.169	55	343270.344	1168453.172	99	343590.205	1168184.547
12	343862.480	1168364.424	56	343283.243	1168451.790	100	343590.309	1168188.789
13	343880.277	1168385.149	57	343298.610	1168446.366	101	343590.277	1168189.308
14	343913.594	1168365.857	58	343326.422	1168433.824	102	343590.155	1168189.814
15	343947.385	1168370.219	59	343377.496	1168421.517	103	343589.948	1168190.292
16	343981.408	1168371.898	60	343394.307	1168428.522	104	343589.948	1168190.292
17	343972.677	1168351.554	61	343410.921	1168432.781	105	343589.661	1168190.726
18	343955.807	1168308.094	62	343434.081	1168431.000	106	343589.304	1168191.104
19	343932.359	1168262.445	63	343446.405	1168427.919	107	343588.887	1168191.415
20	343924.028	1168258.506	64	343469.409	1168418.999	108	343588.422	1168191.649
21	343855.927	1168265.678	65	343476.974	1168413.798	109	343587.924	1168191.800
22	343843.873	1168264.209	66	343495.106	1168404.034	110	343630.285	1168187.458
23	343802.864	1168231.297	67	343523.612	1168402.821	111	343630.456	1168188.385
24	343793.675	1168225.246	68	343553.309	1168400.261	112	343630.648	1168188.817
25	343634.315	1168230.373	69	343580.803	1168395.920	113	343630.906	1168189.214
26	343633.798	1168230.435	70	343592.231	1168391.175	114	343631.223	1168189.565
27	343633.300	1168230.585	71	343595.495	1168391.172	115	343631.592	1168189.861
28	343632.835	1168230.819	72	343587.407	1168191.861	116	343632.002	1168190.096
29	343632.418	1168231.130	73	343188.378	1168204.699	117	343632.444	1168190.264
30	343632.061	1168231.508	74	343183.880	1168189.040	118	343632.908	1168190.360
31	343631.774	1168231.942	75	343168.750	1168143.350	119	343633.380	1168190.382
32	343631.567	1168232.420	76	343161.795	1168121.652	120	343731.795	1168187.216
33	343631.445	1168232.926	77	343157.350	1168097.915	121	343684.232	1168137.558
34	343631.413	1168233.445	78	343151.229	1168073.850	122	343659.147	1168121.376
35	343591.404	1168234.302	79	343183.718	1168064.493	123	343627.881	1168089.926
36	343591.281	1168233.846	80	343217.489	1168056.894	124	343626.949	1168052.111
37	343591.088	1168233.414	81	343245.552	1168049.846	125	343634.489	1168038.979
38	343590.830	1168233.018	82	343256.234	1168046.121	126	343659.178	1168013.324
39	343590.513	1168232.668	83	343277.495	1168034.472	127	343687.805	1167987.402
40	343590.145	1168232.372	84	343328.126	1168009.856	128	343688.928	1167982.538
41	343589.735	1168232.137	85	343336.990	1168004.330	129	343688.324	1167972.282
42	343589.293	1168231.969	86	343345.549	1167998.163	130	343687.784	1167968.496
43	343588.830	1168231.873	87	343369.429	1167979.553	131	343629.824	1167970.509
44	343588.358	1168231.851	88	343579.941	1167972.277	132	343628.961	1167970.615



ទីតាំងទី ៤								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
133	343628.130	1167970.868	171	343682.130	1167793.665	209	343626.155	1167930.054
134	343627.355	1167971.262	172	343684.519	1167798.445	210	343626.897	1167930.336
135	343626.659	1167971.784	173	343689.202	1167805.937	211	343627.675	1167930.496
136	343626.065	1167972.419	174	343693.831	1167820.340	212	343628.469	1167930.532
137	343625.590	1167973.147	175	343696.264	1167834.935	213	343583.864	1167927.129
138	343625.248	1167973.946	176	343696.264	1167846.989	214	343583.810	1167927.993
139	343625.049	1167974.792	177	343692.516	1167856.091	215	343583.608	1167928.835
140	343625.000	1167975.660	178	343691.511	1167859.509	216	343583.264	1167929.630
141	343712.501	1167927.613	179	343693.063	1167862.836	217	343582.787	1167930.353
142	343734.934	1167926.834	180	343698.805	1167880.061	218	343582.194	1167930.983
143	343738.466	1167920.435	181	343702.615	1167896.605	219	343581.500	1167931.502
144	343752.991	1167876.175	182	343674.777	1167928.924	220	343580.727	1167931.892
145	343745.942	1167847.152	183	343668.507	1167904.459	221	343579.899	1167932.144
146	343730.703	1167793.440	184	343665.073	1167889.544	222	343579.039	1167932.249
147	343728.715	1167764.829	185	343660.496	1167875.813	223	343384.120	1167939.019
148	343727.073	1167758.531	186	343656.501	1167867.254	224	343388.237	1167879.885
149	343708.207	1167734.417	187	343656.501	1167854.501	225	343347.679	1167872.079
150	343677.309	1167730.318	188	343659.455	1167844.458	226	343344.941	1167797.027
151	343675.708	1167730.742	189	343661.264	1167840.066	227	343315.404	1167696.604
152	343660.265	1167731.867	190	343661.264	1167837.832	228	343191.352	1167655.253
153	343658.408	1167731.741	191	343659.728	1167828.616	229	343170.696	1167621.688
154	343656.556	1167731.930	192	343657.214	1167820.793	230	343173.570	1167621.583
155	343654.762	1167732.428	193	343653.958	1167815.585	231	343179.365	1167626.550
156	343653.078	1167733.221	194	343649.204	1167806.077	232	343192.335	1167631.266
157	343651.552	1167734.287	195	343647.159	1167798.306	233	343201.850	1167633.169
158	343650.228	1167735.596	196	343645.327	1167794.379	234	343211.809	1167634.829
159	343649.143	1167737.108	197	343642.925	1167790.108	235	343223.338	1167636.537
160	343648.329	1167738.782	198	343641.583	1167788.543	236	343230.178	1167637.025
161	343647.808	1167740.569	199	343633.561	1167784.532	237	343240.777	1167637.025
162	343647.597	1167742.419	200	343621.569	1167774.939	238	343254.978	1167634.997
163	343647.700	1167744.278	201	343620.064	1167772.305	239	343260.473	1167627.304
164	343648.116	1167746.092	202	343623.296	1167925.612	240	343263.090	1167624.687
165	343648.563	1167751.634	203	343623.371	1167926.403	241	343266.279	1167619.106
166	343652.530	1167754.885	204	343623.570	1167927.171	242	343268.843	1167613.338
167	343663.557	1167760.399	205	343623.889	1167927.899	243	343269.148	1167612.117
168	343671.741	1167769.947	206	343624.319	1167928.567	244	343278.751	1167599.680
169	343676.482	1167778.376	207	343624.849	1167929.158	245	343280.289	1167593.967
170	343680.206	1167786.356	208	343625.466	1167929.638	246	343284.551	1167593.967



ទីតាំងទី ៤								
Projection, UTM, Zone 48N								
Datum, WGS, 1984								
ID	E	N	ID	E	N	ID	E	N
247	343290.839	1167592.600	255	343363.513	1167750.449	263	343166.415	1167799.229
248	343297.149	1167591.549	256	343406.635	1167832.661	264	343153.399	1167792.521
249	343302.923	1167591.215	257	343432.969	1167828.617	265	343118.927	1167770.338
250	343308.213	1167594.139	258	343486.538	1167805.636	266	343110.193	1167762.422
251	343313.156	1167595.937	259	343579.603	1167754.008	267	343107.637	1167760.994
252	343329.869	1167626.448	260	343214.248	1167815.919	268	343120.465	1167749.769
253	343346.874	1167670.165	261	343202.989	1167814.300	269	343191.352	1167773.398
254	343353.664	1167710.717	262	343187.586	1167810.459			





ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤១ អនក្រ.បក បក

អនុក្រឹត្យ

ស្តីពី

ការផ្ទេរ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ ផ្ទេរ និងតែងតាំងមុខតំណែងលោកឧត្តមសេនីយ៍ទោ **តឿង ចាន់នី** អគ្គលេខ ០២១៩៨ ពីអនុប្រធាននាយកដ្ឋាន គ្រប់គ្រងអាជ្ញាធរជាតិផ្ទៃក្នុង នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ទៅជាអនុប្រធានលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិ ប្រឆាំងទារុណកម្ម អំពើហិង្សា អំពើអមនុស្សធម៌ អំពើធ្វើ ទុក្ខបុកម្នេញ ឬទណ្ឌកម្ម (គ.ជ.ប.ទ) មានឋានៈស្មើ អគ្គនាយករង ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុក អនុវត្តអនុក្រឹត្យនេះតាមកាកិច្ចព្រៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១៦ ខែ កក្កដា ឆ្នាំ ២០២០ រាជធានីភ្នំពេញ
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៦ ខែ កក្កដា ឆ្នាំ ២០២០ ✓
នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៤ អនក្រ.បក ចុះថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០

អនុក្រឹត្យ

ស្តីពីការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួល សមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពី ការបង្កើតក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១៧ អនក្រ.បក ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០០០ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
- បានឃើញអនុក្រឹត្យលេខ ១១៤ អនក្រ.បក ចុះថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់រចនាសម្ព័ន្ធគ្រប់គ្រង និង មុខតំណែងក្នុងរចនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នភ្នាក់ងារ និងភ្នាក់ងារក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សង្ខេប

មាត្រា ១: តែងតាំងលោក ជឿម ឈាងលីម ជាអគ្គាធិការរង នៃអគ្គាធិការដ្ឋាន របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ៤ ខែ មេសា ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២១ ខែ មេសា ឆ្នាំ ២០២០ ✓

កន្លែងទទួល ៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

(Handwritten mark)



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤ អនក្រ. បក. ៩៩

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារាភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យ លេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រម លេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនាឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យ លេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី ០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា

សម្រេច

មាត្រា ១. បំពាក់មេដាយ **មុនីសារាភ័ណ្ឌ** ថ្នាក់ **អស្សុឫទ្ធិ** ជូនបុគ្គលិកអប់រំចូលនិវត្តន៍ចំនួន ១០រូបនៃវិទ្យាល័យ ព្រះស៊ីសុវត្ថិ ដែលមានស្នាដៃល្អ ក្នុងការបំពេញភារកិច្ច បម្រើជាតិមាតុភូមិ នាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

១-	លោក	ឡៅ	ទាសិង	សាស្ត្រាចារ្យគណិតវិទ្យា
២-	លោក	ធាង	ស្រីយ	សាស្ត្រាចារ្យរូបវិទ្យា
៣-	លោក	ហ៊ាង	ខេងតិ	សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ
៤-	លោក	អ៊ុង	សយ	សាស្ត្រាចារ្យអក្សរសាស្ត្រខ្មែរ
៥-	លោក	ថៃ	សុខហេង	សាស្ត្រាចារ្យប្រវត្តិវិទ្យា
៦-	លោកស្រី	ហែម	វណ្ណ័	សាស្ត្រាចារ្យជីវវិទ្យា
៧-	លោក	ច្រឹង	លឹមស្រី	សាស្ត្រាចារ្យគណិតវិទ្យា
៨-	លោក	ម៉ុញ	សារី	សាស្ត្រាចារ្យសីលធម៌ នយោបាយ

៩- លោក ឆ័ត្ត រ៉េត សាស្ត្រាចារ្យ

១០- លោកស្រី អ៊ុំ លីម សាស្ត្រាចារ្យគីមីវិទ្យា

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា និងសាមីខ្លួនត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ពស ៥ ១១៤ ខែ សសស ឆ្នាំ ជូត ទោស័ក ព.ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ ៩៣ ឆ្នាំ ២០២០

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤/៩៩ អនក្រ.បក

អនុក្រឹត្យ
ស្តីពីការជូនមេដាយការងារ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១. បំពាក់មេដាយ**មាសការងារ** ជូននាយករដ្ឋមន្ត្រី ចំនួន៨រូប នៃក្រសួងមហាផ្ទៃ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិកន្លងមក ដូចមានរាយនាមខាងក្រោម៖

- ១-ឧត្តមសេនីយ៍ត្រី សុខ ញឹម អត្តលេខ ៣០៣២២ ជំនួយការ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស
- ២-វរសេនីយ៍ឯក លី ថាវុធ អត្តលេខ ៨៧១៦៨ នាយការិយាល័យ នៃនាយកដ្ឋានបុគ្គលិក
- ៣-វរសេនីយ៍ទោ ប៉ាង សុខឡេង អត្តលេខ ៥៦៤២៤ ជំនួយការ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស
- ៤-វរសេនីយ៍ទោ ពេញ ពាក់ អត្តលេខ ៦២៨៦៣ ជំនួយការ ឯកឧត្តម សន្តិបណ្ឌិត តេង សាវង្ស

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៣៤ ខែ កញ្ញា ឆ្នាំ ២០២០ ខែ សីហា ឆ្នាំ ជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៧ ខែ តុលា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ១ និងមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

8/6



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤៥ អនក្រ.តត

អនុក្រឹត្យ
ស្តីពីការជូនមេដាយស្ថាបនាជាតិ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស អោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/១០៩៥/០១ ចុះថ្ងៃទី០៥ ខែ តុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និង ប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ មេបញ្ជាការកងទ័ពជើងគោក

សម្រេច

មាត្រា ១.- បំពាក់មេដាយស្ថាបនាជាតិ ជូនសម្របសម្រួល ចំនួន ៨រូប ដែលបានចូលរួមជួយឧបត្ថម្ភថវិកា ចំនួន ១១ ២០០(ដប់មួយពាន់ពីររយ) ដុល្លារអាមេរិក ដល់បញ្ជាការដ្ឋានយោធាភូមិភាគទី៣ កងទ័ពជើងគោក កន្លងមក ដូចមានរាយនាមខាងក្រោម៖

- | | | |
|----------------|----------------|--|
| ១- លោក | ឡុង មាន | អាជីវករ នៅស្រុកបន្ទាយមាន ខេត្តកំពត |
| ២- លោក | វណ្ណា តារាវាសី | អាជីវករ នៅខេត្តកំពត |
| ៣- វរសេនីយ៍ទោ | ចាន់ ពន្លឺ | អគ្គលេខ ០១២៧៩៨ នាយរងការិយាល័យទី១យោធាភូមិភាគទី៣ |
| ៤- អនុសេនីយ៍ទោ | ញឹម បុត្រ | អគ្គលេខ ១៦៤០៨៧ ជំនួយការអគ្គសញ្ញាណប័ណ្ណ ការិយាល័យទី១ យោធាភូមិភាគទី៣ |
| ៥- អនុសេនីយ៍ទោ | ផាន់ កែវ | អគ្គលេខ ១៣៥១៧៣ មេបញ្ជាការកងអនុសេនាទី២ វរសេនាភូមិភាគទី២ តំបន់ប្រតិបត្តិការសឹករងកំពត |
| ៦- អនុសេនីយ៍ទោ | អុន បូរីន | អគ្គលេខ១៣៥១០៩ មេបញ្ជាការរង ផ្នែកសឹករងឈូក តំបន់ប្រតិបត្តិការ សឹករងកំពត |
| ៧- អនុសេនីយ៍ទោ | សូ សំណាង | អគ្គលេខ១៦៣៩៣៧ ជំនួយការសោធននិវត្តន៍ ការិយាល័យទី១ តំបន់ ប្រតិបត្តិការសឹករងកំពត |

៨- នាយចំណង់ ញ៉ែត និង

អត្តលេខ ១៤០៨៩១ ជំនួយការផ្នែកស៊ីវិករងឈ្មោះ តំបន់ប្រតិបត្តិការ
ស៊ីវិករងកំពត

ហត្ថលេខា. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងការពារជាតិ
មេបញ្ជាការកងទ័ពជើងគោក និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពី
ថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ច័ន្ទ ៤ កក្កដា ខែ ឧសភា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ✓
ធ្វើនៅរាជធានីភ្នំពេញថ្ងៃទី ០២ ខែ ០៧ ឆ្នាំ ២០២០

នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៥៦ ន.រក.ចត

អនុក្រឹត្យ

ស្តីពី

ការតម្កល់ឯកសារស្តីពីការបោះឆ្នោតជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តម្កល់ឯកសារស្តីពី ការសន្និដ្ឋាន ជូននាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ស ហែ** អត្តលេខ ៥៦៣៨២
- ២- វរសេនីយ៍ទោ **លី ចំរើន** អត្តលេខ ៦៣១៨៤

៣- វេសេនីយ៍ទោ **វិទន លីណា** អត្តលេខ ៦៣២៩២

៤- វេសេនីយ៍ទោ **វិទុក រ៉ូហ្វា** អត្តលេខ ៦៧១៧៦ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃចុះហត្ថលេខា ៦ ខែ តុលា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ធ្វើនៅព្រះបរមរាជវាំង ភ្នំពេញ ថ្ងៃទី ៨ ខែ តុលា ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អន្តរាគមន៍**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤៧.រ.រក.តត

អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ កម្លើងឋានន្តរស័ក្តិ **វរសេនីយ៍ឯក** ដល់នាយនគរបាលជាន់ខ្ពស់ ក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា នៃក្រសួងមហាផ្ទៃ ៖

- ១- វរសេនីយ៍ទោ **ឡឺក ថាណារិទ្ធ** អត្តលេខ ០៦៣១២
- ២- វរសេនីយ៍ទោ **គាន់ នៃអ៊ុន** អត្តលេខ ០៦៣២៨

៣- វេសនីយ៍ទោ	ឌួច ទួនហាក់	អត្តលេខ	០៦៣៣៤
៤- វេសនីយ៍ទោ	ចាន់ ផល្លី	អត្តលេខ	៣៣១៤៧
៥- វេសនីយ៍ទោ	នាក់ សុខ	អត្តលេខ	៣៣៣៤២
៦- វេសនីយ៍ទោ	ជាន់ សុខ	អត្តលេខ	៣៣៣៥៧
៧- វេសនីយ៍ទោ	សួន វណ្ណនី	អត្តលេខ	៣៣៧២១
៨- វេសនីយ៍ទោ	ឃួន សុខែម	អត្តលេខ	៣៣៧៥៩ ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើត្រូវទទួលបន្ទុកអនុវត្ត អនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃពុធនាគ្រឹះ ៦ តោច ខែ ឧសភា ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៤ ខែ ឧសភា ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- អនុលោមតាម**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៤៩ អនក្រ.តត

**អនុក្រឹត្យ
ស្តីពី**

**ការបញ្ចប់ និងតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិ
រាជរដ្ឋាភិបាល**

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី២២ ខែឧសភា ឆ្នាំ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

ស ម្រេច ថា

- មាត្រា ១៖** បញ្ចប់មុខតំណែងឧត្តមសេនីយ៍ឯក **ស្រីន លីលា** អត្ថលេខ ២៥៧១១ ពីអគ្គនាយករងនៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ ។
- មាត្រា ២៖** តែងតាំង និងផ្តល់ឋានៈឧត្តមសេនីយ៍ឯក **ស្រីន លីលា** អត្ថលេខ ២៥៧១១ ជាទីប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។
- មាត្រា ៣៖** បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងអនុក្រឹត្យនេះ ត្រូវទុកជានិរាករណ៍ ។
- មាត្រា ៤៖** រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ និងមាត្រា២ ខាងលើនេះ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២០ ធ្វើនៅព្រះបរមរាជវាំង ភ្នំពេញ ថ្ងៃទី ២២ ខែ ៩ ឆ្នាំ២០២០ ✓

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា ៤
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្ត



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៤ អនក្រ.បក - ចត

អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ នាយទាហាន

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: បញ្ចូលក្របខ័ណ្ឌ និងប្រគល់ឋានន្តរស័ក្តិ **វរសេនីយ៍ឯក** នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ដល់មន្ត្រី មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា ដែលបានចូលនិវត្តន៍ នៅក្នុងកងឯកភាព អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ ដែលមានរាយនាមដូចខាងក្រោម៖

១-លោក	ព្រហ្ម គុំ	អត្តលេខ ១៨១១២៣	ប្រធានការិយាល័យស្រាវជ្រាវ មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
២-លោក	ផាន់ មិន	អត្តលេខ ១៨១១២៤	អនុប្រធាន កងឯកភាពកំចាត់មីន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា
៣-លោក	ចេង វ៉ានី	អត្តលេខ ១៨១១២៥	អនុប្រធាន កងឯកភាពកំចាត់មីន មជ្ឈមណ្ឌលសកម្មភាពកំចាត់មីនកម្ពុជា

៤-លោក

សោម សុជាតិ

អត្តលេខ ១៨១១២៦ ប្រធានគ្រប់គ្រងគម្រោងទីវាល

មជ្ឈមណ្ឌលសកម្មភាពកំចាត់មិនកម្ពុជា

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធនឹងសាមីខ្លួន ដូចមានចែងក្នុងមាត្រា ១ ត្រូវអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ព្រហស្បតិ៍ ៦ កក្កដា ខែ ឧសភា ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ ឧសភា ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសធម្មនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៦០ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងប្រឹក្សាក្រសួងមហាផ្ទៃ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ ៖ តែងតាំងមុខតំណែងជាប្រឹក្សាក្រសួងមហាផ្ទៃ មានឋានៈ ស្មើ អគ្គនាយករង ដូចមានរាយនាមខាងក្រោម ៖

- ១- លោក **ខៀវ សុខុម**
- ២- លោក **គោត សុខុន**
- ៣- លោក **ហាស ច័ន្ទ**

៤- លោក **គាំ សុផល**

៥- លោក **ពៅ ឌុប** ។

មាត្រា ២ ៖ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃព្រហស្បតិ៍ ៦ ខែ កក្កដា ឆ្នាំជូត ព.ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៦ ខែ តុលា ឆ្នាំ ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៦១ នស.ក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខតំណែងមន្ត្រីនគរបាលជាតិកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពី ការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៥២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពី ការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែល ប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៥០១/១៧៨ ចុះថ្ងៃទី ២២ ខែ ឧសភា ឆ្នាំ ២០០១ ស្តីពីលក្ខន្តិកៈដោយឡែក នៃក្របខ័ណ្ឌមន្ត្រីនគរបាលជាតិកម្ពុជា
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

សម្រេច

មាត្រា ១ : តែងតាំងមុខតំណែងឧត្តមសេនីយ៍ឯក **ភាត ឈិល** អគ្គលេខ ៧១៩១០ ជាអគ្គនាយករង នៃអគ្គនាយកដ្ឋានអគ្គសញ្ញាណកម្ម ក្រសួងមហាផ្ទៃ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រដ្ឋមន្ត្រី គ្រប់ក្រសួង-ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដែលមានចែងក្នុងមាត្រា១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធ ៧ តុលា ខែ ឧសភា ឆ្នាំជូត ទោស័ក ព.ស ២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ៩ ខែ តុលា ឆ្នាំ២០២០

នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរានៈយុត្តិធម៌នាយករដ្ឋមន្ត្រី
- ឧទ្ធរានៈយុត្តិធម៌នាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមុខតំណែង នាយទាហាន

រាជរដ្ឋាភិបាល

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៦ អនក្រ.បក.តត

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និង កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការរដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១ : តែងតាំងមុខតំណែង នាយទាហាន នៃកងយោធពលខេមរភូមិន្ទ ជូនឧត្តមសេនីយ៍ឯក **ខឹមជា សាឃៀន** អត្តលេខ ០០០១១៦ ជា មេបញ្ជាការរង និងជានាយសេនាធិការ បញ្ជាការរដ្ឋានកងទ័ពជើងគោក ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ អគ្គ- មេបញ្ជាការ នៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រី គ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ពុធ ១២ ខែ កក្កដា ឆ្នាំ ជូត ទោស័ក ព.ស ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ៩ ខែ តុលា ឆ្នាំ ២០២០



កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការរដ្ឋមន្ត្រីក្រសួងព្រឹទ្ធនាយករដ្ឋមន្ត្រី
- អគ្គលេខាធិការរដ្ឋមន្ត្រីទទួលសក
- អគ្គលេខាធិការរដ្ឋមន្ត្រីរដ្ឋសភា
- ឧទ្ធរណ៍យសធម្មតនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសធម្មតនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៦.៣.៣.៧២ ត.ច



អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ



រាជរដ្ឋាភិបាល

- បានឃើញ រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញ ព្រះរាជក្រមលេខ នស/រកម/០១៩៦/០២ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ
- បានឃើញ អនុក្រឹត្យលេខ២៤ អនក្រ.បក ចុះថ្ងៃទី ១៩ ខែ មីនា ឆ្នាំ ២០០៧ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១ : តែងតាំងជំនួយការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ចំនួន ២២ រូប ដូចមានរាយនាមខាងក្រោម៖

- | | | |
|-----------|---------------------|--|
| ១.លោកស្រី | ឱម យុវណ្ណា | ជំនួយការក្រសួង មានឋានៈស្មើ អគ្គនាយករង |
| ២.លោកស្រី | ឌុក ស៊ីថា | ជំនួយការក្រសួង មានឋានៈស្មើ អគ្គនាយករង
បន្ថែមលើមុខងារបច្ចុប្បន្ន |
| ៣.លោក | ម៉ៅ សុវណ្ណឌី | ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន |
| ៤.លោក | អៀង ហឿន | ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន |
| ៥.លោក | នេង សុវណ្ណា | ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន |
| ៦.លោក | ជ្រាង ណឺម | ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន |

៧.លោក	សេន សំរោត	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
៨.លោក	អំ យ៉ុង	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
៩.លោក	សេ សេរី	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១០.លោក	សុខ ឌុន	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១១.លោក	ពាន ពីរ	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១២.លោក	ម៉ុញ កើន	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៣.លោក	ឃឹម មាយ	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៤.លោក	ខុច សារី	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៥.លោក	សុរ សុវិធី	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៦.លោក	ឈួន ឧត្តម	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៧.លោកស្រី	ជាន់ សុភាវិន	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៨.លោក	ប័ក សុខ	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
១៩.លោក	ម៉ែន ឈានស្រ្តី	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន
២០.លោក	កែវ រដ្ឋា	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើ មុខងារបច្ចុប្បន្ន
២១.លោកស្រី	ស៊ឹម ច័ន្ទម៉ូលី	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន បន្ថែមលើ មុខងារបច្ចុប្បន្ន
២២.លោកស្រី	ហេង វណ្ណចា	ជំនួយការក្រសួង មានឋានៈស្មើ ប្រធាននាយកដ្ឋាន

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ សុក្រ ៧ រោច ខែ អស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ, ថ្ងៃទី ១១ ខែ តុលា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ឧទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
 - ដូចមាត្រា២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៦៤ អនក្រ. ចត

អនុក្រឹត្យ
ស្តីពី
ការតែងតាំងមន្ត្រីរាជការ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៣ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការបង្កើតក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ២១៦ អនក្រ.បក ចុះថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន
- បានឃើញអនុក្រឹត្យលេខ១១៤ អនក្រ.បក ចុះថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្តីពីការកំណត់ចេតនាសម្ព័ន្ធគ្រប់គ្រង និងមុខតំណែងក្នុងចេតនាសម្ព័ន្ធគ្រប់គ្រងនៃក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ : តែងតាំងមន្ត្រីរាជការនៃអគ្គនាយកដ្ឋានកសិកម្ម នៃក្រសួងសាធារណការ និងដឹកជញ្ជូន ចំនួន ០៣រូប ដូចមានរាយនាមខាងក្រោម៖

- | | |
|--------------------------------|--------------------------|
| ១. លោកស្រី សន សុភាវត្តិ | ជាអគ្គនាយករង |
| ២. លោក លី ផាឡែត | ជាប្រធាននាយកដ្ឋានកសិកម្ម |

៣.លោក **ស យ៉ិនឆីន**

ជាប្រធាននាយកដ្ឋានអង្កេត និងបូកសរុប ជំនួសលោកស្រី សន សុភារត្តី ដែលទទួលការកិច្ចប្តឹង។

មាត្រា២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន រដ្ឋមន្ត្រីគ្រប់ក្រសួងនិងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមការកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤ និ ១០ តុលា ខែ ២០២០ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២០ ✓
នាយករដ្ឋមន្ត្រី



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៥៦៥ អនក្រ.តត

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ ជាកិច្ចបច្ចាមណៈ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឲ្យប្រើ ច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៧ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការពារជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៧០១/២៣៧ ចុះថ្ងៃទី១៨ ខែកក្កដា ឆ្នាំ ២០០១ ស្តីពីការកែសម្រួល តួនាទី ភារកិច្ចនិងរចនាសម្ព័ន្ធចាត់តាំង របស់អគ្គបញ្ជាការដ្ឋាននៃកងយោធពលខេមរភូមិន្ទ
- បានឃើញអនុក្រឹត្យលេខ ៦៥អនក្រ.បក ចុះថ្ងៃទី ១៤ ខែ កញ្ញា ឆ្នាំ ២០០០ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅ របស់ក្រសួងការពារជាតិ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ

សម្រេច

មាត្រា ១: ដំឡើងឋានន្តរស័ក្តិ ជាកិច្ចបច្ចាមណៈ ចំពោះនាយកាហាន នៃកងយោធពលខេមរភូមិន្ទ ដែលមានរាយនាមដូច ខាងក្រោម៖

ក-ឋានន្តរស័ក្តិចរសេនីយ៍ឯក

- ១-វរសេនីយ៍ទោ **លឹម ឌុត្តា** អត្តលេខ ០២៤៥៨៩ នាយរង លេខាធិការដ្ឋាន នាយកដ្ឋានតម្កល់ឯកសារ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ២-វរសេនីយ៍ទោ **ឌុំ ប័ន្ទជារ៉ាវិទ្យ** អត្តលេខ ០១៣៦៨៩ ជំនួយការ ប្រុងឥន្ធនៈ ការិយាល័យភស្តុភារ អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ
- ៣-វរសេនីយ៍ទោ **កេង សែត** អត្តលេខ ០២៤៤៨២ នាយករង មណ្ឌលអភិវឌ្ឍន៍ ការិយាល័យអភិវឌ្ឍន៍ កងទ័ពជើងគោក

- ៤-វរសេនីយ៍ទោ **ម៉ែន ម៉ូ** អត្តលេខ ០១៥៣៦៨ មេបញ្ជាការ ផ្នែកសឹករងទឹកជុស
តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង
- ៥-វរសេនីយ៍ទោ **យ៉ឹម យ៉ីន** អត្តលេខ ០១៦០៧២ នាយការិយាល័យទី១ កងពលតូចអន្តរាគមន៍
លេខ១៤ កងទ័ពជើងគោក
- ៦-វរសេនីយ៍ទោ **ព្រាប សំរោង** អត្តលេខ ០៩៥៦៧០ ជំនួយការ ការិយាល័យទំនាក់ទំនងព្រំដែនកម្ពុជា-ថៃ
ទីចាត់ការការងារព្រំដែន អគ្គបញ្ជាការដ្ឋាន
- ៧-វរសេនីយ៍ទោ **អ៊ុយ សុផាត** អត្តលេខ ០២៧២៥៣ មេបញ្ជាការ អនុសេនាធិការកងស្ថាបនាថ្នល់
លេខ៧១៨ បញ្ជាការដ្ឋានវិស្វកម្ម អគ្គបញ្ជាការដ្ឋាន
- ៨-វរសេនីយ៍ទោ **រ៉ាំន វិឌូ** អត្តលេខ ០៥១៨៩៧ ជំនួយការ ឯកឧត្តម ឧត្តមសេនីយ៍ឯក ម៉ៅ សេង
មេបញ្ជាការរង និងជាស្នងការ ស្នងការដ្ឋានបច្ចេកទេស បញ្ជាការដ្ឋានកងទ័ពជើងអាកាស
- ៩-វរសេនីយ៍ទោ **មួន មិជុនា** អត្តលេខ ០២៥២៧៩ នាយផ្នែកសោធនបាត់បង់ ការិយាល័យបាត់បង់
សមត្ថភាពការងារ នាយកដ្ឋានសោធននិវត្តន៍
- ១០-វរសេនីយ៍ទោ **រៀង វណ្ណា** អត្តលេខ ០០៨៣៥១ ជំនួយការ ការិយាល័យសណ្តាប់ធ្នាប់
អគ្គលេខាធិការដ្ឋាន ក្រសួងការពារជាតិ

ខ-ឋានន្តរស័ក្តិបរនាវិធាន

- វរនារីទោ **អ៊ឹម ជុល** អត្តលេខ ០៥៥៧៩៤ ជំនួយការ សេនាធិការ កងកាំភ្លើងការពារអាកាស
មូលដ្ឋានសមុទ្រ កងទ័ពជើងទឹក

មាត្រា ២: រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័ន ដែលពាក់ព័ន្ធត្រូវអនុវត្ត
អនុក្រឹត្យនេះ ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៤ ខែ កក្កដា ឆ្នាំ ២០២០ ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ២៤ ខែ កក្កដា ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល:

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យុវជននាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៦៦ អនក្រ. ១៦



អនុក្រឹត្យ

ស្តីពី

ការតម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ ជស/រកម/០៣០០/១០ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ដែលប្រកាសឱ្យប្រើ ច្បាប់ស្តីពីសវនកម្ម នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៨០៩/៨៣៩ ចុះថ្ងៃទី ១៩ ខែ សីហា ឆ្នាំ ២០០៩ ស្តីពីលក្ខន្តិកៈដោយឡែក ក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម នៃអាជ្ញាធរសវនកម្មជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- យោងតាមសំណើរបស់អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ

សម្រេច

មាត្រា ១ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៥ រូប នៃក្របខណ្ឌមន្ត្រីជាន់ខ្ពស់សវនកម្ម របស់អាជ្ញាធរសវនកម្មជាតិ ដូចមានរាយនាមខាងក្រោម ៖

១-លោកស្រី ខុន ថាវី	ពីសវនករដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១
២-លោក ធម្ម ម៉ីន្ទ្រានីន	ពីសវនករដើមខ្សែ ថ្នាក់លេខ ២	មកជាថ្នាក់លេខ ១



- | | | |
|-------------------------------|----------------------------|-----------------------------|
| ៣-លោក ហេង ស៊ីនតារា | ពីសវនករដើមខ្សែ ថ្នាក់លេខ ២ | មកជាថ្នាក់លេខ ១ |
| ៤-លោកស្រី ថន ម៉ាដាឌី | ពីសវនករដើមខ្សែ ថ្នាក់លេខ ៣ | មកជាថ្នាក់លេខ ២ |
| ៥-លោក វិទ្យា សុវណ្ណារា | ពីសវនករ ថ្នាក់លេខ១ | មកជាសវនករដើមខ្សែ ថ្នាក់លេខ៤ |

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គសវនករ នៃអាជ្ញាធរសវនកម្មជាតិ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៥ ធ្នូ ១០ ២០២០ ខែ ១២ ឆ្នាំ ជូត ចោលក ព.ស ២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១២ ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៦ អនក្រ.បក

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការតម្លើងជាទីស្តីការគណៈរដ្ឋមន្ត្រី និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំង រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី ៣០ ខែ មីនា ឆ្នាំ ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៩ ចុះថ្ងៃទី ២៣ ខែ មិថុនា ឆ្នាំ ១៩៩៩ ដែលប្រកាសឱ្យ ប្រើច្បាប់ស្តីពីការបង្កើតក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី ០៣ ខែ មីនា ឆ្នាំ ២០០០ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៦០២/១៥១ ចុះថ្ងៃទី ០៩ ខែ មិថុនា ឆ្នាំ ២០០២ ស្តីពីលក្ខន្តិកៈ ដោយឡែក នៃក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី ០២ ខែ តុលា ឆ្នាំ ២០១៤ ស្តីពីគោលការណ៍ រួម នៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ៦២ អនក្រ.បក ចុះថ្ងៃទី ២០ ខែ កក្កដា ឆ្នាំ ១៩៩៩ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ របស់ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- តម្លើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រ ដល់មន្ត្រីរាជការចំនួន ០៧ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រង រដ្ឋបាល និងក្របខ័ណ្ឌមន្ត្រីបច្ចេកទេសជាន់ខ្ពស់ នៅក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ដូចមាន រាយនាមខាងក្រោម ៖

១- លោក ទេព ឌីលី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
២- លោក សេង សុវណ្ណរត្នី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៣- លោក យុន សុជាតិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤- លោក ហេង ចំរើន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៥- លោក ឈឿង វិសាស័ក្តិ	ពីរមន្ត្រី ថ្នាក់លេខ ១	មកជាមន្ត្រី ថ្នាក់លេខ ៤
៦- លោក ព្រិញ ភាន់	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៣ មកជា ថ្នាក់លេខ ២	
៧- លោក ឃៀន សុខា	ពីមន្ត្រីបច្ចេកទេសជាន់ខ្ពស់ ថ្នាក់លេខ ១ មកជាមន្ត្រីបច្ចេកទេសជាន់ខ្ពស់ដើមខ្សែ ថ្នាក់លេខ ៤	

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារ សាធារណៈ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ រដ្ឋមន្ត្រីគ្រប់គ្រង និងប្រធានគ្រប់ ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាម ភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ៤ ខែ ១០ ឆ្នាំ ២០២០ នៃ រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ១០ ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

- កន្លែងទទួល**
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ឧទ្ធរណ៍យសស្តេចតេជោ នាយករដ្ឋមន្ត្រី
 - ឧទ្ធរណ៍យសបន្ទាយករដ្ឋមន្ត្រី
 - ដូចមាត្រា ២
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨១.២០.២០.២០.២០.២០.២០



អនុក្រឹត្យ

ស្តីពី

ការកម្លើងឋានន្តរស័ក្តិ និងថ្នាក់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៤១០/០០៤ ចុះថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១០ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការប្រឆាំងអំពើពុករលួយ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០៣០០/១១៦ ចុះថ្ងៃទី០៣ ខែមីនា ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ០៥ អនក្រ.បក ចុះថ្ងៃទី១០ ខែមករា ឆ្នាំ២០១១ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់អង្គភាពប្រឆាំងអំពើពុករលួយ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១ .- កម្លើងឋានន្តរស័ក្តិ និងថ្នាក់ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការចំនួន ០៨ រូប នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល នៅអង្គភាពប្រឆាំងអំពើពុករលួយ ដូចមានរាយនាមខាងក្រោម៖

- | | | |
|-------------------------|------------------------|------------------|
| ១- លោក ហេង សំរេច | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ថ្នាក់លេខ ១ |
| ២- លោក យ៉ឹម សុខា | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ថ្នាក់លេខ ១ |

៣- លោក ក្រុយ ចាន់ធឿន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
៤- លោក ហ្វី សុផន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៥- លោកស្រី កែវ សុផាតា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជា មន្ត្រី ថ្នាក់លេខ ៤
៦- លោកស្រី អ៊ុន សៀមរិន	ពីរមន្ត្រី ថ្នាក់លេខ ១	មកជា មន្ត្រី ថ្នាក់លេខ ៤
៧- លោក ជ្រី ប័ណ្ណសនា	ពីរមន្ត្រី ថ្នាក់លេខ ១	មកជា មន្ត្រី ថ្នាក់លេខ ៤
៨- លោក ថាវ ឧត្តម	ពីរមន្ត្រី ថ្នាក់លេខ ១	មកជា មន្ត្រី ថ្នាក់លេខ ៤

មាត្រា ២ .- រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រធានអង្គភាពប្រឆាំង
អំពើពុករលួយ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ
និងសាមីខ្លួនដូចមានចែងក្នុងមាត្រា ១ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ច រៀងៗខ្លួន
ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ២៩ ១០ ២០២០ ខែ តុលា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ តុលា ឆ្នាំ២០២០ ✓

កន្លែងទទួល

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

លេខ: ៨៦៩ អនក្រ. ៤៤

ជាតិ សាសនា ព្រះមហាក្សត្រ



អនុក្រឹត្យ

ស្តីពី

ការដំឡើងឋានន្តរស័ក្តិ និងថ្នាក់តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ ០៦/នស/៩៤ ចុះថ្ងៃទី ៣០ ខែ តុលា ឆ្នាំ១៩៩៤ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីសហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ ជស/រកត/០២០០/១០៤ ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពីលក្ខន្តិកៈដោយឡែកនៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១០១៤/១១៧៥ ចុះថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៤ ស្តីពីគោលការណ៍រួមនៃការរៀបចំមុខងារសាធារណៈរបស់រដ្ឋ
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងមហាផ្ទៃ
- យោងតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ

សម្រេច

មាត្រា ១._

ដំឡើងថ្នាក់ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ចំនួន ៣៧ រូប ក្នុងឋានន្តរស័ក្តិរដ្ឋមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

- | | | |
|---------------------------|------------------------|------------------|
| ១- លោក ឃី ឌុន្តា | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ថ្នាក់លេខ ១ |
| ២- លោក ហាង ឈីវឫទ្យ | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ថ្នាក់លេខ ១ |
| ៣- លោក លី យ៉ាសាវ៉ា | ពីរមន្ត្រី ថ្នាក់លេខ ២ | មកជា ថ្នាក់លេខ ១ |

៤-	លោកស្រី ញាត ធីត្យូចិន្ទា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៥-	លោក ហេង សុផា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៦-	លោក ជួន ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៧-	លោក សន សារឿន	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៨-	លោក ស៊ុន ណាតុប	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
៩-	លោក អុំ បេនាចាសនាជានិ	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១០-	លោក ហ៊ុន ភ័ក្ត្រមីនា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១១-	លោក ស្វាយ ពុទ្ធរ៉ា	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១២-	លោកស្រី ម៉ែន គុលម៉ាលី	ពីរមន្ត្រី ថ្នាក់លេខ ២	មកជា ថ្នាក់លេខ ១
១៣-	លោក ស៊ុន ស៊ុនសុភក្តិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៤-	លោក ស៊ុយ សែនសីហា:	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៥-	លោក ស៊ុន ចិន:	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៦-	លោក ចាន់ សិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៧-	លោក អ៊ុំ ភ័ក្ត្រា	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៨-	លោកស្រី លំ គន្ធារី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
១៩-	លោក ឈឹម កាន	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២០-	លោក យ៉ុង គឹមហៀង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២១-	លោក កេត ឧត្តម	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២២-	លោក ហេង ប៊ុន្ទី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២៣-	លោក បែម ភីនរឹមបុទ្ធី	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២៤-	លោក សេង បុប	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២៥-	លោក អ៊ុំ ប៊ុនឡើង	ពីរមន្ត្រី ថ្នាក់លេខ ៣	មកជា ថ្នាក់លេខ ២
២៦-	លោកស្រី សំ បេនា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
២៧-	លោក ហុន មុយហេង	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
២៨-	លោក សាន់ យូ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
២៩-	លោកស្រី ពុំ ចិន្ទា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣០-	លោកស្រី ស្កុន ផល្លីន	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣១-	លោក ស៊ុន ឃី	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣២-	លោក គួន ឈឹម	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣៣-	លោក ហេង សុខជានិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣៤-	លោក បក់ ប្រសិទ្ធិ	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣៥-	លោក នៅសំ ចាសនា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣៦-	លោក នេង ចាន់ថា	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣
៣៧-	លោក ម៉ែន សារ៉េត	ពីរមន្ត្រី ថ្នាក់លេខ ៤	មកជា ថ្នាក់លេខ ៣។

មាត្រា ២._

ដំឡើងឋានន្តរស័ក្តិ តាមកម្រិតសញ្ញាបត្រដល់មន្ត្រីរាជការ ចំនួន ០៧ រូប ពីឋានន្តរស័ក្តិអនុមន្ត្រី មកជា ឋានន្តរស័ក្តិ វរមន្ត្រី នៃក្របខ័ណ្ឌមន្ត្រីរដ្ឋបាលជាន់ខ្ពស់ ក្រសួងមហាផ្ទៃ ដូចមានរាយនាមខាងក្រោម ៖

១- លោក	កៅ សុខា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
២- លោកស្រី	ក្រូច មុនីរ័ត្ន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
៣- លោក	ម៉ុក ច័ន្ទករុណា	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
៤- លោក	ហែម សារិន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
៥- លោក	មិត្ត ចាន់ខេន	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
៦- លោក	គិត ម៉ុងហាង	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤
៧- លោក	ម៉ី វណ្ណៈ	ពីអនុមន្ត្រី ថ្នាក់លេខ ១	មកជា វរមន្ត្រី ថ្នាក់លេខ ៤។

មាត្រា ៣._

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមាន ចែងក្នុងមាត្រា ១ និងមាត្រា ២ ខាងលើ ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះ ហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១០ ខែ មេសា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ១២ ខែ ៤ ឆ្នាំ២០២០ ✓



នាយករដ្ឋមន្ត្រី

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ដូចមាត្រា ៣
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា

រាជរដ្ឋាភិបាលកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

លេខ: ៨៧០ ននក្រ.តត

អនុក្រឹត្យ

ស្តីពី

ការកែតម្រូវនិងបន្ថែម

ក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិ

៣៣៣៣

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការ តែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងការកែសម្រួលសមាសភាពរាជរដ្ឋាភិបាល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាស ឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១០ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រង និងបើកប្រាក់បំណាច់មុខងារជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រី មានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ ២៧៤ អនក្រ.បក ចុះថ្ងៃទី ២៨ ខែ ធ្នូ ឆ្នាំ ២០១៦ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- យោងសំណើរបស់រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ

សម្រេច

មាត្រា ១ : ត្រូវបានតែងតាំងកញ្ញា ជានី ច័ន្ទ្រស្នីឈូកវត្ត ជាជំនួយការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ មានឋានៈស្មើ ប្រធាននាយកដ្ឋាន ។

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីគ្រប់ក្រសួង ប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួនដូចមានចែងក្នុងមាត្រា១ ត្រូវអនុវត្តអនុក្រឹត្យនេះ ឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃទី១១ ខែ ឧសភា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ខុទ្ទកាល័យសម្តេចតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា ២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៧២ អនក្រ.តត

អនុក្រឹត្យ

ស្តីពី

ការតែងតាំងមន្ត្រីរាជការ

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំងនិងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦៩៩/០៥ ចុះថ្ងៃទី១៧ ខែមិថុនា ឆ្នាំ១៩៩៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/១២១៤/១៤៩៣ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៤ ស្តីពីការគ្រប់គ្រងនិងការបើកផ្តល់ប្រាក់បំណាច់ជូនទីប្រឹក្សា ជំនួយការ លេខាធិការ និងមន្ត្រីដែលមានឋានៈស្មើ
- បានឃើញអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០០៥ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច
- តាមសំណើរបស់រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច

សម្រេច

មាត្រា ១ : តែងតាំងជំនួយការក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចំនួន ០២រូប ដូចមានរាយនាមខាងក្រោម៖

- | | |
|-------------------------------------|------------------------------|
| ១. លោក ផល ធី | មានឋានៈស្មើ ប្រធាននាយកដ្ឋាន |
| ២. លោកស្រី ធីត្យារ៉ា ប្រឌិនី | មានឋានៈស្មើ ប្រធាននាយកដ្ឋាន។ |

មាត្រា ២ : រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច រដ្ឋមន្ត្រីគ្រប់ក្រសួង និងប្រធានគ្រប់ស្ថាប័នដែលពាក់ព័ន្ធ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃ ចន្ទ ១១ មិថុនា ខែ សីហា ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ តុលា ឆ្នាំ២០២០



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល :

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចតេជោ នាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យឧបនាយករដ្ឋមន្ត្រី
- ដូចមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ៨៧/២ រកត/ក.ត.ត

អនុក្រឹត្យ
ស្តីពីការជូនមេដាយមុនីសារភ័ណ្ឌ
រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ស្តីពីការតែងតាំងរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/ ០៦១៨/០១២ ចុះថ្ងៃទី ២៨ ខែមិថុនា ឆ្នាំ ២០១៨ ដែលប្រកាសអោយប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រឹត្យលេខ ជស/ រកត/ ១០៩៥/០១ ចុះថ្ងៃទី០៥ ខែតុលា ឆ្នាំ១៩៩៥ ស្តីពីការបង្កើត និងប្រើប្រាស់គ្រឿងឥស្សរិយយស នៃព្រះរាជាណាចក្រកម្ពុជា
- តាមសំណើរបស់ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ

សម្រេច

មាត្រា ១. បំពាក់មេដាយមុនីសារភ័ណ្ឌតាមលំដាប់ថ្នាក់ ជូនមន្ត្រីរាជការចំនួន៣៣រូប នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលមានស្នាដៃល្អក្នុងការបំពេញភារកិច្ចបម្រើជាតិមាតុភូមិនាពេលកន្លងមក ដូចមានរាយនាមខាងក្រោម៖

ក-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ វិបឱន្ត

- | | | |
|-----------|---------------|---------------------------------------|
| ១-ឯកឧត្តម | ជាន់ ណាឌី | អគ្គនាយកអាជ្ញាធរជាតិសំបូរព្រៃគុក |
| ២-លោក | យឹម សារ៉ាវិទូ | អគ្គនាយករងបេតិកភណ្ឌ |
| ៣-លោក | ប្រាក់ សុផល | អនុប្រធាននាយកដ្ឋានបុគ្គលិក |
| ៤-លោក | សូ ចិន្តា | ព្រឹទ្ធបុរសមហាវិទ្យាល័យសិល្បៈសូន្យរូប |

ខ-មេដាយមុនីសារភ័ណ្ឌ ថ្នាក់ សេនា

- | | | |
|------------|---------|----------------------------------|
| ១-លោកជំទាវ | សំ ផីតា | ប្រធានស្តីទីនៃសារមន្ទីរជាតិអង្គរ |
|------------|---------|----------------------------------|

២-លោក	ឯក ប៊ុនថា	អគ្គនាយករងបច្ចេកទេសវប្បធម៌
៣-លោកស្រី	សុទ្ធ សុម៉ាលី	អគ្គនាយករងបច្ចេកទេសវប្បធម៌
៤-ឯកឧត្តម	បូ រុទ្ធី	អធិការនៃអធិការដ្ឋាន
៥-លោក	រឿង សារ៉េត	ប្រធានស្តីទីនៃនាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
៦-លោក	ក្រូច សារឿន	ព្រឹទ្ធបុរសស្តីទីមហាវិទ្យាល័យសិល្បៈនាដសាស្ត្រ
៧-លោក	រុន សម្បត្តិ	អនុប្រធាននាយកដ្ឋានសវនកម្មផ្ទៃក្នុង
៨-លោក	ហ៊ុន សោភ័ណ	ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ
៩-លោក	គន្ធី គឹមអាន	អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
១០-លោក	ឃួន សិទ្ធិគុណ	អនុប្រធានសាលារៀននៃសាលាមធ្យមវិចិត្រសិល្បៈ
១១-លោក	ទិន ម៉ាក់	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ

គ-មេដាយ **មុនីសារាភណ្ឌ** ថ្នាក់ **អស្សមន្ត្រី**

១-លោក	គឹម សុផាណារីត្ន	អនុប្រធាននាយកដ្ឋានរដ្ឋបាលទូទៅ
២-លោក	នូ សោភ័ណ	អនុប្រធាននាយកដ្ឋានអភិវឌ្ឍន៍វប្បធម៌
៣-លោក	ហាន វិគ្គា	អនុប្រធាននាយកដ្ឋានគាំពារ និងអភិរក្សសំណង់បុរាណ
៤-លោក	មៅ ឈាងឡេង	ព្រឹទ្ធបុរសរងមហាវិទ្យាល័យបុរាណវិទ្យា
៥-លោក	ឆាយ សារុធ	ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តរតនៈគិរី
៦-លោកស្រី	ឥន្ទ ណាត្រី	ប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្វាយរៀង
៧-លោកស្រី	ញោច សារឿន	ប្រធានស្តីទីមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តស្ទឹងត្រែង
៨-លោក	រៀម សំអុល	អនុប្រធានមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តមណ្ឌលគិរី
៩-លោក	សាយ សារ៉េត	ប្រធានការិយាល័យនៃសាលាមធ្យមវិចិត្រសិល្បៈ
១០-លោក	ហួត ស៊ីថន	ប្រធានសាលារៀននៃសាលាមធ្យមវិចិត្រសិល្បៈ
១១-លោក	ហួយ សុផាតិ	ប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈកាតយន្តនិងផ្សព្វផ្សាយវប្បធម៌
១២-លោកស្រី	ចាន់ កល្យាណ	អនុប្រធានការិយាល័យនៃនាយកដ្ឋានរដ្ឋបាលទូទៅ
១៣-លោក	ទឹម សុផាត	អនុប្រធានការិយាល័យនៃនាយកដ្ឋានសិល្បៈស្នូនរូបនិងសិល្បៈសិប្បកម្ម
១៤-លោកស្រី	សៀង មាន	អនុប្រធានការិយាល័យនៃនាយកដ្ឋានសៀវភៅនិងការអាន
១៥-លោក	សូ រចនា	ប្រធានការិយាល័យនៃមន្ទីរវប្បធម៌និងវិចិត្រសិល្បៈរាជធានីភ្នំពេញ
១៦-លោកស្រី	នង ស៊ីណាង	ប្រធានការិយាល័យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តកំពង់ធំ

៤

១៧-លោក គឹម ប៊ុនសូរ ប្រធានការិយាល័យមន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តសៀមរាប

១៨-លោក ឈុន វណ្ណា សាស្ត្រាចារ្យនៃមហាវិទ្យាល័យនាងសាស្ត្រ

មាត្រា ២. រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងសាមីខ្លួន ត្រូវទទួលបន្ទុកអនុវត្តអនុក្រឹត្យនេះតាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ។

ថ្ងៃ ទី ១១ ខែ កក្កដា ឆ្នាំ ២០២០ រាជធានីភ្នំពេញ ព.ស.២៥៦៤
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១៣ ខែ កក្កដា ឆ្នាំ ២០២០ ✓



សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន

កន្លែងទទួល៖

- ក្រសួងព្រះបរមរាជវាំង
- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ឧទ្ធរណ៍យសម្តេចនាយករដ្ឋមន្ត្រី
- ប៉ូចមាត្រា១ និងមាត្រា២
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

រាជរដ្ឋាភិបាលកម្ពុជា

លេខ : ១០១ រ.ក.ជ

សេចក្តីសម្រេច
ស្តីពី

ការតែងតាំងអនុប្រធាន និងបំពេញបន្ថែមសមាជិកក្រុមការងាររាជរដ្ឋាភិបាល
ចុះមូលដ្ឋានខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ
និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា

រាជរដ្ឋាភិបាល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញអនុក្រឹត្យលេខ ៣៦ អនក្រ.បក ចុះថ្ងៃទី៦ ខែមីនា ឆ្នាំ២០១៩ ស្តីពីការរៀបចំ និងប្រព្រឹត្តទៅនៃលេខាធិការដ្ឋានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត
- យោងសេចក្តីណែនាំលេខ ០១ សណន ចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ស្តីពីតួនាទី ភារកិច្ច និងរបៀបរបបការងារសម្រាប់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានរាជធានី ខេត្ត ក្នុងការបំពេញបេសកកម្ម ដើម្បីត្រួតពិនិត្យ និងគាំទ្រកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល
- យោងកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៦ នៃរដ្ឋសភា
- យោងតាមការចាំបាច់របស់រាជរដ្ឋាភិបាល

សម្រេច

ប្រការ១ .-

ត្រូវបានតែងតាំងអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដើម្បីត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ដូចខាងក្រោម៖

១. ឯកឧត្តម **វ៉ា ស៊ិនគីរ្យ** ទីប្រឹក្សាសម្តេចអគ្គមហាពញាចក្រ **ហេង សំរិត**

ប្រធានរដ្ឋសភា

អនុប្រធាន

២. ឯកឧត្តម សោម រតនា អគ្គនាយករង អគ្គនាយកដ្ឋានយោធនសេវា
និងជានាយក នាយកដ្ឋានសោធននិវត្តន៍
ក្រសួងការពារជាតិ អនុប្រធាន

ប្រការ២ .-

ត្រូវបានបំពេញបន្ថែមសមាជិកក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តរតនគិរី ដើម្បី
ត្រួតពិនិត្យ និងគាំទ្រការអនុវត្តកម្មវិធីនយោបាយ និងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ របស់
រាជរដ្ឋាភិបាលកម្ពុជាដូចខាងក្រោម៖

- | | | |
|-----------------------|---|---------|
| ១. ឯកឧត្តម សុត វុទ្ធី | នាយករង នាយកដ្ឋានអធិការកិច្ច
ក្រសួងការពារជាតិ | សមាជិក |
| ២. ឯកឧត្តម ប្រក សារុន | នាយករង នាយកដ្ឋានប្រេងឥន្ធនៈ
ក្រសួងការពារជាតិ | សមាជិក។ |

ប្រការ៣ .-

រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រដ្ឋមន្ត្រីក្រសួងការពារជាតិ
រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រដ្ឋបាលខេត្តរតនគិរី និងសាមីខ្លួន ដូចមានចែងក្នុងប្រការ១
និងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះឱ្យមានប្រសិទ្ធភាពចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ថ្ងៃពុធភ្ញស្អាត ៤ ខែ កើត ឆ្នាំជូត ទោស័ក ព.ស.២៥៦៤
រាជធានីភ្នំពេញ ថ្ងៃទី ៤ ខែ វិច្ឆិកា ឆ្នាំ២០២០

អប.នាយករដ្ឋមន្ត្រី
ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ



- កន្លែងទទួល៖
- ក្រសួងព្រះបរមរាជវាំង
 - អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
 - អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
 - អគ្គលេខាធិការដ្ឋានរដ្ឋសភា
 - ខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី
 - ខុទ្ទកាល័យសម្តេច ឯកឧត្តម លោកជំទាវ
ឧបនាយករដ្ឋមន្ត្រី
 - ដូចប្រការ៣
 - រាជកិច្ច
 - ឯកសារ-កាលប្បវត្តិ

សម្តេចក្រុងឡាហោម ស ខេង



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

តមកពីរាជកិច្ចលេខ ៨០

မြန်မာ့လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး

លេខ ១ ៤៩៧ ៦៦...សហវ... ០២៦

ថ្ងៃ ~~សៅរ៍~~ រាត្រី ខែ ~~សីហា~~ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ១១ ខែ ~~សីហា~~ ឆ្នាំ ២០១៩

ပြဋ္ဌာနာဓိ

၁၆၆၆

**ការប្រគល់ភាគពូជកិច្ចប្រមូលបំណុលគ្រឹះស្ថានសាធារណៈរដ្ឋបាល
សម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០**

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី ០៦ ខែ កញ្ញា ឆ្នាំ ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃ ព្រហស្បតិ៍ ០១ រោច ខែ បឋមសាស្ត ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ២៨ ខែ មិថុនា ឆ្នាំ ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី ២៤ ខែ មករា ឆ្នាំ ១៩៩៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៦ ចុះថ្ងៃទី ១៣ ខែ ឧសភា ឆ្នាំ ២០០៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈ
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៩/០២៥ ចុះថ្ងៃ សុក្រ ០៩ រោច ខែ មិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២០ ខែ ធ្នូ ឆ្នាំ ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី ២៥ ខែ ឧសភា ឆ្នាំ ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យលេខ ៤៨៨ ចុះថ្ងៃទី ១៦ ខែ តុលា ឆ្នាំ ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ២៣៩ អនក្រ.បក ចុះថ្ងៃ សុក្រ ០២ កើត ខែ បុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី ២៧ ខែ ធ្នូ ឆ្នាំ ២០១៩ ស្តីពីការបែងចែកឥណទានចំណូលថវិកាថ្នាក់ជាតិតាមដំណាក់កាលនៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០
- តាមការចាំបាច់ដើម្បីអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០

សម្រេច

ប្រការ១ .-

ឥណទានចំណូលគ្រឹះស្ថានសាធារណៈរដ្ឋបាលសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២០ ត្រូវបានបែងចែកលម្អិតតាមចំណាត់ថ្នាក់សេដ្ឋកិច្ចនៃមាតិកាថវិកា ដូចមានចែងក្នុងសៀវភៅថវិកា ដែលភ្ជាប់នឹងប្រកាសនេះ។

ប្រការ២ .-

រដ្ឋមន្ត្រីគ្រប់ក្រសួង នាយកគ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល ជាអ្នកទទួលបន្ទុកអនុវត្តប្រកាសនេះ។

ប្រការ៣ .-

ប្រកាសនេះចូលជាធរមានចាប់ពីថ្ងៃទី ០១ ខែ មករា ឆ្នាំ ២០២០។

បម្លែងជូន៖

- អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាធម្មនុញ្ញ
- អគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
- អគ្គលេខាធិការដ្ឋានរដ្ឋសភា
- ទីស្តីការគណៈរដ្ឋមន្ត្រី
- រាជកិច្ច
- “ដើម្បីផ្សព្វផ្សាយ”
- គ្រប់ក្រសួង-រដ្ឋលេខាធិការដ្ឋាន
- គ្រប់គ្រឹះស្ថានសាធារណៈរដ្ឋបាល
- “ដើម្បីអនុវត្ត”
- ឯកសារ-កាលប្បវត្តិ

ឧបនាយករដ្ឋមន្ត្រី
នាយករដ្ឋមន្ត្រី

អគ្គបណ្ឌិតសភាចារ្យ ហ៊ុន សែន

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ



ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
អគ្គនាយកដ្ឋានសេវា
នាយកដ្ឋានសេវាសាធារណៈ

ការគ្រប់គ្រងឆ្នាំ ២០២០
ចំណូល ចំណាយថវិកាកម្ពុជាវិធីគ្រឹះស្ថានសាធារណៈស្នូល
មន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត

ការគ្រប់គ្រងឆ្នាំ ២០២០
ឥណទានចំណូលថវិកាគ្រឹះស្ថានសាធារណៈរដ្ឋបាល
បន្តិចពេទ្យមិត្តភាពខ្មែរ សូវៀត

ការអធិប្បាយឥណទាននឹងសារបំពេញវិកា

ឯកតា៖ លានរៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណូល	ចំណូលប្រចាំឆ្នាំ	សេចក្តីផ្សេងៗ
			សរុបរួមចំណូលថវិកា (ក+ខ)	56.193,4	
			ក.សរុបចំណូលបង្ក (ប្រភេទ១ + ប្រភេទ២)	56.193,4	
			ប្រភេទ១ : ចំណូលពិភព	56.193,4	
			ប្រភេទ២ : ចំណូលមិនមែនសារពើពន្ធ	56.193,4	
73			ផលទុនពីការលក់ ជួលទ្រព្យសម្បត្តិ និងសេវា	39.177,4	
	7304		ការផ្តល់សេវាកម្ម	38.688,4	
		73042	កែប្រែការថែទាំ	38.688,4	
	7305		ផលពីទ្រព្យសម្បត្តិអចល័តផ្សេងៗ	489,0	
		73058	ផលពីទ្រព្យសម្បត្តិអចល័តផ្សេងៗ	489,0	
75			ការឧបត្ថម្ភ និង អំណោយ	17.016,0	
	7501		ឧបត្ថម្ភធនពីថ្នាក់ជាតិ	17.016,0	
		75011	ឧបត្ថម្ភធនពីក្រសួង-ស្ថាប័ន	17.016,0	

try A. S. K. R.

តារាងទី ១

ការគ្រប់គ្រងឆ្នាំ ២០២០
បំណាយថវិកាសាធារណៈប្រចាំឆ្នាំ និងការអនុវត្តថវិកា
ប្រចាំខែ តុលា ២០២០

ឯកតា: លានរៀល

កម្មវិធី អនុកម្មវិធី និងបញ្ជីប្រភេទថវិកា	សរុប ឥណទាន	ចំណាត់ថ្នាក់ មុខងារ	អង្គភាពចៅក្រមទទួលខុសត្រូវ
សរុប	56.193,4		
៣.កម្មវិធីទី ៣ ៖ ប្រយុទ្ធនឹងជំងឺឆ្លង និងបញ្ហាសុខភាពសាធារណៈ ៥៨៧៧	100,0		
៣.១.អនុកម្មវិធីទី ១ ៖ សុខភាពក្រីក្រ	100,0		120601-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៣.១.១.សទី ៩ ៖ ធានាមានសេវា-បរិក្ខារគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ស្រាវជ្រាវ និងមន្ទីរពេទ្យបង្អែក	100,0	70711	
៤.កម្មវិធីទី ៤ ៖ ការប្រើប្រាស់ប្រព័ន្ធសុខាភិបាល	56.093,4		
៤.១.អនុកម្មវិធីទី ១ ៖ ការផ្តល់សេវាសុខាភិបាល	33.371,4		120601-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៤.១.១.សទី ១ ៖ ផ្តល់សេវាសុខាភិបាលបឋម និងសេវាសុខាភិបាលបន្ត	1.181,0	70731	
៤.១.១.សទី ៥ ៖ លើកស្ទួយរបៀបបែបសំរាប់ការបង្កើនប្រសិទ្ធភាពការងារ និងយុទ្ធសាស្ត្រសំរាប់ផ្លាស់ប្តូរកម្រិត- បទដ្ឋានប្រតិបត្តិការ	7,8		
៤.១.១.សទី ៦ ៖ ពង្រឹង/បង្កើនប្រព័ន្ធបញ្ជូនព័ត៌មានប្រសិទ្ធភាពការងារសម្រាប់សុខភាព និងមន្ទីរពេទ្យបង្អែកបណ្តាញ ប្រព័ន្ធបញ្ជូនព័ត៌មានសហគមន៍	6,8		
៤.១.១.សទី ៧ ៖ ផ្គត់ផ្គង់ គ្រប់គ្រង និងបង្កើនសមត្ថភាពបច្ចេកទេសសេវាអនុវត្តសាស្ត្រ	2.380,0	70731	
៤.១.១.សទី ៨ ៖ ត្រួតពិនិត្យ គ្រប់គ្រង និងធានាគុណភាពសេវា-បរិក្ខារពេទ្យ	104,8		
៤.១.១.សទី ៩ ៖ ធានាមានសេវា-បរិក្ខារគ្រប់គ្រាន់ និងទាន់ពេលវេលាសម្រាប់ស្រាវជ្រាវ និងមន្ទីរពេទ្យបង្អែក	17.146,6	70711	
៤.១.១.សទី ១៣ ៖ ធានាការផ្គត់ផ្គង់ថ្នាំពេទ្យ សំភារៈជាមូលដ្ឋានសម្រាប់ពង្រឹងដំណើរការផ្តល់សេវា ស.ស.អ និង ស.ស.ប	7.321,0	70731= 59,7% 70760= 40,3%	
៤.១.១.សទី ១៤ ៖ ធានាការផ្តល់សេវាថែទាំ សំភារៈជាមូលដ្ឋាន រួមទាំងហេដ្ឋារចនាសម្ព័ន្ធសំរាប់ដំណើរការផ្តល់សេវា ស.ស.អ និង ស.ស.ប	2.911,4	70731= 43,6% 70760= 56,4%	
៤.១.១.សទី ១៦ ៖ ពង្រីកកិច្ចសហប្រតិបត្តិការស្រាវជ្រាវសម្រាប់ការអនុវត្តប្រព័ន្ធសុខាភិបាល និងកិច្ចប្រកួតប្រជែងផ្តល់សេវាថែទាំសុខភាពសម្រាប់ប្រជាជន	1.326,5		
៤.១.១.សទី ១៨ ៖ បន្ថយឧបសគ្គបង្កឱ្យមានការរងគ្រោះថ្នាក់សុខភាព និងអភិវឌ្ឍន៍យុទ្ធសាស្ត្រ សុខភាពសង្គម-មូលនិធិសមធម៌	573,0		
៤.១.១.សទី ២១ ៖ បង្កើននីតិវិធីបច្ចេកទេស និងសមត្ថភាពធនធានមនុស្សសុខាភិបាលតាមរយៈការបណ្តុះបណ្តាល មុនពេលបម្រើការងារ បណ្តុះបណ្តាលបន្ត បណ្តុះបណ្តាលក្នុងពេលបម្រើការងារ និងបណ្តុះបណ្តាលមូលដ្ឋាន	336,3		
៤.១.២.សទី ២៣ ៖ បង្កើនការគ្រប់គ្រងទិន្នន័យសាធារណៈ និងពេញលេញនៃទិន្នន័យមានគុណភាពខ្ពស់ពីផ្នែកជំងឺ និងកម្មវិធី	2,4		
៤.១.២.សទី ២៦ ៖ សុខដុមនីយកម្ម និងការគ្រប់គ្រងប្រព័ន្ធសុខាភិបាល និងទូទាំងវិស័យ	93,8		
៤.៣.អនុកម្មវិធីទី ៣ ៖ អភិវឌ្ឍន៍ធនធានមនុស្ស	22.722,0		120601-មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត
៤.៣.២.សទី ២២ ៖ បែងចែក និងការគ្រប់គ្រងបុគ្គលិកដោយផ្តល់អាទិភាពដល់បុគ្គលិកដែលត្រូវការចាំបាច់សម្រាប់ អាទិភាពវិស័យសុខាភិបាល	22.722,0	70.760,0	

try m/20 R

តារាងទី ៦

ការគ្រប់គ្រងឆ្នាំ ២០២០
ចំណាយវិភាគកម្មវិធី អនុកម្មវិធី បណ្តុះបណ្តាល និងការបង្កើន
ប្រព័ន្ធព័ន្ធនាការៈ សុខភាព

ឯកតា: លានរៀល

កម្មវិធី អនុកម្មវិធី និងបណ្តុះបណ្តាល	ប្រាក់ចំណាយ	ចំណាយប្រចាំឆ្នាំ				
		សរុប	ជំពូក១០	ជំពូក១១	ជំពូក១២	ជំពូក១៣
៣. កម្មវិធី ៣ : បណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	56.193,4	56.193,4	21.589,5	8.807,5	18.816,0	6.977,4
៣.១. អនុកម្មវិធី ១ : សុខភាពក្រុម	100,0	100,0	50,0		50,0	
៣.១.១. អនុកម្មវិធី ១ : សុខភាពក្រុម	100,0	100,0	50,0		50,0	
៣.១.១.១. អនុកម្មវិធី ១ : សុខភាពក្រុម	100,0	100,0	50,0		50,0	
៤. កម្មវិធី ៤ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	56.093,4	56.093,4	21.539,5	8.807,5	18.816,0	6.927,4
៤.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	33.371,4	33.371,4	21.539,5	4.901,5	6.927,4	
៤.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	1.181,0	1.181,0	200,0		981,0	
៤.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	7,8	7,8		7,8		
៤.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	6,8	6,8		6,8		
៤.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	2.960,0	2.960,0	2.360,0			
៤.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	104,8	104,8		104,8		
៤.១.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	17.146,6	17.146,6	11.855,2		5.291,4	
៤.១.១.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	7.321,0	7.321,0	7.117,5	200,5		
៤.១.១.១.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	2.911,4	2.911,4		2.911,4		
៤.១.១.១.១.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	1.326,5	1.326,5		1.326,5		
៤.១.១.១.១.១.១.១.១.១.១.១. អនុកម្មវិធី ១ : ការបណ្តុះបណ្តាល និងការបង្កើនប្រព័ន្ធព័ន្ធនាការៈ សុខភាព	573,0	573,0			573,0	

573,0

តារាងទី ២

ការគ្រប់គ្រងឆ្នាំ ២០២០
ចំណាយថវិកាសាមគ្គីភ័យ អនុកម្មភ័យ បណ្តុះបណ្តាល និងសម្ភារៈបច្ចេកទេស
បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស

ឯកតា : លានរៀល

កម្មវិធី អនុកម្មភ័យ និងបណ្តុះបណ្តាលបច្ចេកទេស	ប្រាក់ចំណាយ តាមប្រភេទ	ចំណាយបច្ចេកទេស				
		សរុប	ជំពូក១០	ជំពូក១១	ជំពូក១២	ជំពូក១៣
៤.១.២១.០.សទី ២១ : បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេសសម្រាប់បណ្តុះបណ្តាល មន្ត្រីការងារ បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស	336.3	336.3		336.3		
៤.១.២១.០.សទី ២២ : បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេសសម្រាប់បណ្តុះបណ្តាល មន្ត្រីការងារ បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស	2.4	2.4		2.4		
៤.១.២១.០.សទី ២៣ : បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេសសម្រាប់បណ្តុះបណ្តាល មន្ត្រីការងារ បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស	93.8	93.8		11.8	82.0	
៤.១.២១.០.សទី ២៤ : បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេសសម្រាប់បណ្តុះបណ្តាល មន្ត្រីការងារ បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស	22.722.0	22.722.0		3.906.0	18.816.0	
៤.១.២១.០.សទី ២៥ : បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេសសម្រាប់បណ្តុះបណ្តាល មន្ត្រីការងារ បណ្តុះបណ្តាលបច្ចេកទេស និងសម្ភារៈបច្ចេកទេស	22.722.0	22.722.0		3.906.0	18.816.0	

អនុរដ្ឋលេខាធិការ

តារាងទី ៣

ការគ្រប់គ្រងឆ្នាំ ២០២០
ការបែងចែកចំណាយតាមកម្មវិធី អនុកម្មវិធី និងតាមដំណាក់កាលនីមួយៗ និងអនុគណនី
មន្ទីរពេទ្យបិតុភាពខ្មែរ សូមៀត

ការអធិប្បាយឥណទាននិងសារប្រែប្រួល

ឯកតា: លានរៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	សរុបចំណាយ ប្រភេទទី៤	កម្មវិធីទី ៣		កម្មវិធីទី ៤	
					៣.១ អនុកម្មវិធីទី១	សរុប	៤.១ អនុកម្មវិធីទី១	៤.៣ អនុកម្មវិធីទី៣
សរុបប្រភេទចំណាយទី៣ (ក+ខ)				56.193,4	100,0	56.093,4	56.093,4	22.722,0
ក. សរុបចំណាយចរន្ត (ក្រុមទី១+ក្រុមទី២)				56.193,4	100,0	56.093,4	56.093,4	22.722,0
ក្រុមទី១ : ចំណាយមិន (ប្រភេទទី១ + ប្រភេទទី២ + ប្រភេទទី៣ + ប្រភេទទី៤)				56.193,4	100,0	56.093,4	56.093,4	22.722,0
ប្រភេទទី១ : មធ្យោបាយ និងសេវា				49.213,0	50,0	49.163,0	49.163,0	22.722,0
60			ការជំរុញ	21.589,5	50,0	21.539,5	21.539,5	
	6001		សម្ភារៈផ្គត់ផ្គង់ថ្នាំ	905,4		905,4	905,4	
		60011	សម្ភារៈផ្គត់ផ្គង់សម្ភារៈ និងអគារ	500,0		500,0	500,0	
		60012	សម្ភារៈផ្គត់ផ្គង់សម្ភារៈប្រភេទប្រភេទ និងសំណង់ផ្សេងៗ	91,5		91,5	91,5	
		60014	សម្ភារៈផ្គត់ផ្គង់សម្ភារៈប្រភេទថ្នាំសម្ភារៈប្រភេទ	136,5		136,5	136,5	
		60015	ប្រភេទផ្សេងៗ និងប្រភេទផ្សេងៗ	177,4		177,4	177,4	
	6002		សម្ភារៈផ្គត់ផ្គង់ផ្នែកប្រចាំថ្ងៃ	474,9		474,9	474,9	
		60021	សម្ភារៈប្រភេទប្រភេទ	255,6		255,6	255,6	
		60023	ការបោះពុម្ព	219,3		219,3	219,3	
	6004		សំណើបំពាក់ និងការបំពាក់	430,4		430,4	430,4	
		60041	ឯកសារប្រភេទ	230,4		230,4	230,4	
		60042	សំណើបំពាក់ការប្រភេទប្រភេទ	200,0		200,0	200,0	
	6005		សម្ភារៈប្រភេទប្រភេទ និងសម្ភារៈប្រភេទ	670,1		670,1	670,1	
		60051	សម្ភារៈប្រភេទប្រភេទប្រភេទប្រភេទប្រភេទ	249,1		249,1	249,1	
		60052	សម្ភារៈប្រភេទ	154,1		154,1	154,1	
		60053	សម្ភារៈប្រភេទប្រភេទ	120,1		120,1	120,1	
		60054	សម្ភារៈ និងប្រភេទប្រភេទប្រភេទ	6,8		6,8	6,8	
		60055	សម្ភារៈប្រភេទប្រភេទប្រភេទប្រភេទ	140,0		140,0	140,0	
	6006		ថាមពលនិងទឹក	4.843,5		4.843,5	4.843,5	
		60061	អគ្គិសនី	4.500,0		4.500,0	4.500,0	
		60062	ទឹក	343,5		343,5	343,5	
	6007		សម្ភារៈប្រភេទប្រភេទប្រភេទ	14.265,2	50,0	14.215,2	14.215,2	
		60071	បំពង់ប្រភេទប្រភេទប្រភេទ	2.360,0		2.360,0	2.360,0	
		60072	សម្ភារៈប្រភេទប្រភេទ	10.674,2	50,0	10.624,2	10.624,2	
		60078	សម្ភារៈប្រភេទប្រភេទប្រភេទផ្សេងៗ	1.231,0		1.231,0	1.231,0	
61			សេវាអនុវត្ត	8.807,5		8.807,5	8.807,5	3.906,0
	6101		កិច្ចសន្យាសេវាផ្តល់សេវាជាមួយសហគ្រាស	1.326,5		1.326,5	1.326,5	
		61011	សេវាអគារ	422,0		422,0	422,0	
		61018	សេវាផ្សេងៗ	904,5		904,5	904,5	
	6105		ការថែទាំនិងជួសជុល	2.911,4		2.911,4	2.911,4	
		61051	ការថែទាំប្រភេទប្រភេទប្រភេទ និងប្រភេទប្រភេទ	20,0		20,0	20,0	

Handwritten signature and initials.

តារាងទី ៣

ការគ្រប់គ្រងឆ្នាំ ២០២០
ការបែងចែកបំណាយការកម្មវិធី អនុកម្មវិធី និងការបំពាក់ គណនី និងអនុគណនី
មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត

ការអធិប្បាយឥណទាននិងសារបំពាក់

ឯកតា:លានរៀល

ជំពូក	គណនី	អនុគណនី	បំណាយផ្ទាំងបំណាយ	សរុបបំណាយ ជាកម្មវិធី	កម្មវិធីទី ៣		កម្មវិធីទី ៤	
					៣.១.អនុកម្មវិធីទី១	សរុប	៤.១.អនុកម្មវិធីទី១	៤.៣.អនុកម្មវិធីទី៣
		61052	ការថែទាំ ជួសជុលអគារផ្សេងៗ និងប្រាសាទ	1.710,0		1.710,0	1.710,0	
		61053	ការថែទាំ ជួសជុលផ្លូវ ផ្លូវលំ ស្ពាន និងលូ	99,1		99,1	99,1	
		61054	ការថែទាំបណ្តាញផ្សេងៗ	139,6		139,6	139,6	
		61056	ការថែទាំ និងជួសជុលបណ្តាញអគ្គិសនី	25,2		25,2	25,2	
		61057	ការថែទាំបណ្តាញទឹកស្អាត និងបណ្តាញទឹកចោល	917,5		917,5	917,5	
	6107		សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ, សេវាប្រឹក្សាសិក្សាស្រាវជ្រាវ, សេវាប្រឹក្សាសិក្សាស្រាវជ្រាវ	80,0		80,0	80,0	
		61071	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	80,0		80,0	80,0	
	6108		សេវាប្រឹក្សាអគ្គិសនី	104,8		104,8	104,8	
		61081	សេវាប្រឹក្សាអគ្គិសនី	104,8		104,8	104,8	
	6109		បុគ្គលិកខាងគ្រួសារ	3.906,0		3.906,0	3.906,0	3.906,0
		61091	បុគ្គលិកខាងគ្រួសារ	3.906,0		3.906,0	3.906,0	3.906,0
	6110		ទំនាក់ទំនងសាធារណៈ និងផ្សព្វផ្សាយ	374,7		374,7	374,7	
		61102	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	5,1		5,1	5,1	
		61103	ប្រតិភូ សិក្សាសិក្សាស្រាវជ្រាវ និងសិក្សាស្រាវជ្រាវ	200,0		200,0	200,0	
		61104	បំណាយរៀបចំពិធីបុណ្យ	150,0		150,0	150,0	
		61105	បំណាយសម្រាប់អនុវត្តការងារនៅក្នុងប្រទេស	11,8		11,8	11,8	
		61107	ការបោះឆ្នោតនិងផ្សព្វផ្សាយព័ត៌មានសាធារណៈ	7,8		7,8	7,8	
	6111		សារព័ត៌មាន និងឯកសារ	2,4		2,4	2,4	
		61111	បំណាយលើការផ្សព្វផ្សាយព័ត៌មាន	1,2		1,2	1,2	
		61112	បំណាយលើការផ្សព្វផ្សាយស្បៀង	1,2		1,2	1,2	
	6112		សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	56,3		56,3	56,3	
		61121	សេវាប្រឹក្សាអគ្គិសនី	8,3		8,3	8,3	
		61122	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	24,0		24,0	24,0	
		61123	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	24,0		24,0	24,0	
	6114		សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ និងទូរគមនាគមន៍	45,4		45,4	45,4	
		61141	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	3,4		3,4	3,4	
		61142	សេវាប្រឹក្សាសិក្សាសិក្សាស្រាវជ្រាវ	42,0		42,0	42,0	
64			បន្ទុកបុគ្គលិក	18.816,0		18.816,0	18.816,0	18.816,0
	6403		ប្រាក់បំណាច់ផ្សេងៗ	17.292,0		17.292,0	17.292,0	17.292,0
		64038	ប្រាក់បំណាច់ផ្សេងៗ	17.292,0		17.292,0	17.292,0	17.292,0
	6404		លាភការ និងប្រាក់បំណាច់បុគ្គលិកមិនមែនក្របខ័ណ្ឌ	1.518,0		1.518,0	1.518,0	1.518,0
		64042	លាភការផ្សេងៗទៀត បុគ្គលិកជាប់កិច្ចសន្យា	908,0		908,0	908,0	908,0
		64048	លាភការផ្សេងៗ	610,0		610,0	610,0	610,0
	6405		ប្រាក់វិភាជន៍សង្គមសម្រាប់មន្ត្រីរាជការ និងបុគ្គលិកផ្សេងៗ	6,0		6,0	6,0	6,0
		64053	មរណៈភាព	6,0		6,0	6,0	6,0

try A.A.K

តារាងទី ៣

ការគ្រប់គ្រងឆ្នាំ ២០២០
ការបែងចែកចំណាយតាមកម្មវិធី អនុកម្មវិធី និងតាមជំពូក គណនី និងអនុគណនី
មន្ទីរពេទ្យប្រឹក្សាភិបាលខ្មែរ សុខៀត

ការអធិប្បាយឥណទាននឹងសារបំពេញវិកា

ឯកតា:លានរៀល

ជំពូក	គណនី	អនុគណនី	ចំណាត់ថ្នាក់ចំណាយ	សរុបចំណាយ ជំពូកតម្លៃ	កម្មវិធី ៣		កម្មវិធី ៤	
					៣.១ អនុកម្មវិធី ១	សរុប	៤.១ អនុកម្មវិធី ១	៤.៣ អនុកម្មវិធី ៣
ប្រភេទទី៣ : ប្រភេទទី៣សាធារណៈ				6.977,4	50,0	6.927,4	6.927,4	
62			អគ្គប្រយោជន៍សង្គម	6.977,4	50,0	6.927,4	6.927,4	
	6202		ជំនួយសង្គមដល់ប្រជាពលរដ្ឋ	6.965,4	50,0	6.915,4	6.915,4	
		62021	ជំនួយដល់ប្រជាជនសម្រាកពេទ្យ ខឹងចំណាយបំណើការ របស់មណ្ឌលថែទាំសុខភាព	573,0		573,0	573,0	
		62022	ឱសថ	5.341,4	50,0	5.291,4	5.291,4	
		62023	អាហារនិងសម្ភារៈ (ស្បៀង)	981,0		981,0	981,0	
		62027	សំណង់ខូចខាតដោយសារឧបទ្វីបហេតុសាធារណៈ	70,0		70,0	70,0	
	6203		ឧបត្ថម្ភដល់អង្គភាពដែលមានលក្ខណៈសង្គម ខឹងវប្បធម៌	12,0		12,0	12,0	
		62034	ឧបត្ថម្ភការពារក្រហម	6,7		6,7	6,7	
		62035	ឧបត្ថម្ភសហគមន៍ កីឡា ខឹងវប្បធម៌	5,3		5,3	5,3	
ប្រភេទទី៤ : ចំណាយផ្សេងៗ				3,0		3,0	3,0	
63			ពន្ធ និងពន្យ	3,0		3,0	3,0	
	6301		លក់ប័ក្រ	3,0		3,0	3,0	
		63011	លក់ប័ក្រ	3,0		3,0	3,0	

try A-M 82 K

২১৫৮৮৮

[illegible]

ការអធិប្បាយពីធានារ៉ាប់រងសាមីពូជីវិកា

ឯកតា៖លានរៀល

[illegible]

try to

តារាងទី ៤

ការគ្រប់គ្រងឆ្នាំ ២០២០

ការបែងចែកចំណាយសាមគ្គីវិធី អនុកម្មវិធី បណ្តាញសកម្មភាព និងការបំពាក់ គណនី និងគណនី
បន្ថែមសម្រាប់ការបំពាក់ និងសម្រាប់

ឯកតា: លានរៀល

ការបែងចែកចំណាយសាមគ្គីវិធី

ល/ក	ឆ្នាំ	កម្មវិធី	ប្រភេទចំណាយ	កម្មវិធី ៣		កម្មវិធី ៤											៤.៣.អនុកម្មវិធី	
				៣.១.អនុកម្មវិធី	៣.២.អនុកម្មវិធី	៤.១.អនុកម្មវិធី	៤.២.អនុកម្មវិធី	៤.៣.អនុកម្មវិធី	៤.៤.អនុកម្មវិធី	៤.៥.អនុកម្មវិធី	៤.៦.អនុកម្មវិធី	៤.៧.អនុកម្មវិធី	៤.៨.អនុកម្មវិធី	៤.៩.អនុកម្មវិធី	៤.១០.អនុកម្មវិធី	៤.១១.អនុកម្មវិធី	៤.១២.អនុកម្មវិធី	៤.១៣.អនុកម្មវិធី
6107	6107	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	80.0		80.0												
6108	6108	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	104.8		104.8												
6109	6109	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	104.8		104.8												
6110	6110	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	3,906.0		3,906.0												
6111	6111	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	3,906.0		3,906.0												
6112	6112	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	374.7		374.7												
6113	6113	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	5.1		5.1												
6114	6114	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	200.0		200.0												
6115	6115	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	150.0		150.0												
6116	6116	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	11.8		11.8												
6117	6117	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	7.8		7.8												
6118	6118	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	2.4		2.4												
6119	6119	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	1.2		1.2												
6120	6120	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	1.2		1.2												
6121	6121	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	56.3		56.3												
6122	6122	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	8.3		8.3												
6123	6123	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	24.0		24.0												
6124	6124	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	24.0		24.0												
6125	6125	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	45.4		45.4												
6126	6126	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	3.4		3.4												
6127	6127	សេវាប្រឹក្សាស្តីពីសេវា	សេវាប្រឹក្សាស្តីពីសេវា	42.0		42.0												

Handwritten signature



ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

ក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ
លេខ ០៦៩ ល.បក ០១២០២០

សេចក្តីសម្រេច

ស្តីពី

**ការបង្កើតក្រុមការងារចំពោះកិច្ចលើកការរៀបចំផែនការសកម្មភាពបច្ច្រាបបំពេញតំណែងនិងការ
នាំចូលខុសច្បាប់ និងការពិនិត្យឡើងវិញនូវការកំណត់គ្រោងនៃកម្មវិធីនាំចូលវត្ថុធាតុដើម**

ដើម្បីជំរុញផលិតកម្មក្នុងស្រុក

យយ ០ ២២

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធានគណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំង
រាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៣២០/៤២១ ចុះថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ ស្តីពីការតែងតាំង
និងកែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យ
ប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/១៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឱ្យប្រើ
ច្បាប់ស្តីពីការបង្កើតក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៤៨៨ អនក្រ.បក ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការ
ប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៧៥ អនក្រ.បក ចុះថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០១៧ ស្តីពីការកែសម្រួលអនុក្រឹត្យ
លេខ ៤៨៨ ចុះថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៣ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃក្រសួងសេដ្ឋកិច្ច និង
ហិរញ្ញវត្ថុ
- បានឃើញអនុក្រឹត្យលេខ ៦១ អនក្រ.បក ចុះថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២០ ស្តីពីការបង្កើតគណៈកម្មាធិការ
សកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច និងមធ្យម
- យោងតាមតម្រូវការចាំបាច់របស់គណៈកម្មាធិការសកម្មភាពគោលនយោបាយលើកស្ទួយសហគ្រាសធុនតូច
និងមធ្យម

សម្រេច

ប្រការ ១.-

ត្រូវបានបង្កើត “ក្រុមការងារចំពោះកិច្ចលើការរៀបចំផែនការសកម្មភាពបង្ក្រាបអំពើរំលោភនឹងសិទ្ធិស្មោះត្រង់ និងការពិនិត្យឡើងវិញនូវការកំណត់អត្រាពន្ធដារសំបូរលក្ខណៈត្រឹមត្រូវ ដើម្បីជំរុញផលិតកម្មក្នុងស្រុក” ដែលសរសេរជាអក្សរកាត់ថា “គ.ប.ព.” ក្នុងគោលបំណងលើកស្ទួយសមត្ថភាព និងភាពប្រកួតប្រជែងរបស់សហគ្រាសធុនតូច និងមធ្យម និងពង្រីកផលិតកម្មក្នុងស្រុក ដើម្បីជំរុញការនាំចេញ។

ប្រការ ២.-

“គ.ប.ព.” មានសមាសភាព ដូចខាងក្រោម៖

១- ឯកឧត្តម លោក ចន្ទានិធន	អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ	ប្រធាន
២- លោក ជាំ គុកហុង	អគ្គនាយករង នៃអគ្គនាយកដ្ឋានគោលនយោបាយ (អគប)	អនុប្រធាន
៣- លោក សុខ សុវិន្យា	ប្រធាននាយកដ្ឋានផែនការនិងបច្ចេកទេស នៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (អគរ)	អនុប្រធាន
៤- លោក ជាំ សុភ័ក្ត្រ	ប្រធាននាយកដ្ឋានគោលនយោបាយម៉ាក្រូសេដ្ឋកិច្ច និង សារពើពន្ធ នៃ អគប	សមាជិក
៥- លោក គឹម សៀកខន	អនុប្រធាននាយកដ្ឋានបង្ការនិងបង្ក្រាបបទល្មើស នៃ អគរ	សមាជិក
៦- លោក ណារី សុខាង	ប្រធានការិយាល័យ នៃ អគរ	សមាជិក
៧- លោកស្រី គឹម ណារី	ប្រធានការិយាល័យ នៃ អគរ	សមាជិក
៨- លោក ស៊ុម ពិសិដ្ឋ	ប្រធានការិយាល័យ នៃ អគប	សមាជិក
៩- លោក ខុន អៀងហេ	ប្រធានការិយាល័យ នៃ អគប	សមាជិក
១០- លោក ហោ សុំណាត	ជំនួយការ នៃ អគរ	សមាជិក
១១- លោក ម៉ាក់ វិសាល	អនុប្រធានការិយាល័យ នៃ អគរ	សមាជិក
១២- លោក យ៉េតនី ភារ៉ាង	អនុប្រធានការិយាល័យ នៃ អគរ	សមាជិក
១៣- លោក ម៉ាក់ វិចិត្រសក្កជ័យ	មន្ត្រី នៃ អគប	សមាជិក
១៤- លោក ហ៊ុន បូរិន	មន្ត្រី នៃ អគប	សមាជិក
១៥- លោក សុត គឹមសុខ	មន្ត្រី នៃ អគប	សមាជិក
១៦- លោក ផែន បុន្នាច	មន្ត្រី នៃ អគប	សមាជិក
១៧- លោកស្រី អៀង ចំនួន្រីស្មា	មន្ត្រី នៃ អគប	សមាជិក
១៨- លោក សុខ សុធារាជ្យ	មន្ត្រី នៃ អគប	សមាជិក
១៩- លោក ប៊ិន សិរីរុដ្ឋ	មន្ត្រី នៃ អគប	សមាជិក
២០- កញ្ញា ចាន់ធី បណ្ឌិត	មន្ត្រី នៃអគ្គលេខាធិការដ្ឋាន គណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ	សមាជិក។

ប្រការ ៣.-

“**ក.ប.ព.**” មានភារកិច្ចដូចតទៅ៖

- សិក្សា និងកំណត់មុខទំនិញនាំចូលខុសច្បាប់ ដែលបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នាជាមួយផលិតកម្មក្នុងស្រុក
- សិក្សា និងកំណត់មុខទំនិញ ដែលប្រើប្រាស់ជាវត្ថុធាតុដើមសម្រាប់ផលិតកម្មក្នុងស្រុក ជាពិសេសរបស់សហគ្រាសធុនតូច និងមធ្យម
- ពិនិត្យឡើងវិញអត្រាពន្ធគយលើវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់បម្រើផលិតកម្មក្នុងស្រុក ជាពិសេសរបស់សហគ្រាសធុនតូច និងមធ្យម
- រៀបចំកម្មវិធី, ផែនការសកម្មភាព និងយន្តការអនុវត្តការបង្ក្រាបបទល្មើសការនាំចូលទំនិញខុសច្បាប់ ដែលបង្កឱ្យមានការប្រកួតប្រជែងមិនស្មើភាពគ្នាជាមួយផលិតកម្មក្នុងស្រុក
- រៀបចំសូចនាករសមិទ្ធកម្មតន្លឺ និងយន្តការ ដើម្បីតាមដាន និងវាយតម្លៃការអនុវត្តផែនការសកម្មភាពការបង្ក្រាបបទល្មើសការនាំចូលទំនិញខុសច្បាប់
- រៀបចំផែនការសកម្មភាព និងសូចនាករសមិទ្ធកម្មតន្លឺ ដើម្បីតាមដាន និងវាយតម្លៃ ការពិនិត្យឡើងវិញនូវអត្រាពន្ធគយលើវត្ថុធាតុដើម ។

ប្រការ ៤.-

សមាជិក “**ក.ប.ព.**” ត្រូវចូលរួមប្រជុំតាមការអញ្ជើញរបស់ប្រធាន។ ក្នុងករណីប្រធានអវត្តមាន ឬមានធុរ; អនុប្រធានអាចដឹកនាំកិច្ចប្រជុំ និងដឹកនាំការងារជំនួស តាមការផ្ទេរសិទ្ធិរបស់ប្រធាន ។

ក្រុមការងារចំពោះកិច្ចនេះមានសិទ្ធិអញ្ជើញភាគីពាក់ព័ន្ធ និងវិស័យឯកជន ចូលរួមប្រជុំតាមការចាំបាច់ និងអាចស្នើសុំកិច្ចសម្របសម្រួល និងសហប្រតិបត្តិការពីអគ្គនាយកដ្ឋានពាក់ព័ន្ធក្រោមឱវាទក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជន។

ប្រការ ៥.-

តួនាទី និងភារកិច្ច ដែលត្រូវបានកំណត់ក្នុងសេចក្តីសម្រេចនេះ ត្រូវមានអនុភាពអនុវត្ត រហូតដល់ ការរៀបចំកម្មវិធី និងផែនការសកម្មភាពបង្ក្រាបអំពើរត់ពន្ធទំនិញនាំចូលខុសច្បាប់, ការពិនិត្យឡើងវិញលើការកំណត់អត្រាពន្ធគយនាំចូលលើវត្ថុធាតុដើម ដែលប្រើប្រាស់សម្រាប់បម្រើផលិតកម្មក្នុងស្រុក និងការកំណត់សូចនាករសមិទ្ធកម្មតន្លឺ និងយន្តការសម្រាប់តាមដាន និងវាយតម្លៃ ត្រូវបានបញ្ចប់ ។

ប្រការ ៦.-

នាយកខុទ្ទកាល័យ អគ្គលេខាធិការនៃគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងសាមីខ្លួន ដូចមានចែងក្នុងប្រការ២ ត្រូវទទួលបន្ទុកអនុវត្តសេចក្តីសម្រេចនេះ តាមភារកិច្ចរៀងៗខ្លួន ចាប់ពីថ្ងៃចុះហត្ថលេខា តទៅ។

ថ្ងៃចន្ទ ១២ ខែ កក្កដា ឆ្នាំ ២០២០ ព.ស. ២៥៦៤

ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ២០២០

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ

និងជាប្រធានគណៈកម្មាធិការសកម្មភាពគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងមជ្ឈម



អគ្គបណ្ឌិតសភាចារ្យ ហ៊ុន ម៉ាណែត

កន្លែងទទួល៖

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងមុខងារសាធារណៈ
- ដូចប្រការ៦
- រាជកិច្ច
- ឯកសារ-កាលប្បវត្តិ



ក្រសួងឧស្សាហកម្ម និងសិប្បកម្ម

Ministry of Industry & Handicraft

លេខ : ២០២០/០៤០៩

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia
Nation Religion King

ថ្ងៃ ពុធ ០៩ ខែ មេសា ឆ្នាំ ឯកស័ក ព.ស.២៥៦៣
ធ្វើនៅរាជធានីភ្នំពេញ ថ្ងៃទី ០៩ ខែ មេសា ឆ្នាំ ២០២០

ប្រកាសបង្កើតរោងចក្រ

ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/ ០១៨ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦០៦/០១៨ ចុះថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០០៦ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញព្រះរាជក្រមលេខ នស/រកម/១០១៨/០២៥ ចុះថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ៥៧៥ អនក្រ.បក ចុះថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម
- បានឃើញអនុក្រឹត្យលេខ ០៤ អនក្រ.បក ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០១៩ ស្តីពីការបង្កើតខណ្ឌកំបូល នៃរាជធានីភ្នំពេញ
- យោងលិខិតលេខ ៤៦៩៣/១៩ គ.វ.ក ចុះថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- យោងសំណើសុំប្រកាសបង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែចង ចុះថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១៩ របស់ក្រុមហ៊ុន យុនដែក អ៊ិនដាស្ត្រៀល ឯ.ក

ស រ ប ប

ប្រការ១៖ អនុញ្ញាតឱ្យក្រុមហ៊ុន យុនដែក អ៊ិនដាស្ត្រៀល ឯ.ក (KUNJEK INDUSTRIAL CO., LTD.) តំណាងដោយ លោកស្រី ZHAO, YING បង្កើតរោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែចង ដែលមានទីតាំងស្ថិតនៅ ភូមិបឹងធំ២ សង្កាត់បឹងធំ ខណ្ឌកំបូល រាជធានីភ្នំពេញ។



ឈ្មោះផលិតផល

លេខកូដចំណាត់ថ្នាក់ឧស្សាហកម្ម ISIC Rev.4 Code

កាបូបគ្រប់ប្រភេទ និងខ្សែចង

១៥១២

ប្រការ២៖ ម្ចាស់រោងចក្រ ត្រូវលើកស្ទាកឈ្មោះរោងចក្រដូចមានចែងក្នុងមាត្រា១៨ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងដូចបានកំណត់ដោយឡែកនៅក្នុងសេចក្តីណែនាំស្តីពីការ ដាក់ឈ្មោះ រោងចក្រ និងសិប្បកម្ម។

ស្លាកឈ្មោះរោងចក្រ៖ " រោងចក្រផលិតកាបូបគ្រប់ប្រភេទ និងខ្សែចង យុនដែក អ៊ិនដាសស្រៀល ឯ.ក "

ប្រការ៣៖ ការរៀបចំគ្រប់ផ្នែកក្នុងរោងចក្រ ត្រូវអនុលោមតាមមាត្រា៤នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការ គ្រប់គ្រងរោងចក្រ និងសិប្បកម្ម ស្របទៅតាមប្លង់គ្រឿងចក្រ-គ្រឿងម៉ាស៊ីន ដែលបានតម្កល់នៅក្រសួង ឧស្សាហកម្ម និងសិប្បកម្ម និងបទប្បញ្ញត្តិបច្ចេកទេសដោយឡែករបស់ក្រសួង។

ប្រការ៤៖ មុនចាប់ផ្តើមដំណើរការរោងចក្រ ម្ចាស់រោងចក្រត្រូវជូនដំណឹងឱ្យបានមុនរយៈពេល១៥ថ្ងៃ យ៉ាងតិច និងធ្វើការស្នើសុំវិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ ដែលមានសុពលភាព ០៣ឆ្នាំ ពីក្រសួង ឧស្សាហកម្ម និងសិប្បកម្ម។

ប្រការ៥៖ ម្ចាស់រោងចក្រ ត្រូវតាំងបង្ហាញប្រកាសបង្កើតរោងចក្រ វិញ្ញាបនបត្រអនុញ្ញាតដំណើរការរោងចក្រ និង លិខិតអនុញ្ញាតទាំងឡាយ ជាចំហ នៅកន្លែងសមស្របណាមួយ ដែលងាយមើលឃើញក្នុងរោងចក្រ របស់ខ្លួន ស្របតាមមាត្រា១៦ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៦៖ ម្ចាស់រោងចក្រ ត្រូវដាក់ពាក្យស្នើសុំការអនុញ្ញាតពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម លើការផ្លាស់ប្តូរទីតាំង ការពង្រីកផលិតកម្ម ការបង្កើតសាខារោងចក្រ ការប្តូរឈ្មោះរោងចក្រ ការបន្ថែមផលិតផលថ្មី និងការ ប្តូរម្ចាស់រោងចក្រ ស្របតាមមាត្រា១២ នៃច្បាប់ស្តីពី ការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងមាត្រា១៣ មាត្រា១៤ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ៧៖ ម្ចាស់រោងចក្រ ត្រូវគ្រប់គ្រងរោងចក្រដោយខ្លួនឯង។ ក្នុងករណី ប្រគល់សិទ្ធិឱ្យអ្នកដទៃគ្រប់គ្រងរោងចក្រ ជំនួសខ្លួន ម្ចាស់រោងចក្រត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម។ ក្នុង ករណីនេះ ម្ចាស់រោងចក្រត្រូវតែទទួលខុសត្រូវលើគ្រប់សកម្មភាពនៃរោងចក្រ និងគុណភាពផលិតផល របស់ខ្លួនចំពោះមុខច្បាប់ និងអ្នកប្រើប្រាស់ស្របតាមមាត្រា៥ នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និង សិប្បកម្ម។

ប្រការ៨៖ ម្ចាស់រោងចក្រ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ និងទៀងទាត់នូវទិន្នន័យ និងរបាយការណ៍ប្រចាំខែ មកអគ្គ នាយកដ្ឋានឧស្សាហកម្ម នៅសប្តាហ៍ទីមួយនៃខែបន្ទាប់ ទៅតាមទម្រង់កំណត់របស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ស្របតាមមាត្រា១៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រង រោងចក្រ និងសិប្បកម្ម។

ប្រការ៩៖ ម្ចាស់រោងចក្រ ត្រូវទទួលខុសត្រូវក្នុងការគ្រប់គ្រងសំណល់ឧស្សាហកម្មគ្រប់ប្រភេទ និងសុវត្ថិភាព ឧស្សាហកម្ម តាមជំពូកទី៣នៃច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្ម ច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។



ប្រការ១០៖ ម្ចាស់រោងចក្រ ត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ច ស្របតាមមាត្រា៣៧ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម ឱ្យមានប្រសិទ្ធភាពខ្ពស់។

ម្ចាស់រោងចក្រ ត្រូវរាយការណ៍មកក្រសួងឧស្សាហកម្ម និងសិប្បកម្ម ឱ្យបានឆាប់រហ័សអំពីករណីប្រែប្រួលហានិភ័យ ឬករណីប្រធានសក្តិផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការរបស់រោងចក្រ ស្របតាមមាត្រា៤១ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១១៖ ម្ចាស់រោងចក្រ ត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកក្រសួងឧស្សាហកម្ម និងសិប្បកម្ម រយៈពេល០១ខែយ៉ាងតិច មុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ។ ករណី រោងចក្រផ្អាកដំណើរការជាប់ៗគ្នា ក្នុងរយៈពេល១២ខែ ឬមិនបានផ្តល់ទិន្នន័យ និងរបាយការណ៍ប្រចាំខែជាប់ៗគ្នារយៈពេល០៣ខែ ត្រូវចាត់ទុកថា ជាការបញ្ឈប់ដំណើរការរោងចក្រជាស្ថាពរ ស្របតាមមាត្រា១៥ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។

ប្រការ១២៖ លក្ខខណ្ឌនានារបស់ប្រកាសនេះ អាចកែសម្រួល ឬធ្វើវិសោធនកម្មបាន អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម។ ប្រកាសនេះ អាចដកហូតស្របតាមមាត្រា៣៩ នៃច្បាប់ ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និង តាមលក្ខខណ្ឌទាំងឡាយនៃប្រកាសនេះ។

ប្រការ១៣៖ ម្ចាស់រោងចក្រ ត្រូវអនុវត្តឱ្យបានត្រឹមត្រូវតាមច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងរោងចក្រ និងសិប្បកម្ម និងលិខិតបទដ្ឋានគតិយុត្តនានាពាក់ព័ន្ធនឹងវិស័យឧស្សាហកម្ម។ ក្នុងករណីល្មើស ត្រូវផ្ដន្ទាទោសតាមច្បាប់ជាធរមាន។

ប្រការ១៤៖ អគ្គនាយកឧស្សាហកម្ម ប្រធាននាយកដ្ឋានពាក់ព័ន្ធ ប្រធានមន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ និងម្ចាស់រោងចក្រ ដូចមានចែងក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះ តាមមុខការរៀងៗខ្លួន។

ប្រការ១៥៖ ប្រកាសនេះមានអានុភាពគតិយុត្ត ចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

ជ. រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម



- ឆន្ទៈច័ន្ទៈ
- ទីស្តីការគណៈរដ្ឋមន្ត្រី
 - ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់
 - ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ
 - ក្រសួងពាណិជ្ជកម្ម
 - ក្រសួងបរិស្ថាន
 - ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ
 - ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
 - រាជកិច្ច
 - វិទ្យាស្ថានស្តង់ដារកម្ពុជា
 - មជ្ឈមណ្ឌលមាត្រាសាស្ត្រជាតិ
 - សាលារាជធានីភ្នំពេញ
 - មន្ទីរឧស្សាហកម្ម និងសិប្បកម្ម រាជធានីភ្នំពេញ
 - រដ្ឋបាលខណ្ឌកំបូល
 - រដ្ឋបាលសង្កាត់បឹងធំ
 - “ដើម្បីជូនជ្រោប”
 - ដូចប្រការ១៤ “ដើម្បីអនុវត្ត”
 - ឯកសារ-កាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០០៣៦.១៥.អ/ប្រ.ប្រក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថាប័នរួមប្រុង និងឧស្ម័នឥន្ធនៈ
លេខ ០០៣៦.១៥.អ/ប្រ.ប្រក.....ចុះថ្ងៃទី.....០៦.....ខែ.....១២.....ឆ្នាំ ២០២០

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួម លេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភាគន័យប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រថ.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង

ឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំ ស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនីងថាមពល
- បានឃើញសំណើចុះថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ របស់លោក អូន យ៉ង់
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងវ៉ែនីងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈយ៉ែហោ ដេប៉ូតេលា បូរីមីណ៍បុទម្ពុពណ៍ ស្ថិតនៅភូមិប្រម៉ោយ ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ របស់ លោក **អូន យ៉ង់** (ម្ចាស់ស្ថានីយ)។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយ នៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រកចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនីងថាមពលដោយត្រូវបំពេញបន្ថែម នូវឯកសារ ដូចខាងក្រោមឱ្យបានមុនថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ច្បាប់ថតចម្លងលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ច្បាប់ថតចម្លងលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពលដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរមុនថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២០ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. មិនអនុញ្ញាតឱ្យមានលំនៅដ្ឋានក្នុងបរិវេណស្ថានីយ
២. ត្រូវមានកំបាំងទទួលប្រេងឥន្ធនៈ
៣. ពោងប្រេងឥន្ធនៈមួយដាក់ប្រេងឥន្ធនៈបានតែមួយប្រភេទប៉ុណ្ណោះ
៤. ត្រូវបំពាក់គន្លឹះអាសន្ននៅតាមទូចាក់ប្រេងឥន្ធនៈនីមួយៗ និងគន្លឹះអាសន្នរួម



(Handwritten signature)

- ៥. ត្រូវមានប្រព័ន្ធព្យាករណ៍រឹង ប្រេង និងទឹក
- ៦. ត្រូវមានផ្ទាំងព័ត៌មានស្តីពីនីតិវិធីនៃការផ្ទេរប្រេង និងស្លាកសញ្ញាប្រមាសស្តីពីសុវត្ថិភាពគ្រប់គ្រាន់
- ៧. ពោងឧស្ម័នឥន្ធនៈ កប់ក្រោមដី ឬដាក់លើដីមួយ ត្រូវមានចំណុះ មិនលើសពី១០តោន និងត្រូវស្ថិតអប្បបរមា៧,៥ម៉ែត្រពីព្រំដីស្ថានីយ
- ៨. ទូចាក់ឧស្ម័នឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា៧,៥ម៉ែត្រពីអគារក្នុងស្ថានីយ។
- ៩. ពោងឧស្ម័នឥន្ធនៈមិនត្រូវតម្កល់នៅក្នុងរោងមានជំហរ និងជញ្ជាំង បិទ បាំង និងត្រូវមានរបងសំណាញ់ដៃកការពារពីទ្វារវិញពោងឧស្ម័នឥន្ធនៈ។

ប្រការ៥._

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំ របស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦._

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧._

ម្ចាស់ស្ថានីយ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨._

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩._

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០._

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។



Handwritten signature or mark.

ប្រការ១១...

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាពនៃលិខិតដំណើរការស្ថានីយ
លេខ.០០៣៧.២.៤៥:៥(ឯក.ល.ក).....ចុះថ្ងៃទី...០៦.....ខែ...៧៩.....ឆ្នាំ២០២០.....របស់
ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២...

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ឬ
ល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០០៣៧.២.៤៥:៥(ឯក.ល.ក).....ចុះ
ថ្ងៃទី...០៦.....ខែ...៧៩.....ឆ្នាំ២០២០.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣...

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត
អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តពោធិ៍សាត់ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ
តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃព្រហស្បតិ៍ ១៣ ខែ មេសា.....ឆ្នាំកុរ... ពិសាខ...ស. ២៥៦៣
ធ្វើនៅភ្នំពេញ ថ្ងៃទី...០៦.....ខែ...៧៩.....ឆ្នាំ២០២០:

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 

ស៊ីម សីថា

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តពោធិ៍សាត់
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល
Ministry of Mines and Energy
លេខ: ០០៣៨ ៤៩-អប្រក-បក

ព្រះរាជាណាចក្រកម្ពុជា
ជាតិ សាសនា ព្រះមហាក្សត្រ
Kingdom of Cambodia
Nation Religion King

ប្រកាស
ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ ០០៣៨ ៤៩-អប្រក-បក ចុះថ្ងៃទី ០៧ ខែ កុម្ភៈ ឆ្នាំ ២០២០

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួម លេខ១៤៥១សហវ.ប្រក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.ប្រក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.ប្រកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រច.អប្រក.ប្រក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេងនិង

ឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំ ស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនីងថាមពល
- បានឃើញសំណើចុះថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០១៩ របស់លោក ឡែង
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងវ៉ែនីងថាមពល

សង្ខេប

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ ឃីហោ ដេប៉ូតេលា បូងវ៉ា ស្ថិតនៅភូមិចុងកាល់ ឃុំចុងកាល់ ស្រុកចុងកាល់ ខេត្តឧត្តរមានជ័យ របស់លោក **ឡែង វ៉ា** (ម្ចាស់ស្ថានីយ)។

ប្រការ២.-

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយ នៅទីតាំងដែលងាយមើលឃើញក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រកចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនីងថាមពលដោយត្រូវបំពេញបន្ថែម នូវឯកសារ ដូចខាងក្រោមឱ្យបានក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ៖

១. ច្បាប់ចម្លងលិខិតអនុញ្ញាតទីតាំងពីអាជ្ញាធរដែនដី
២. ច្បាប់ចម្លងលិខិតអនុញ្ញាតសាងសង់ពីក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនីងថាមពល ដោយត្រូវធ្វើការកែសម្រួលស្ថានីយរបស់ខ្លួនតាមសារាចរខាងលើឱ្យចប់ជាស្ថាពរក្នុងរយៈពេលមួយឆ្នាំ ចាប់ពីកាលបរិច្ឆេទនៃប្រកាសនេះ នូវចំណុចបច្ចេកទេស ដូចខាងក្រោម៖

១. ត្រូវពង្រីកក្បាលដីស្ថានីយបន្ថែមឱ្យបាន២៥ម៉ែត្រ
២. មិនអនុញ្ញាតឱ្យមានលំនៅដ្ឋានក្នុងបរិវេណស្ថានីយ
៣. ត្រូវមានកំបាំងទទួលប្រេងឥន្ធនៈ
៤. បំពង់ខ្យល់ត្រូវស្ថិតនៅចម្ងាយអប្បបរមា២ម៉ែត្រពីរបងព្រំដីស្ថានីយ



(Handwritten signature)

- ៥. ពោងប្រេងឥន្ធនៈមួយដាក់ប្រេងឥន្ធនៈបានតែមួយប្រភេទប៉ុណ្ណោះ
- ៦. ទូចាក់ប្រេងឥន្ធនៈត្រូវស្ថិតនៅចម្ងាយអប្បបរមា ៦ម៉ែត្រពីព្រំដីស្ថានីយ
- ៧. មិនអនុញ្ញាតឱ្យមានលក់សាំងច្រកដបនិងលក់ទំនិញក្នុងបរិវេណស្ថានីយ
- ៨. ទុយោទូចាក់ប្រេងឥន្ធនៈមិនត្រូវមានប្រវែងលើសពី៦ម៉ែត្រ
- ៩. ត្រូវមានឧបករណ៍បង្ការ និងពន្លត់អគ្គិភ័យឱ្យបានគ្រប់គ្រាន់
- ១០. ត្រូវមានទីតាំងសម្រាប់ចំណតរថយន្តស៊ីទេនផ្ទេរប្រេងឥន្ធនៈ
- ១១. ត្រូវមានប្រព័ន្ធចែកចាយសំណល់រឹង ប្រេង និងទឹក

ប្រការ៥._

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំ របស់ក្រសួងរ៉ែ និងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។

ប្រការ៦._

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧._

ម្ចាស់ស្ថានីយ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨._

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩._

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០._

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។



ប្រការ១១._

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយ លេខ...០០៣៨៤៤៤...H(V.២.១៤...ចុះថ្ងៃទី...០៤...ខែ...កុម្ភៈ...ឆ្នាំ២០២០...របស់ ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២._

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តលើសច្បាប់ឬ លើសច្បាប់នឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ០០៣៨៤៤៤...H(V.២.១៤...ចុះ ថ្ងៃទី...០៤...ខែ...កុម្ភៈ...ឆ្នាំ២០២០...នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។

ប្រការ១៣._

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រែកាត អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលខេត្តឧត្តរមានជ័យ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាស នេះតាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃ...២០២០...ខែ...កុម្ភៈ...ឆ្នាំ...២០២០...
ធ្វើនៅភ្នំពេញ ថ្ងៃទី...០៤...ខែ...កុម្ភៈ...ឆ្នាំ២០២០...

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

ស៊ុយ សែម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលាខេត្តឧត្តរមានជ័យ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ



ក្រសួងរ៉ែ និងថាមពល

Ministry of Mines and Energy

លេខ: ០០៣៩.២៤.អ/បក.បក

ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

Kingdom of Cambodia

Nation Religion King

ប្រកាស

ស្តីពី

លក្ខខណ្ឌនៃលិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ
លេខ.០០៣៩.២៤.អ/បក.បក.....ចុះថ្ងៃទី...១៨...ខែ...កុម្ភៈ...ឆ្នាំ ២០២០

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល

- បានឃើញរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/១២១៣/០១៧ ចុះថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០១៣ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងរ៉ែនិងថាមពល
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៧១៩/០០៦ ចុះថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដែលប្រកាសឱ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងប្រេងកាត និងផលិតផលប្រេងកាត
- បានឃើញអនុក្រឹត្យលេខ ១៣៧អនក្រ.បក ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៨ ស្តីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់ក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសរួម លេខ១៤៥១សហវ.បក ចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់
- បានឃើញប្រកាសរួមលេខ ១២៨សហវ.បក ចុះថ្ងៃទី០៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងរ៉ែនិងថាមពល និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ស្តីពីការកែសម្រួលតារាងឧបសម្ព័ន្ធភ្ជាប់នឹងប្រកាសរួមលេខ១៤៥១សហវ.បកចុះថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៥ ស្តីពីការផ្តល់សេវាសាធារណៈនិងការពិន័យអន្តរការណ៍ជាប្រាក់ដោយក្រសួងរ៉ែនិងថាមពល
- បានឃើញប្រកាសលេខ០១៤១ រច.អបក.បក ចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៤ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយប្រេងនិង

ឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនិងថាមពល

- បានឃើញសារាចរលេខ០១៤០ រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីសុវត្ថិភាពសម្រាប់រៀបចំ ស្ថានីយប្រេងឥន្ធនៈ ឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនិងថាមពល
- បានឃើញសំណើចុះថ្ងៃទី០១ ខែកក្កដា ឆ្នាំ២០១៩ របស់លោកស្រី យុន សុភារី
- យោងតាមតម្រូវការចាំបាច់របស់ក្រសួងវ៉ែនិងថាមពល។

សង្ខេប

ប្រការ១.-

ប្រកាសនេះមានគោលបំណងកំណត់លក្ខខណ្ឌ ក្នុងការផ្តល់លិខិតអនុញ្ញាតដំណើរការស្ថានីយប្រេងឥន្ធនៈ យ៉ីហោស្ថានីយប្រេងឥន្ធនៈ ភីធីធីស្ថិតនៅភូមិអង្រែង សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ របស់លោកស្រី **យុន សុភារី** (ម្ចាស់ស្ថានីយ)។

ប្រការ២.

ម្ចាស់ស្ថានីយត្រូវតាំងបង្ហាញលិខិតអនុញ្ញាតដំណើរការស្ថានីយ នៅទីតាំងដែលងាយមើលឃើញ ក្នុងស្ថានីយរបស់ខ្លួន។

ប្រការ៣.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមប្រកាសលេខ០១៤១ រថ.អប្រក.ប្រកចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ ស្តីពីនីតិវិធីនៃការគ្រប់គ្រងបច្ចេកទេសសុវត្ថិភាពស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈរបស់ក្រសួងវ៉ែនិងថាមពល។

ប្រការ៤.-

ម្ចាស់ស្ថានីយត្រូវគោរព និងអនុវត្តតាមសារាចរលេខ០១៤០រថ.អប្រក.សរចចុះថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០១៨ស្តីពីសុវត្ថិភាពសម្រាប់ការរៀបចំស្ថានីយប្រេងឥន្ធនៈ ស្ថានីយឧស្ម័នឥន្ធនៈ និងស្ថានីយរួមប្រេង និងឧស្ម័នឥន្ធនៈ របស់ក្រសួងវ៉ែនិងថាមពល។

ប្រការ៥.-

ម្ចាស់ស្ថានីយត្រូវគោរពតាមសេចក្តីណែនាំ របស់ក្រសួងវ៉ែនិងថាមពលក្នុងការដាក់វិធានការ បទប្បញ្ញត្តិផ្សេងៗ និងត្រូវគោរពតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តផ្សេងទៀតជាធរមាន។



ប្រការ៦._

ម្ចាស់ស្ថានីយត្រូវធ្វើសេចក្តីជូនដំណឹងជាលាយលក្ខណ៍អក្សរ មកក្រសួងរ៉ែ និងថាមពលមុនប្រគល់សិទ្ធិឱ្យអ្នកដទៃទៀតគ្រប់គ្រងស្ថានីយជំនួសខ្លួន ប៉ុន្តែត្រូវទទួលខុសត្រូវលើគ្រប់សកម្មភាពនៃកិច្ចប្រតិបត្តិការស្ថានីយនេះ។

ប្រការ៧._

ម្ចាស់ស្ថានីយ ត្រូវផ្តល់ឱ្យបានត្រឹមត្រូវ នូវទិន្នន័យបរិមាណប្រេងឥន្ធនៈដែលបានលក់ជាប្រចាំត្រីមាសនៅក្នុងសប្តាហ៍ទី១ នៃត្រីមាសបន្ទាប់ និងប្រចាំឆ្នាំនៅសប្តាហ៍ទី១ នៃឆ្នាំបន្ទាប់មកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពល។

ប្រការ៨._

ម្ចាស់ស្ថានីយត្រូវសហការជាមួយមន្ត្រីមានសមត្ថកិច្ចរបស់ក្រសួងរ៉ែ និងថាមពលក្នុងគោលបំណងអនុវត្តការចុះធ្វើអធិការកិច្ចដើម្បីឱ្យការគ្រប់គ្រងស្ថានីយឱ្យមានប្រសិទ្ធភាពខ្ពស់។

ប្រការ៩._

ម្ចាស់ស្ថានីយត្រូវរាយការណ៍មកអគ្គនាយកដ្ឋានប្រេងកាតឱ្យបានឆាប់រហ័ស តាមដែលអាចធ្វើបានអំពីហានិភ័យផ្សេងៗ ដែលប៉ះពាល់ធ្ងន់ធ្ងរដល់ដំណើរការនៃស្ថានីយរបស់ខ្លួន។

ប្រការ១០._

ម្ចាស់ស្ថានីយត្រូវជូនដំណឹងជាលាយលក្ខណ៍អក្សរមកអគ្គនាយកដ្ឋានប្រេងកាតនៃក្រសួងរ៉ែនិងថាមពលរយៈពេល១ (មួយ) ខែយ៉ាងតិចមុនថ្ងៃដែលខ្លួនបញ្ឈប់ដំណើរការស្ថានីយជាស្ថាពរ។

ប្រការ១១._

ប្រកាសនេះមានរយៈពេលសុពលភាពស្របតាមរយៈពេលសុពលភាព នៃលិខិតដំណើរការស្ថានីយលេខ.០០៣៩.រ.៥.អប.៧៥.....ចុះថ្ងៃទី.....១៥.....ខែ.....កុម្ភៈ.....ឆ្នាំ២០២០.....របស់ក្រសួងរ៉ែនិងថាមពលនិងអាចពន្យារបន្តបានស្របតាមលិខិតអនុញ្ញាតនេះនិងបទប្បញ្ញត្តិជាធរមាន។

ប្រការ១២._

ក្នុងករណីស្ថានីយនេះផ្អាកដំណើរការជាប់ៗគ្នាក្នុងរយៈពេល១២ (ដប់ពីរ) ខែឬប្រព្រឹត្តល្មើសច្បាប់ឬល្មើសធ្ងន់ធ្ងរនឹងប្រការណាមួយខាងលើនោះលិខិតអនុញ្ញាតដំណើរការស្ថានីយលេខ.០០៣៩.រ.៥.អប.៧៥.....ចុះថ្ងៃទី.....១៥.....ខែ.....កុម្ភៈ.....ឆ្នាំ២០២០.....នឹងត្រូវដកហូតដោយគ្មានលក្ខខណ្ឌឡើយ។




(Handwritten signature)

ប្រការ១៣.-

នាយកខុទ្ទកាល័យ អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការទូទៅ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រែកាត
អគ្គាធិការ ប្រធានមន្ទីររ៉ែ និងថាមពលរាជធានីភ្នំពេញ និងម្ចាស់ស្ថានីយត្រូវទទួលបន្ទុកអនុវត្តប្រកាសនេះ
តាមភារកិច្ចរៀងៗខ្លួនចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ។

ថ្ងៃអាទិត្យ ១០.១០.២០២០ ខែ មិថុនា ឆ្នាំ ២០២០ ព.ស. ២៥៦៤
ធ្វើនៅភ្នំពេញ ថ្ងៃទី ១៨ ខែ កុម្ភៈ ឆ្នាំ ២០២០

រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល 

ស៊ុយ វ៉ែនម

កន្លែងទទួល:

- ទីស្តីការគណៈរដ្ឋមន្ត្រី
- ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ
- ខុទ្ទកាល័យសម្តេចអគ្គមហាសេនាបតីតេជោនាយករដ្ឋមន្ត្រី
- ខុទ្ទកាល័យសម្តេចឯកឧត្តមលោកជំទាវឧបនាយករដ្ឋមន្ត្រី
- សាលារាជធានីភ្នំពេញ
- ដូចប្រការ១៣
- រាជកិច្ច
- ឯកសារកាលប្បវត្តិ

រាជរដ្ឋាភិបាលកម្ពុជា

ក្រសួងមហាផ្ទៃ

លេខ: ២២២៤/បក.



ព្រះរាជាណាចក្រកម្ពុជា

ជាតិ សាសនា ព្រះមហាក្សត្រ

ប្រកាស

ស្តីពី

ការចុះឈ្មោះប្រធានសមាគម

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ

- បានឃើញរដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រឹត្យលេខ នស/រកត/០៩១៨/៩២៥ ចុះថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៨ ស្តីពីការតែងតាំងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៦១៨/០១២ ចុះថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃគណៈរដ្ឋមន្ត្រី
- បានឃើញព្រះរាជក្រមលេខ នស/រកម/០១៩៦/០៨ ចុះថ្ងៃទី២៤ ខែមករា ឆ្នាំ១៩៩៦ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការបង្កើតក្រសួងមហាផ្ទៃ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៥០៨/០១៧ ចុះថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០០៨ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ
- បានឃើញព្រះរាជក្រមលេខ នស/រកម/០៨១៥/០១០ ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៥ ដែលប្រកាសឲ្យប្រើច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល
- បានឃើញអនុក្រឹត្យលេខ ១០៩ អនក្រ.បក ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃក្រសួងមហាផ្ទៃ
- យោងលិខិតលេខ១១២១ សជណ ចុះថ្ងៃទី០៣ ខែតុលា ឆ្នាំ២០០២ របស់ក្រសួងមហាផ្ទៃស្តីពីការចុះឈ្មោះសមាគម អាជីវកម្មសាងសង់អគារក្នុងតំបន់អភិវឌ្ឍន៍
- យោងលិខិតលេខ០៦/១០៣៥/២០ ចុះថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ របស់សមាគមអាជីវកម្មសាងសង់អគារក្នុងតំបន់អភិវឌ្ឍន៍

សម្រេច

ប្រការ ១ .-

ត្រូវបានចុះឈ្មោះ **សមាគមអាជីវកម្មសាងសង់អគារក្នុងតំបន់អភិវឌ្ឍន៍** ក្នុងបញ្ជីសមាគម នៅក្រសួងមហាផ្ទៃ ដែលមានអាសយដ្ឋាន នៃទីស្នាក់ការកណ្តាលតាំងនៅផ្ទះលេខ១៤៤F ផ្លូវជាតិលេខ៥ ភូមិ៤ សង្កាត់បឹងកេងកង ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលមានឈ្មោះដើម សមាគមអាជីវកម្មសាងសង់អគារក្នុងតំបន់អភិវឌ្ឍន៍

ប្រការ ២ .-

សមាគមអាជីវកម្មសាងសង់អគារក្នុងតំបន់អភិវឌ្ឍន៍ ត្រូវធ្វើសកម្មភាពស្របតាមច្បាប់ស្តីពីសមាគម និងអង្គការមិនមែនរដ្ឋាភិបាល លិខិតបទដ្ឋានគតិយុត្តនានាជាធរមាន និងលក្ខន្តិកៈរបស់ខ្លួនដូចបានកម្រិតនៅក្រសួងមហាផ្ទៃ ដោយមិនមានការរើសអើង ការប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ភេទ ឬសាសនាណាមួយឡើយ។

ប្រការ ៣ .-

បទប្បញ្ញត្តិទាំងឡាយណាដែលចែងផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។

ប្រការ ៤ .-

អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គនាយកនៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយកដ្ឋានពាក់ព័ន្ធនានា នៃក្រសួងមហាផ្ទៃ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ប្រធាននាយកដ្ឋានកិច្ចការសមាគម និងគណបក្សនយោបាយ និងសាមីសមាគមដូចមានឈ្មោះក្នុងប្រការ១ ត្រូវអនុវត្តប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ។

អនុវត្តន៍:

- ទីស្នាក់ការកណ្តាលរដ្ឋមន្ត្រី
- ក្រសួងមហាផ្ទៃ និងប៉ារ៉ាម៉ូន
- ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ
- ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា
- ធនាគារជាតិ នៃកម្ពុជា
- ខុទ្ទកាល័យសម្តេចក្រុងក្រហម ឧបនាយករដ្ឋមន្ត្រី
- រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ
- (ដើម្បីផ្ញើជូន)
- ដូចប្រការ ៣ (ដើម្បីអនុវត្ត)
- រាជកិច្ច
- ឯកសារ - កាលប្បវត្តិ

ថ្ងៃ... ៣០/០៩/២០... ខែ... ០៩/២០... ឆ្នាំ... ២០២០
រាជធានីភ្នំពេញ ថ្ងៃទី... ២០... ខែ... ០៩/២០... ឆ្នាំ២០២០

រដ្ឋមន្ត្រី
ក្រសួងមហាផ្ទៃ

ប៊ុន ហាន

សូមរក្សាសិទ្ធិនិងបោះពុម្ពដោយនាយកដ្ឋានរាជកិច្ច នៃ
អគ្គនាយកដ្ឋានរាជកិច្ចនិងតម្កល់ឯកសារជាតិ
ទីស្តីការគណៈរដ្ឋមន្ត្រី